

វិស័យកសិកម្ម

ព្រឹត្តិបត្របាត់ដំបង

THE PRACHEACHUN MAGAZINE



ឆ្នាំទី១៦ លេខ ១៨៥ ខែតុលា ឆ្នាំ ២០១៦



និពន្ធនាយក :

លោក តាក ស៊ុនអ៊ុំ

គណៈកម្មការនិពន្ធ

- ១. លោក ខៀវ ណារី
- ២. លោក អ៊ឹម សុន្ទរៈ
- ៣. លោក វង្ស សារុំធី
- ៤. លោក ទាវ សារៈមុនី
- ៥. លោក សុខ សុផន

លេខានិពន្ធ

- ១. លោក ជុំ សម្បត្តិ
- ២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

- ១. លោកស្រី ម៉ែន នារីសោភ័ត

អ្នករៀបចំ

- ១. លោក សុផាត វិរៈមុនី

វិចិត្រករ

- ១. លោក ធា សារុំធី

អាសយដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065



ទស្សនកិច្ចរបស់ឯកឧត្តម **ស៊ី ជិនតិច** រដ្ឋសភា បើកសម័យប្រជុំលើកទី ៧ កាន់តែពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ នីតិកាលទី ៥
 គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ
 កម្ពុជា-ចិន

៥



៨



សម្តេចតេជោ **ហ៊ុន សែន** អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការ អាស៊ីលើកទី ២ នៅប្រទេសថៃ

៩



សម្តេចតេជោ **ហ៊ុន សែន** បើកមាន ការចរចា **សីហនុ-ហ៊ុនសែន** ឆ្នាំ ១៩៨៧, ឆ្នាំ ១៩៨៨ ទេ ក៏ពុំមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរ
 *នយោបាយឈ្នះឈ្នះបានបញ្ចប់ ទាំងស្រុងនូវសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា

១២



សម្តេចក្រឡាហោម **ស ខេង** អញ្ជើញ ចូលរួមវេទិកា ស្តីពីបក្សកុម្មុយនិស្តចិន ក្នុងកិច្ចសន្ទនាពិភពលោកឆ្នាំ ២០១៦

១៤



សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ជួបសំណេះសំណាលជាមួយ ប្រជាជនសង្កាត់បឹងសាឡាង

១៥

ក្របខ័ណ្ឌ

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម **ស៊ី ជិនតិច** ប្រធានា- ធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសចុះហត្ថលេខា រួមរវាងស្ថាប័នរដ្ឋ និងស្ថាប័នរដ្ឋ និងរវាងក្រុមហ៊ុន និងក្រុមហ៊ុន នៃប្រទេសទាំងពីរ លើឯកសារនានា នៅវិមានសន្តិភាព (ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦)

**មាតិកា
Contents**

វិចារណកថា : ចំណងមិត្តភាព ជាប្រពៃណីដ៏យូរលង់រវាងកម្ពុជា និងចិន កាន់តែត្រូវបានពង្រឹងយ៉ាង រឹងមាំ ក្នុងផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ.....

២

Editorial : Tie of Cambodia-China Traditional Friendship Strengthened Firmly in the Two Countries' Interests

⇒ ប្រជាជនកម្ពុជាចង់បានត្រឹមតែយុត្តិធម៌

៤

- ⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស ១៦
- ⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស ១៩
- ⇒ លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច ២១
- ⇒ វិស័យវី និងប្រេងកាតផ្ដោតអាទិភាពលើការងារយុទ្ធសាស្ត្រថ្មី ៣ ទៀតនៅឆ្នាំ ២០១៦ នេះ ២២
- ⇒ ប្រជាជននៅតាមទីប្រជុំជននៅទូទាំងប្រទេស នឹងទទួលបានសេវាទឹកស្អាត ១០០ ភាគរយ នៅ ត្រឹមដំណាច់ឆ្នាំ ២០២៥ ២៥
- ⇒ វិទ្យាសាស្ត្រ សុខភាព : សណ្ដែកដី និងបណ្តាផលិតផលពីសណ្ដែកដី អាចជួយគ្រប់គ្រងទម្ងន់ និងទប់ស្កាត់ការឡើងទម្ងន់ ២៧
- ⇒ ទឹកដីមាតុភូមិ : កំពង់រោង កំពង់រីកស្រស់បំព្រងក្នុងជំនោររដូវវស្សា ២៨
- ⇒ កំណាព្យ : តម្លៃកំណាព្យ សំណើច ៣១

សូមក្រាបបង្គំទូលថ្វាយ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា



ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងឱកាសដ៏មហានក្ខត្តបូកប្រឡងក្នុងថ្ងៃថ្នាំបំផុតនៃព្រះរាជពិធីប្រារព្ធខួបលើកទី ១២
នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ជាអម្ចាស់

ទូលព្រះបង្គំយើងខ្ញុំសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជសំព្ពេនាធុការពរ សិរីសួស្តី ជ័យមង្គល បរវរមហាប្រសើរ ថ្វាយ
 ព្រះករុណាជាអម្ចាស់ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ និង
 សម្រេចបានព្រះមហាជោគជ័យសិរីមង្គលគ្រប់ប្រការ ប្រកបដោយព្រះតេជបារមីភ្លឺចេញរសពិសេស ដើម្បីគង់នៅជាម្ចាស់ដ៏ត្រជាក់ត្រជុំ
 របស់ប្រជារាស្ត្រកម្ពុជាគ្រប់រូប ។

រយៈពេល ១២ ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បាននាំមកនូវភាពកក់ក្តៅ និង
 ភាពសុខក្សេមក្សាន្ត ចម្រុងចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជាទាំងមូល ។

សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាសេ្តចថ្មត្រ និងព្រះបារមីនៃ
 អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមប្រោះព្រំ ទ្រទ្រង់ថែរក្សាព្រះករុណាជាអម្ចាស់ ជានិច្ចនិរន្តរ៍តរៀងទៅ ។

សូមព្រះករុណាថ្លែងសេស ទ្រង់ព្រះរាជមេត្តាប្រោស ទទួលនូវការវរក្តិភាពដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំ

ឧស្សាហកម្មប្រជាជន



ចំណងមិត្តភាព ជាប្រពៃណីដ៏យូរលង់រវាងកម្ពុជា និងចិនកាន់តែត្រួតបាន ពង្រឹងយ៉ាងរឹងមាំ ក្នុងផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ

Tie of Cambodia-China Traditional Friendship Strengthened Firmly in the Two Countries' Interests

ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ឯកឧត្តម **ស៊ី ជិន គីង** ប្រធានាធិបតីនៃសភាពាមព្រមជាមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ ២០១៦ កន្លងទៅនេះ កាន់តែពង្រឹងពង្រីកបាននូវកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ដែលនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។

គួរឱ្យកត់សម្គាល់ ប្រទេសចិន និងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៥៨ ដែលនោះគឺជាការបើកសករាជថ្មី នៃចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ។ ៥៨ឆ្នាំកន្លងមក ចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងពង្រីកថែរក្សាពូជជ្រុំប្រកបដោយផ្លែផ្កា ។ ជាពិសេសក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅលើគ្រប់វិស័យ ។ នៅខែធ្នូ ឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍ស្មើភាពធៀបគ្នា យោគយល់គ្នា គោរពគ្នា ផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។ សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ **"កិច្ចសហប្រតិបត្តិការជាមិត្តភាពកម្ពុជា-ចិន គឺឈរលើមូលដ្ឋានឈ្នះ ឈ្នះ និងសន្តិសុខវិជ្ជមាន ដែលមិនអាចបំបែក និងកាត់ផ្តាច់បាន"** ។ ឯកឧត្តម **ស៊ី ជិនគីង** បានថ្លែងថា ៖ **"ចិន និងកម្ពុជាជាអ្នកជិតខាងល្អ ជាមិត្តភក្តិពិតប្រាកដដែលរួមចិត្តរួមឆ្លើយ ។ ប្រទេសយើងទាំងពីរមានការជឿទុកចិត្តកម្រិតខ្ពស់លើផ្នែកនយោបាយ បានផ្តល់ផលប្រយោជន៍ដល់គ្នា និងឈ្នះឈ្នះលើវិស័យសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការដែលស្វែងរកភាពប្រាកដប្រជាលើគ្រប់វិស័យទទួលបានផ្លែផ្កាដ៏ស្តុកស្តម្ភ"** ។

ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម **ស៊ី ជិនគីង** ក៏មានការចុះហត្ថលេខាលើកសភា កិច្ចព្រមព្រៀង និងពិធីសារចំនួន៣១ ដែលទាក់ទិនទៅដល់គម្រោងអភិវឌ្ឍន៍សំខាន់ៗជាច្រើនរួមមាន វិស័យសេដ្ឋកិច្ច វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ កសិកម្ម សុខាភិបាល ព័ត៌មាន ថាមពល សន្តិសុខសមុទ្រ និងខ្សែក្រវាត់មួយ និងផ្លូវមួយ ។ នេះជាយន្តការថ្មីបន្ថែមទៀតក្នុងការលើកកម្ពស់ និងជំរុញល្បឿននៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឲ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងយ៉ាងខ្លាំង ហើយប្រទេសទាំងពីរបានឯកភាពជំរុញការពង្រីកទំហំពាណិជ្ជកម្មឱ្យដល់ចំនួន ៥ ពាន់លានដុល្លារនៅឆ្នាំ២០១៧ ។

គួរឱ្យកត់សម្គាល់ ពាណិជ្ជកម្មសរុបរវាងកម្ពុជា និងចិនក្នុងឆ្នាំ ២០១៥ សម្រេចបានចំនួន ៤៣៣១ លានដុល្លារមានការកើនឡើង១៥,១៩% បើប្រៀបធៀបនឹងឆ្នាំ ២០១៤ ដែលសម្រេចបាន ៣៧៦០ លានដុល្លារ ។ ក្នុងនោះ៖

The historic visit of H.E. Xi Jinping, President of the People's Republic of China to the Kingdom of Cambodia from 13 through to 14 October 2016 has strengthened further cooperation of strategic comprehensive partnership between China and Cambodia, bringing more benefits for the people of the two countries.

Cambodia and China created formal diplomatic relation in 1958, ushering in a new era of traditional friendship between the two countries. In the past 58 years, the friendly relation fruitfully strengthened and expanded. Specially, in the last twenty years, the friendly relation between the two countries deepens in every field. In December 2010, the cooperation between Cambodia and China has reached a comprehensive strategic partnership based on principle of equality, trust, understanding, respect, mutual interest, and non-interference in each other's internal affairs.

SamdechTecho Hun Sen, Prime Minister of the Kingdom of Cambodia, said: "the Cambodia-China friendly cooperation stands on unbreakable and inseparable win-win principle and peaceful coexistence." H.E. Xi Jinping said, "China and Cambodia are good neighbors and mind and heart sharing friends. Our two countries have high political trust that ensures mutual benefits, and win-win situation in the field of economics. (We are) able to ascertain real and fruitful cooperation in every field."

During the visit of H.E. Xi Jinping, the two countries inked some 31 agreements and protocols relating to development projects ranging from economics, investment, infrastructure, hydrology, agriculture, health, information, energy, security, maritime, and one belt one road. This becomes new mechanism to promote and drive further cooperation of the Cambodia-China comprehensive strategic partnership to firmer progresses. In the last years, two-way trade relations between have grown strongly and the two countries agree to expand trade volume to 5 billion USD in 2017.

It is worth noting that trade between Cambodia and China in 2015 had come to 4,331 million USD, or 15.19% higher compared to trade in 2014, where it achieved 3,760 million USD. Exports from Cambodian to China in 2015 was 405 million USD or 15.63% less compared to 2014, when the figure stayed at 480 million USD. Imports from China to Cambodia in 2015 grew to 3,926 million USD or 19.70% compared to 2014, when the figure recorded at 3,280 million USD.

In the framework of foreign direct investment, in the past five consecutive years, from 2011 to 2015, China ranked top as the country that invested in Cambodia with a total investment fund of 4.9 billion USD, in which 560 million USD are placed in special economic zone. According to estimate, in the first six months of 2016, the Cambodia-China trade volume has reached 2,300 million USD. As far as the Sihanoukville special

ការនាំចេញរបស់កម្ពុជាទៅប្រទេសចិនក្នុងឆ្នាំ ២០១៥ មានចំនួន ៤០៥ ដុល្លារថយចុះ ១៥,៦៣% បើប្រៀបធៀប ឆ្នាំ ២០១៤ ដែលមានចំនួន ៤៨០ លានដុល្លារអាមេរិក ។ ឯការនាំចូលរបស់កម្ពុជាពីប្រទេសចិនក្នុងឆ្នាំ ២០១៥ មានចំនួន ៣៩២៦ លានដុល្លារកើនឡើង ១៩,៧០% បើប្រៀបធៀបនឹងឆ្នាំ ២០១៤ ដែលមានចំនួន ៣២៨០ លានដុល្លារ ។ ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីបរទេស ក្នុងរយៈពេល៥ឆ្នាំជាប់គ្នាពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ចិនគឺជាប្រទេសដែលបានដាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ដោយបានបោះទុនវិនិយោគសរុបប្រមាណ ៤,៩ពាន់ លានដុល្លារ ក្នុងនោះការវិនិយោគរបស់ចិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួនប្រមាណ ៥៦០ លានដុល្លារ តាមការប៉ាន់ស្មានក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៦ នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មាន ២៣០០ លាន ដុល្លារ ។ ដោយឡែកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គិតត្រឹមខែ មិថុនា ឆ្នាំ ២០១៦ មានរោងចក្រសហគ្រាសទៅបណ្តាក់ទុនចំនួន១០០ ទំហំនៃការវិនិយោគ ២៨០ លានដុល្លារអាមេរិកបានដោះស្រាយការងារ ជូនប្រជាជនកម្ពុជាប្រមាណជាង១៣០០០នាក់។ សាធារណរដ្ឋប្រមាណ ចិនបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយកសាងផ្លូវជាតិ ស្ពាន រោងចក្រស៊ីម៉ង់ត៍ ស្ថានីយភ័ណ្ឌស៊ីម៉ង់ត៍ ទំនប់ការពារទឹកជំនន់ប្រព័ន្ធធារាសាស្ត្រ ដែលមានទ្រង់ទ្រាយធំៗនៅកម្ពុជា ។ សមិទ្ធផលទាំងអស់នេះ មិនត្រឹមតែ បានបង្ហាញឲ្យឃើញនូវទំហំនៃការអភិវឌ្ឍដ៏ខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែបានរួម ចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ទៀតផង ។ រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណង និងកម្មវិធីសម្បទាន យ៉ាងច្រើនដល់រដ្ឋាភិបាលកម្ពុជាដើម្បីជំរុញការអភិវឌ្ឍ និងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន ។ ប្រការដ៏សំខាន់គឺជំនួយរបស់ប្រទេសចិនជា ជំនួយដែលពុំមានភ្ជាប់លក្ខខណ្ឌ ហើយជួយពង្រឹងនូវឯកភាព និងអធិប- តេយ្យរបស់ប្រជាជនកម្ពុជា ។

ទំនាក់ទំនងមិត្តភាពកម្ពុជា ចិន ក៏បានជួយដោះស្រាយនូវបញ្ហាជា កង្វល់ខាងសេដ្ឋកិច្ច សន្តិសុខ ភោគកម្ម ការប្រែប្រួលអាកាសធាតុ រួម ចំណែកដល់ការរក្សាស្ថិរភាព សន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភព- លោក ។ ប្រទេសចិនបានគាំទ្រកម្ពុជាក្នុងការដើរតួនាទីដ៏សំខាន់ក្នុងកិច្ច ការតំបន់ ក្នុងឋានៈជាសមាជិកសំខាន់នៃសមាគមអាស៊ាន បង្កើនការ សម្របសម្រួលនិងសហការគ្នាទាំងក្នុងទំនាក់ទំនងតំបន់និងពិភពក្នុងដូច ជាកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា កិច្ចសហប្រតិបត្តិការទន្លេ ឡានឆាង- ទន្លេមេគង្គ និងអង្គការសហប្រជាជាតិជាដើម ។ ចំណែកប្រទេសកម្ពុជាក៏ បានប្រកាសគាំទ្រពេញទំហំ គំនិតផ្តួចផ្តើមខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ដែលលើកឡើងដោយឯកឧត្តម **ស៊ី ជិនគីង** មានគោលដៅជំរុញការភ្ជាប់អាស៊ី អឺរ៉ុប និងអាហ្វ្រិកក៏ដូចជា ប្រទេសមួយចំនួនលើពិភពលោក ហើយដែលគំនិតផ្តួចផ្តើមនេះ នឹងជួយ ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជា ទៀតផង។ កម្ពុជា-ចិន មានគោលជំហរស្របគ្នា និងបានជួយគាំទ្រគ្នាទៅ វិញទៅមកលើបញ្ហាតំបន់ ក៏ដូចបញ្ហាពិភពលោក ។

ជោគជ័យនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម **ស៊ី ជិនគីង** នៅកម្ពុជា

កាន់តែឆ្លុះបញ្ចាំងឲ្យសាធារណមតិអន្តរជាតិឃើញច្បាស់ នូវសុខសន្តិភាព ស្ថិរភាពនយោបាយដ៏រឹងមាំ និងដំណើរអភិវឌ្ឍន៍ប្រកបដោយជោគជ័យនៅ កម្ពុជានាពេលបច្ចុប្បន្ននេះ និងព្រមទាំងបង្ហាញថាមន្ត្រីរដ្ឋាភិបាលកម្ពុជា នយោបាយការបរទេសដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ។

តាមរយៈដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តមនេះ ចំណងមិត្តភាពជា ប្រពៃណីដ៏យូរលង់ កម្ពុជា-ចិន កាន់តែត្រូវបានពង្រឹងយ៉ាងរឹងមាំក្នុងផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដ៏សកម្មក្នុង បុព្វហេតុ សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ។

ឧស្សាហកម្មប្រជាជន

economic zone is concerned, in particular, 100 factories and enterprises invested a total investment sum of 280 million USD. That has provided jobs to some 13,000 Cambodians.

The People's Republic of China has made great contribution in the construction of national roads, bridges, cement factories, hydropower stations, flood protection dams, and large scale hydrological works. These achievements not only show the scale of strong development but also contribute majorly in reducing people's poverty. The government of China provided grant aid and concession loans to the Royal Government of Cambodia to promote development and to help alleviate poverty among people. What is even more important is the fact that Chinese assistance never ties with condition, but help strengthen unity and sovereignty of the people of Cambodia.

The Cambodia-China friendship relation also resolved concerns in economics, security, terrorism, and climate change, while contributing to safeguarding stability, peace, and prosperity in the region and in the world. China supports Cambodian in upholding its important role in regional affairs as an important member of ASEAN. This has increased coordination and cooperation both in regional as well as multilateral relations, taking for instance East Asia cooperation, Lancang-Mekong cooperation and United Nations, etc. Cambodia also declared its full support to President Xi Jinping's initiative of the 21st century maritime silk route economic belt aimed at connecting Asia, Europe, and Africa together, along with other countries in the world. The initiative will help with the development of infrastructure, economics, and human resource in Cambodia. Cambodia and China stick to parallel stand and offer mutual supports on regional as well as world issues.

Successes of the visit of HE Xi Jinping in Cambodia reflects more clearly to international public opinion of firm peace, political stability, and dynamic development in Cambodia currently, while illustrating further a correct foreign policy of the Royal Government of Cambodia. With this supreme visit, the long-standing traditional friendship between Cambodia and China strengthens even firmer in the interests of the peoples of the two countries and contributes actively to the course of peace, stability and prosperity in the region./.

ប្រជាជនកម្ពុជាចង់បានត្រឹមតែយុត្តិធម៌

យុត្តិធម៌ គឺជាគោលដៅ និងជាបំណងប្រាថ្នា របស់ប្រជាជនទាំងអស់ មិនថាជាតិសាសន៍ណា រស់ក្នុងរបបនយោបាយបែបណាក៏សុទ្ធតែចង់ បានគ្រប់ៗគ្នា។ យុត្តិធម៌ត្រូវឆ្លុះបញ្ចាំងតាមរយៈការទទួលស្គាល់នូវសច្ចៈ- ធម៌ពិតប្រាកដ ហើយតម្រូវឱ្យប្រជាជនធ្វើឲ្យមនុស្សគ្រប់គ្នាស្ងប់ចិត្ត ទទួល បាននូវការលើកទឹកចិត្ត និងក្តីសង្ឃឹមដ៏កក់ក្តៅសម្រាប់ការបោះជំហាន ទៅមុខទៀត ។

ប្រជាជនកម្ពុជាគ្រប់ៗរូបចង់បានណាស់យុត្តិធម៌ និងយល់ច្បាស់ណាស់ ពីតម្លៃនៃយុត្តិធម៌ និងសច្ចៈធម៌ ។ ព្រោះថាប្រជាជនដ៏អភ័ព្វនេះធ្លាប់បាន ឆ្លងកាត់នូវភ្នាក់ងារសង្គ្រាម និងអំពើប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង ដែលបណ្តាលមកពីទំនាស់នៃមនោគមន៍វិជ្ជាជីវក៍វី និងឥទ្ធិពលនៃសង្គ្រាម ត្រជាក់ពីខាងក្រៅ ។ ប៉ុន្តែអ្វីដែលគួរឲ្យឈឺចាប់បំផុតនោះគឺ ក្រោយពេល ដែលប្រទេសជាតិ និងប្រជាជនត្រូវបានសង្គ្រោះផុតពីរបបប្រល័យពូជ- សាសន៍ បែរជាត្រូវទទួលរងនូវការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ តាមរយៈ ការហុំព័ទ្ធខាងសេដ្ឋកិច្ច ឯកោខាងនយោបាយ និងការរៀបសង្កត់ខាង យោធា ។ យុត្តិធម៌មិនត្រូវបានគេផ្តល់ឲ្យជនរងគ្រោះទេ ។ ប្រទេសមួយ ចំនួនមិនត្រឹមតែមិនបានផ្តល់យុត្តិធម៌ ប៉ុន្តែថែមទាំងប្រមាថមាក់ងាយដល់ ប្រជាជាតិដែលរងគ្រោះនេះទៀតផង ។


ជាង ៣៧ ឆ្នាំកន្លងទៅនេះ ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានរស់នៅប្រកប ដោយសុខសន្តិភាពសេរីភាពនិងការអភិវឌ្ឍ។ ដើម្បីធានាថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិ បាលកម្ពុជាបានពង្រឹងការអនុវត្តច្បាប់ លើកកម្ពស់មនសិការគោរពច្បាប់ និងគោលការណ៍នីតិវិធីក្នុងសង្គមប្រជាធិបតេយ្យ ដោយទទួលបានការ គាំទ្រពីសំណាក់ប្រជាជនទូទាំងប្រទេស ។ ប៉ុន្តែមានជនអតីត និងក្រុម មនុស្សខ្លះ ដោយមានការគាំទ្រពីបរទេសមួយចំនួនផង បានបង្ហាញឲ្យ ឃើញពីចេតនាពិត ក្នុងការបំផ្លាញដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា តាមរយៈការធ្វើសកម្មភាពនានាប្រឆាំងការអនុវត្តច្បាប់ ការ ដាក់សម្ពាធលើតុលាការដែលជាអំណាចឯករាជ្យ ការបោកប្រាស់បន្តសា- ធារណៈមតិអំពីការអនុវត្តច្បាប់របស់តុលាការ ធ្វើឲ្យប្រជាជនមានការភាន់ ច្រឡំពីរឿងអនុវត្តច្បាប់ទៅជារឿងនយោបាយ បង្វែរពីរឿងបុគ្គលឲ្យទៅ ជារឿងគណបក្ស ប៉ុន្តែគេបែរជាស្រែកថា ជាសកម្មភាពដើម្បីលទ្ធិប្រជាធិ- បតេយ្យ សិទ្ធិសេរីភាព និងការពារផលប្រយោជន៍របស់ប្រជាជនទៅវិញ។ ផ្ដើមចេញពីនេះ គេនាំគ្នាយោសនាបំភាន់ការពិតថា រាជរដ្ឋាភិបាលរៀប សង្កត់សិទ្ធិសេរីភាព និងគំរាមកំហែងគណបក្សប្រឆាំង។ គេលើកឡើងថា កម្ពុជាកំពុងមានភាពតានតឹងខាងនយោបាយ ហើយទាមទារឲ្យមានការ ចរចាដើម្បីស្វែងរកដំណោះស្រាយនយោបាយ ដែលតាមពិតគឺគ្រាន់តែ ចង់ដោះស្រាយបញ្ហាបុគ្គលដែលជាជនល្មើសច្បាប់ប៉ុណ្ណោះ ដែលប្រការ នេះជាការបំពានទាំងស្រុងទៅលើច្បាប់ និងគោលការណ៍នីតិវិធីក្នុងសង្គម ប្រជាធិបតេយ្យសេរី។ រីឯតែអាក្រក់មើលជាងនេះទៅទៀត គឺកន្លងទៅថ្មីៗ នេះ តំណាងនៃសហរដ្ឋអាមេរិកប្រចាំ អ.ស.ប ដែលបានប្រកាសដោយ ខ្លួនឯងថា មានប្រទេស ៣៦ ទៀតគាំទ្រដែរនោះ បានចេញសេចក្តីថ្លែង ការណ៍មួយ បង្ហាញអំពីសេចក្តីព្រួយបារម្ភលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដោយមិនបានឈរលើមូលដ្ឋានការពិតទាល់តែសោះ ។ គេបារម្ភទៀតថា កម្ពុជាមានភាពតានតឹងខាងនយោបាយ មានការគំរាមកំហែងដល់សកម្ម- ភាពស្របច្បាប់របស់គណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការផ្នែកសិទ្ធិមនុស្ស ។ អាកប្បកិរិយាបែបនេះ គឺមានចេតនាខាង នយោបាយពិតប្រាកដ ។ ពួកគេមិនដែលមកឃើញកម្ពុជាដោយផ្ទាល់ទេ ។

ពួកគេសម្តែងការព្រួយបារម្ភ ដោយផ្អែកតែលើមូលដ្ឋាននៃការយោសនា របស់ពួកគេប្រឆាំង ពាក្យចចាមអាក្រក់ មូលបង្កាច់ការពិត ។ ថ្មីៗនេះទៀត មាន ខ្មែរមួយក្រុមតូចនៅប្រទេសអូស្ត្រាលី បានធ្វើបាតុកម្មតវ៉ាប្រឆាំងដំណើរ ទស្សនកិច្ចរបស់ឯកឧត្តម **ហ៊ុន ម៉ាណែត** បង្កភាពអានាធិបតេយ្យយ៉ាង ចោកទាប រហូតដល់រដ្ឋាភិបាលប្រទេសអូស្ត្រាលីព្រមានបង្ក្រាបទៀតផង ព្រោះវាធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គមនៅលើទឹកដីរបស់គេ ។ ពួកនេះបាន បន្ទាបបន្ថោកតម្លៃជាតិខ្លួនឯង និងប្រមាថមាក់ងាយជាតិសាសន៍ខ្លួនឯង យ៉ាងធ្ងន់ធ្ងរ រហូតមានជនម្នាក់បានហៅរបបរាជរដ្ឋាភិបាលនៅកម្ពុជា បច្ចុប្បន្នថាជារបបតិរច្ឆាន ហើយមានជនខ្លះបានប្រមាថស្តាប់និព្វេនមហា ក្សត្រជាទីសក្ការៈទៀតផង ។ ប៉ុន្តែវាគ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេ អ្នកទាំង នោះគឺជាជនប្រឆាំងនឹងប្រជាជនកម្ពុជាផ្ទាល់មុខ និងជាអ្នកបម្រើនយោ- បាយបរទេសមិនដឹងខ្លួន ។

គ្មានអ្នកណាម្នាក់អាចបិទបាំងសច្ចៈធម៌បានឡើយ ។ លោក **ដុន ហេនតុន** សមាជិកព្រឹទ្ធសភាស្តីស្រីតោន បានផ្ញើសារលិខិតមួយច្បាប់ ជូនសម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយលោកសម្តែងនូវភាពអាមាស់របស់លោកនៅពេលដែលលោកបាន ឮពីសេចក្តីសម្រេចចិត្តដែលមានចេតនាខាងនយោបាយ និងមិនទទួល បានព័ត៌មានពេញលេញ ដែលចេញផ្សាយដោយតំណាងរាស្ត្រម្នាក់ពី រដ្ឋកាលីហ្វ័រនីញ៉ា ។ លោក **ដុន ហេនតុន** បានទទួលស្គាល់នូវភាព ឈ្លាសវៃរបស់សម្តេចតេជោ **ហ៊ុន សែន** ក្នុងការដឹកនាំប្រជាជនកម្ពុជា ក្នុងអន្តរកាលពីរបបប្រល័យពូជសាសន៍ដ៏សែនរន្ធត់ក្នុងទសវត្សឆ្នាំ ៧០ មកកាន់សករាជថ្មីនៃវិបុលភាពខាងសេដ្ឋកិច្ច និងសេរីភាពបុគ្គល។ លោក **ដុន ហេនតុន** បានធ្វើការសរុបដោយអត្ថន័យគ្រប់គ្រាន់សម្រាប់ជនអតីត មួយចំនួនយកទៅពិចារណា គឺថា ក្រោមការដឹកនាំរបស់សម្តេចតេជោ **ហ៊ុន សែន** ដែលធ្វើឲ្យសេដ្ឋកិច្ច និងគុណភាពនៃជីវភាពរស់នៅរបស់ ប្រជាជនកម្ពុជាគ្រប់រូបមានការកើនឡើង យ៉ាងនេះហើយទើបធ្វើឲ្យសម្តេច ត្រូវបានជាប់ឆ្នោតជាថ្មីជាបន្តទៀតដោយសម្លេងភាគច្រើន ទោះបីជាមាន ការភូតកុហក និងយុទ្ធនាការបំភ្លៃព័ត៌មានរបស់ពួកអ្នករឹះគន់ក៏ដោយ ។ ថ្មីៗនេះដែរលោកស្រី Sarash Fox តំណាងពិសេសទទួលបន្ទុកកិច្ចការ អន្តរជាតិនៃក្រសួងការបរទេសអាមេរិកក៏បានកោតសរសើរការរីកចម្រើន ថ្មីៗនៅកម្ពុជា ជាពិសេសការចាប់ផ្តើមអនុវត្តច្បាប់ស្តីពីសហជីព និងការ ដោះស្រាយបញ្ហាប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិត ។ លោកស្រី បានទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធានាបាននូវបទដ្ឋាន ស្តង់ដារការងារល្អប្រសើរ លើកកម្ពស់សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជី- វៈ ព្រមទាំងដោះស្រាយបានរាល់បញ្ហាប្រឈម និងពង្រីកឱកាសនៃការ ធ្វើពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត ។

ជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជា បានខិតខំកសាងប្រទេសរបស់ខ្លួនឡើងវិញពីគំនររំលងនៃសង្គ្រាមអស់ រយៈពេលជាង៣៧ឆ្នាំកន្លងមកហើយប្រកបដោយជោគជ័យ។ ក្រៅពីពលិ កម្មដ៏ធំធេងដែលប្រជាជនកម្ពុជាខ្លួនឯងបានបូជា ដើម្បីបង្កើតនូវសិទ្ធិ- ផលដ៏ធំធេងរហូតដល់សព្វថ្ងៃនេះ ក៏មានការរួមចំណែកពីបណ្តាប្រទេស ជាមិត្ត សហគមន៍ និងអង្គការអន្តរជាតិនានាផងដែរ ។ យើងទទួលយកនូវ ការរួមគំនិតយោបល់ និងការជួយឧបត្ថម្ភគាំទ្រទាំងឡាយដ៏ស្មោះសារដើម្បី បន្តកសាងប្រទេសទៅមុខទៀត តែយើងមិនទទួលយកការប្រៀនប្រដៅពី មជ្ឈដ្ឋានណាឡើយ ហើយអ្វីដែលយើងចង់បាន និងនៅតែចង់បាននោះគឺ ការផ្តល់យុត្តិធម៌ចំពោះពលិកម្មរបស់យើង និងការទទួលស្គាល់សច្ចៈធម៌ ប្រវត្តិសាស្ត្រ ។

ឧស្សាហកម្មរបស់ឯកឧត្តម ស៊ី ជិនតីង កាន់តែពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសជាតិកម្ពុជា-ចិន



ឯកឧត្តម ស៊ី ជិនតីង ប្រធានាធិបតីនៃសភាពាណាធរាជ្យប្រជាមានិតចិន ចូលបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះបាទហ៊ុន សែន ព្រះបរមរាជវាំង

តបតាមសេចក្តីអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ី ជិនតីង ប្រធានាធិបតីនៃសភាពាណាធរាជ្យប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៣ ដល់ ១៤ ខែតុលា ឆ្នាំ ២០១៦ ប្រកបដោយជោគជ័យ។

បន្ទាប់ពីចូលបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្តេចព្រះបាទហ៊ុន សែន នៅក្នុងព្រះបរមរាជវាំងរួចមក ឯកឧត្តមប្រធានាធិបតី ស៊ី ជិនតីង បានទទួលជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព ។ នៅក្នុងជំនួបនោះ សម្តេចតេជោបានមានប្រសាសន៍ថាការរីកចម្រើនរបស់ប្រទេសកម្ពុជាមិនអាចកាត់ផ្តាច់ចេញពីការរួមចំណែករបស់មិត្តចិនបានឡើយ ។ សម្តេចតេជោបានអរគុណចំពោះរដ្ឋាភិបាលចិន ប្រជាជនចិន ដែលបានជួយដល់កម្ពុជាទាំងថវិកា បច្ចេកទេស និងធនធានមនុស្ស ។ សម្តេចតេជោបានស្នើសុំឲ្យមានការជួយបន្ថែមទៀតដល់កម្ពុជា លើកិច្ចសហប្រតិបត្តិការខាងនយោបាយ យោធា សេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស ។ សម្តេចតេជោបានអរគុណរដ្ឋាភិបាលចិនដែលបានបន្ថែមកូតាសម្រាប់នាំចេញអង្ករពីកម្ពុជាដល់ ២០ ម៉ឺនតោន និងបានស្នើសុំឲ្យចិនបន្តវិនិយោគលើវិស័យកែច្នៃអង្ករសម្រាប់ការនាំចេញ និងជំរុញទេសចរចិនមកកម្ពុជាឲ្យកើនពី ៧០ ម៉ឺននាក់ ដល់ ២ លាននាក់នៅឆ្នាំ ២០២០ ។ ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីចិនបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន គឺជាមិត្តភក្តិរបស់ចិន ។ ចិននឹងជួយកម្ពុជា តាមរយៈផ្លូវមួយ ខ្សែក្រវាត់មួយ ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជា និងជំរុញឲ្យទំហំពាណិជ្ជកម្មកម្ពុជាចិនកើនឡើងដល់ ៥.០០០ លានដុល្លារនៅឆ្នាំ ២០១៧ ។ ចិននឹងជួយកម្ពុជាកសិកម្មផ្លូវជាតិលេខ ៥១ និងប្រព័ន្ធធារាសាស្ត្រវីក្សដំបូងទី ២ និងលើកទឹកចិត្ត


ឲ្យក្រុមហ៊ុនចិនដែលមានសមត្ថភាពមកវិនិយោគផ្លូវថ្នល់ឈ្លើងឈ្លើនលឿននៅកម្ពុជា ការកសាងវាលយន្តហោះនៅខេត្តសៀមរាប និងវិនិយោគលើវិស័យផ្សេងៗទៀតដែលជាសក្តានុពលរបស់កម្ពុជា ។ ចិនគាំទ្រចំពោះគម្រោងដែលកម្ពុជាបានលើកឡើងសម្រាប់ឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតីបានសម្រេចលុបចោលបំណុលដែលកម្ពុជាជំពាក់ចិននៅឆ្នាំ ២០១៥ ចំនួន ៦០០ លានយ៉ន និងបន្ថែមជំនួយឥតសំណងសម្រាប់វិស័យយោធាចំនួន ១០០ លានយ៉ន ។ បង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៥០០ កន្លែង និង ១០០ កន្លែងសម្រាប់យុវជនក្នុងមួយឆ្នាំ ។ បង្កើនការហោះហើរត្រង់ពីទីក្រុងនានារបស់ចិនមកកាន់កម្ពុជា ដើម្បីបង្កើនចំនួនទេសចរចិនមកកម្ពុជាពី ៧០ ម៉ឺននាក់ ទៅ ២ លាននាក់ នៅឆ្នាំ ២០២០ ។ រដ្ឋាភិបាលចិននឹងជួយជួសជុលប្រាសាទព្រះវិហាររបស់កម្ពុជា ។ លើកទឹកចិត្តឲ្យក្រុមហ៊ុនចិនវិនិយោគកែច្នៃអង្ករនៅកម្ពុជាបានល្អ ដើម្បីនាំចេញទៅកាន់ប្រទេសចិន ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរយល់ឃើញថា បញ្ហាសមុទ្រចិនខាងត្បូងមិនមែនជាបញ្ហារវាងចិន និងអាស៊ាននោះទេ ។ បញ្ហានេះគួរតែត្រូវដោះស្រាយតាមរយៈការពិគ្រោះយោបល់ជាលក្ខណៈមិត្តភាព និងការចរចាដោយសន្តិវិធី ដែលធ្វើឡើងដោយរដ្ឋអធិបតេយ្យដែលពាក់ព័ន្ធផ្ទាល់ ។ ចិននិងអាស៊ានគួរតែបន្តអនុវត្តឲ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC) និងជំរុញឲ្យ "ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង" សម្រេចបានឆាប់ ដោយឈរលើគោលការណ៍ក្នុងសង្គមទៅវិញទៅមក តាមរយៈការពិគ្រោះយោបល់ ។ ចិន និងអាស៊ានគួរតែជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឲ្យកាន់តែសកម្ម និងរួមគ្នាថែរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ដើម្បីធ្វើឲ្យតំបន់នេះ ជាតំបន់សមុទ្រដែលមានសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ។ ភាគីចិនបាន

២១ ទី៣.កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១២០០ លានយ៉ន ទី៤.អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសមុទ្រ ទី៥.កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍ ទី៦.អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច ទី៧.អនុស្សរណៈយោគយល់គ្នា ស្តីពីកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចអ្នកវិទ្យាសាស្ត្រ ទី៨.កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធគ្រួតគ្នា ទី៩.លិខិតប្តូរសារស្តីពីគម្រោងសាងសង់អគារពេទ្យមិត្តភាពកម្ពុជា ចិន ទី១០.ពិធីសារស្តីពីការលុបឥណទានឥតការប្រាក់ ទី១១.កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីការសន្យាផ្តល់ឥណទានសម្បទានជាប្រាក់យ៉នចិន សម្រាប់គម្រោងអភិវឌ្ឍន៍ធារាសាស្ត្រវីក្សជំហានទី ២ ទី១២.កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសជាឥណទានឥតការប្រាក់ សម្រាប់គម្រោងអភិវឌ្ឍន៍ធារាសាស្ត្រវីក្សជំហានទី ២ ទី១៣.កិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីការសន្យាផ្តល់ឥណទានសម្បទានជាប្រាក់យ៉នចិន សម្រាប់គម្រោងសាងសង់ផ្លូវជាតិលេខ ៥១ ទី១៤.កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីការសន្យាផ្តល់ឥណទានសម្បទានជាប្រាក់យ៉ន សម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី២ ទី១៦.អនុស្សរណៈយោគយល់គ្នា សម្រាប់ការសិក្សាប្លង់មេស្តីពីផែនការគម្រោងធនធានទឹកនៅកម្ពុជា និងគម្រោងរៀបចំ និងគាំទ្រសម្ភារៈដល់គម្រោងវិទ្យាស្ថានធនធានទឹក ទី១៧.លិខិតប្តូរសារស្តីពីប្រព្រឹត្តិកម្មជាប់ពន្ធគយចំនួន ៩៧ ភាគរយនៃមុខទំនិញសរុប ទី១៨.អនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញគម្រោងកិច្ចសហប្រតិបត្តិការវិនិយោគឧស្សាហកម្មកន្លឹះ ទី១៩.អនុស្សរណៈយោគយល់គ្នាស្តីពីដំណើរការកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានចារកម្មពាក់ព័ន្ធលើវិស័យ

អនុវត្តច្បាប់សន្តិសុខផ្ទៃក្នុងប្រទេស ទី២០.កិច្ចព្រមព្រៀងស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទី២១.កិច្ចព្រមព្រៀងសម្បទាន សម្រាប់ការអភិវឌ្ឍន៍អាសយដ្ឋានអន្តរជាតិសៀមរាបអង្គរ ទី២២.កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់យ៉នចិន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវីក្សជំហានទី ២ ទី២៣.កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់យ៉នចិន សម្រាប់គម្រោងសាងសង់ផ្លូវជាតិលេខ ៥១ ទី២៤.កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់យ៉នចិនសម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ទី ២ ទី២៥. កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី ៥ និងទី ៦ ទី២៦.កិច្ចសន្យាសាងសង់ផ្លូវលេខ ១១(អ្នកលឿង ថ្នល់ទទឹង) ទី២៧.អនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Green Trade កម្ពុជា និងក្រុមហ៊ុន COFCO ចិន ស្តីពីការនាំអង្ករ ២០០.០០០តោនទៅចិនទី២៨.កិច្ចសន្យាសាងសង់នៃគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ KV ជំហានទី ២ ទី២៩.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវិនិយោគ និងអភិវឌ្ឍន៍ខ្សែបណ្តាញអគ្គិសនីជាតិទី ៣០. កិច្ចព្រមព្រៀងពិធីសារ សម្រាប់គម្រោងរោងចក្រអគ្គិសនីដើរដោយធូលីថ្ម ៤៥០ មេហ្គាវ៉ាត់ នៅក្រុងព្រះសីហនុ និងទី៣១. កិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ៤០០ លានយ៉ន ។

ទស្សនកិច្ចរបស់កងកម្ម **ស៊ីនតិច** បានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកម្ពុជា ចិន មានការអភិវឌ្ឍកាន់តែស៊ីជម្រៅឡើង ដែលបាននាំមកនូវផលប្រយោជន៍យ៉ាងធំធេងជូនប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ហើយបានរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សានូវសុខសន្តិភាព វិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិ ។



សូមគោរពកាន់កាប់ លោកជំទាវ និងប្រិយមិត្តអ្នកអានជាទីគោរព
សូមចូលមក Facebook Page : **Pracheachun Magazine-ទស្សនាវដ្តីប្រជាជន**
ហើយចុច Like និង Share ដើម្បីទទួលបានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ ព្រមទាំងផ្តល់ទស្សនៈ ឬ មតិផ្សេងៗ

រដ្ឋសភា បើកសម័យប្រជុំលើកទី ៧ នីតិកាលទី ៥



រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បើកសម័យប្រជុំលើកទី ៧ នីតិកាលទី ៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ៦៧ រូប

កាលពីថ្ងៃ ទី ០៧ ខែតុលា ឆ្នាំ ២០១៦ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី ៧ នីតិកាលទី ៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ៦៧ រូប ។ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីមានវត្តមាននៅក្នុងឱកាសនោះដែរ ។

នៅក្នុងថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី ៧ នេះ អង្គសភាបានអនុម័តទទួលយករបៀបវារៈចំនួន ៨ មកពិភាក្សា និងអនុម័តដែលរួមមានរបៀបវារៈ ទី១-ព្រះរាជក្រឹត្យព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី ៧ នីតិកាលទី ៥ ទី២-របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី ៦ និងលើកទី ៧ នីតិកាលទី ៥ ទី៣-ការបោះឆ្នោតទុកចិត្តលើការតែងតាំងអគ្គសវនករ និងអគ្គសវនកររង ០៣ រូប នៃអាជ្ញាធរសវនកម្មជាតិ សម្រាប់បន្តអាណត្តិ ៥ ឆ្នាំទៀត ទី៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ទី៥-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ស្តីពីប្រព័ន្ធន្លែងកាត់ធននៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ ទី៦-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដើម្បីអនុវត្តកិច្ចព្រមព្រៀងទី១ នៃការប្តេជ្ញាបើកចំហសេវាហិរញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវា ទី៧-ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ ទី៨- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ១-កិច្ចព្រមព្រៀងស្តីពីការបង្កើត និងការអនុវត្តបញ្ជីតែមួយអាស៊ាន ២-ពិធីសារស្តីពីការបង្កើតនិងការអនុវត្តបញ្ជីតែមួយអាស៊ាន ៣-ពិធីសារស្តីពីក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជីតែមួយអាស៊ាន ។

ចំពោះព្រះរាជក្រឹត្យ **ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ**

នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី ៧ នីតិកាលទី ៥ ដែលមានដោយសម្តេចព្រះហស្តចេញត្រី **ហេង សំរិន** បានវាយតម្លៃខ្ពស់ចំពោះការងាររបស់រដ្ឋសភា។ ព្រះអង្គបានគូសបញ្ជាក់ថា "ការខិតខំប្រឹងប្រែងរបស់សម្តេច ឯកឧត្តម និងលោកជំទាវ សមាជិកសមាជិការគ្រប់រូបនៃរដ្ឋសភា គឺជាសកម្មភាពបម្រើប្រជាពលរដ្ឋ ជាតំណាងប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីផ្តួចផ្តើមធ្វើច្បាប់ អនុម័តច្បាប់ និងតាមដានពិនិត្យមើលការអនុវត្តច្បាប់។ ក្រៅពីការតាក់តែងច្បាប់ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការជំនាញ ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានបំពេញនូវភារកិច្ចស្នូលរបស់ខ្លួននៅការិយាល័យតាមបណ្តាខេត្ត ឬបណ្តាលដែលខ្លួនទទួលខុសត្រូវ ដើម្បីពិនិត្យនូវដំណើរការប្រតិបត្តិការនានាទីរបស់រាជរដ្ឋាភិបាល សំដៅធានាដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងបានអញ្ជើញយ៉ាងសកម្មចុះសួរសុខទុក្ខនិងជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងទទួលយកបញ្ហាកង្វល់ និងការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋ មកជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីរិះរកវិធានការដោះស្រាយរាល់បញ្ហាទាំងអស់" ។

ជាមួយគ្នានេះ **ព្រះករុណាព្រះបរមនាថ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី** ព្រះអង្គក៏បានសម្តែងនូវក្តីសង្ឃឹមថា រដ្ឋសភាដ៏ឧត្តុង្គឧត្តមនឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមចំពោះមុខបន្តទៀតដើម្បីសម្រេចបាននូវទិសដៅរួមជាដ៏ហាន។ ធានានូវសង្គមកម្ពុជាប្រកបដោយភាពសុខដុមរមនា មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ក្នុងព្រះរាជក្រឹត្យព្រះអង្គសង្ឃឹមថា ការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស ។

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនាអំពីសហប្រតិបត្តិការអាស៊ីលើកទី ២ នៅប្រទេសថៃ



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនាអំពីសហប្រតិបត្តិការអាស៊ីលើកទី ២ ក្រោមប្រធានបទ "អាស៊ីតែមួយ ថាមពលចម្រុះ" នៅរាជធានីបាងកក ប្រទេសថៃ

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមប្រឹក្សាដឹកនាំកំពូលស្តីពីកិច្ចសន្ទនាអំពីសហប្រតិបត្តិការអាស៊ីលើកទី ២ ក្រោមប្រធានបទ "អាស៊ីតែមួយ ថាមពលចម្រុះ" នៅរាជធានីបាងកក ប្រទេសថៃ ពីថ្ងៃទី ៩-១០ ខែតុលា ឆ្នាំ ២០១៦ ។

នៅថ្ងៃទី ៩ ខែតុលា សម្តេចតេជោ **ហ៊ុន សែន** បានជួបពិភាក្សាការងារជាមួយឯកឧត្តមឧត្តមសេនីយ៍ **ប្រាសាទ ចាន់អូចា** នាយករដ្ឋមន្ត្រីថៃ ។ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ថៃ បានសន្យាថានឹងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឲ្យកាន់តែមានទំហំធំឡើងថែមទៀត តាមរយៈការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបើកច្រកព្រំដែននៃប្រទេស ទាំងពីរឲ្យកាន់តែទូលំទូលាយថែមទៀត សំដៅបង្កើនស្ថេរភាពនៃការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមឧត្តមសេនីយ៍ **ប្រាសាទ ចាន់អូចា** មានប្រសាសន៍ថា ឯកឧត្តមពិតជាមានការរីករាយ ដោយបានជួបពិភាក្សាសាជាថ្មីម្តងទៀតជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ថ្វីត្បិតរូបឯកឧត្តម និងសម្តេចតេជោធ្លាប់បានជួបគ្នាជាច្រើនលើកច្រើនសារក្នុងក្របខណ្ឌអន្តរជាតិ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីមានប្រសាសន៍ចាត់ទុកថា សម្តេចគឺជាមិត្តដ៏ល្អរបស់ប្រទេស និងប្រជាជនថៃ ហើយវត្តមានរបស់សម្តេចតេជោក្នុងកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនាអំពីសហប្រតិបត្តិការអាស៊ីលើកទី ២ នេះ គឺពិតជាមានសារៈសំខាន់បំផុត។ សម្តេចតេជោ **ហ៊ុន សែន** មានប្រសាសន៍អបអរសាទរចំពោះជោគជ័យនៃការធ្វើប្រជាមតិរបស់ប្រទេសថៃ ដែលបានធ្វើឡើងនាពេលកន្លងមក ។ សម្តេចតេជោមានប្រសាសន៍ថា សម្រាប់ប្រទេសយើងទាំងពីរ បញ្ហានៃការសម្រេចចិត្តរបស់ប្រជាជនពិតជាមានសារៈសំខាន់ណាស់ ព្រោះថាការធ្វើប្រជាមតិ និងការបោះឆ្នោត គឺផ្តើមចេញពីឆន្ទៈពិតប្រាកដរបស់ប្រជាជន ដោយគ្មាននរណាទៅបំភិតបំភ័យ ឬបង្ខិតបង្ខំនោះឡើយ ។ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការពង្រឹង និងពង្រីកការតភ្ជាប់រវាងប្រជាជន និងប្រជាជននៅតាមតំបន់ព្រំដែន

នៃប្រទេសទាំងពីរ ។ មេដឹកនាំទាំងពីរបានចាត់ទុកថា ការខិតខំបើកច្រកព្រំដែនអន្តរជាតិថ្មីនៃប្រទេសទាំងពីរ ឲ្យបានចេញជារូបរាងពិតប្រាកដដោយមិនរង់ចាំការបោះបង្គោលព្រំដែន ឬធ្វើឲ្យប៉ះពាល់ដល់ខ្សែបន្ទាត់ព្រំដែន ហើយការបិទ ឬបើកច្រកព្រំដែនមិនត្រូវធ្វើឡើងដោយឯកតោភាគីពោលគឺការធ្វើអ្វីមួយ ត្រូវរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរជាមុន ។ ជាមួយគ្នានេះមេដឹកនាំទាំងពីរក៏បានឯកភាពឲ្យគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃពិភាក្សា ជាបន្តទៅទៀត បន្ទាប់ពីការអាក់ខានជួបគ្នាជាង ២ ឆ្នាំមកនោះ។ មេដឹកនាំទាំងពីរ បានសម្តែងនូវការរីករាយចំពោះការតភ្ជាប់ផ្លូវថ្នល់ថ្មីនៃប្រទេសទាំងពីរ ដែលគ្រោងនឹងប្រារព្ធពិធីសម្ពោធនៅដំណាច់ឆ្នាំ ២០១៦ នេះ ។ មេដឹកនាំនៃប្រទេសទាំងពីរក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាប្រឈមពលករកម្ពុជាចំនួនជាង ២ សែន ៤ ម៉ឺននាក់ ដែលកំពុងបំពេញការងារទាំងស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃ ដែលក្នុងនោះ ភាគីកម្ពុជាស្នើឲ្យភាគីថៃសហការជាមួយកម្ពុជា ក្នុងការផ្តល់លិខិតឆ្លងដែនដល់ពលករទាំងអស់នោះ ដើម្បីឲ្យពួកគេធ្វើការដោយស្របច្បាប់ក្នុងប្រទេសថៃ និងបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើតំបន់ត្រួតស៊ីត្រាត្រង់ដែនសមុទ្រ និងការកសាងនូវថាមពលវារីអគ្គិសនីនៅស្ទឹងមេទឹក ក្នុងខេត្តកោះកុង ដែលជាគម្រោងដ៏មានអត្ថប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ ។

សម្តេចតេជោ **ហ៊ុន សែន** និងឯកឧត្តម ឧត្តមសេនីយ៍ **ប្រាសាទ ចាន់អូចា** បានសម្តែងនូវការរីករាយចំពោះទំហំពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលតួលេខបានបង្ហាញថា កាលពីឆ្នាំ ២០១៤ ការនាំចូលពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាមានទំហំ ៤ ពាន់ ២៥ លានដុល្លារ ការនាំចេញពីកម្ពុជាទៅកាន់ប្រទេសថៃមានទំហំ ៥៨៩ លានដុល្លារ ។ ឆ្នាំ ២០១៦ ការនាំចូលពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាមានទំហំ ៤ ៦៨៩ លានដុល្លារ ឯការនាំចេញពីកម្ពុជាទៅកាន់ប្រទេសថៃមានទំហំ ៦៣៩ លានដុល្លារ។ មេដឹកនាំទាំងពីរបានចាត់ទុកថា នេះជា



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តមឧត្តមសេនីយ៍ **ប្រាសាទ ចាន់អូចា** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ

ទំហំពាណិជ្ជកម្មជាប់ចំណាត់ថ្នាក់ទី ១ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែទោះបីយ៉ាងណាប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលយើងគួរតែជំរុញកំណើននៃទំហំពាណិជ្ជកម្មឲ្យកើនដល់ ១៥ ពាន់លានដុល្លារនៅពេលដ៏ខ្លីខាងមុខ។ មេដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាគ្នាផងដែរ អំពីផែនការបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃ ដែលគ្រោងនឹងធ្វើឡើងក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០១៧ ខាងមុខ។ មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាទៅលើកិច្ចប្រជុំ CLMV លើកទី៩ និងកិច្ចប្រជុំអ៊ីចម៉ូតលើកទី៨នៅពេលខាងមុខគួរជំរុញឲ្យប្រទេសណាមួយធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំទាំងពីរក្នុងពេលតែមួយ ដើម្បីចំណេញទាំងថវិកា និងពេលវេលា ដោយសម្តេចតេជោបានស្នើឲ្យប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ។

នៅល្ងាចថ្ងៃដដែលនោះដែរ សម្តេចតេជោ **ហ៊ុន សែន** បានអនុញ្ញាតឲ្យលោក **វីក្រម ក្រូម៉ាឌិត** ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុនសាជីវកម្មអមតៈ ចូលជួបសម្តែងការគួរសម។ លោក **វីក្រម ក្រូម៉ាឌិត** មានប្រសាសន៍ថា កម្ពុជានឹងមានអនាគតដ៏ល្អ ព្រោះថា កម្ពុជាជាប្រទេសស្ថិតនៅចំណុចកណ្តាលគេ ពិសេស រវាងថៃ និងវៀតណាម ដែលមានសក្តានុពលខ្ពស់បំផុត។ លោក **វីក្រម ក្រូម៉ាឌិត** ជំរាបជូនសម្តេចតេជោថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសថៃ វៀតណាម និងនៅប្រទេសមីយ៉ាន់ម៉ា និងកំពុងសិក្សាបើកតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា។ លោកប្រធានក្រុមហ៊ុនបានសុំការណែនាំពីសម្តេចតេជោក្នុងការបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា ។ សម្តេចតេជោ **ហ៊ុន សែន** មានប្រសាសន៍ថា កម្ពុជានឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាក្រោកកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុង ១ ឆ្នាំ តាមរយៈនេះរាជរដ្ឋាភិបាលចង់ឃើញអ្នកវិនិយោគបន្ថែមទៀត មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាលកំពុងតែខិតខំធ្វើយ៉ាងណាឲ្យតម្លៃភ្លើងមានការធ្លាក់ចុះ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការបណ្តាក់ទុនវិនិយោគរបស់ផ្នែកឯកជននៅកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានស្វាគមន៍ចំពោះ គោលបំណងនៃការបង្កើតតំបន់



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោក **វីក្រម ក្រូម៉ាឌិត** (Vikrom Kromadit) ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុនសាជីវកម្មអមតៈ ចូលជួបសម្តែងការគួរសម

សេដ្ឋកិច្ចនៅកម្ពុជានិងបានសន្យាថា នឹងអញ្ជើញទៅចូលរួមក្នុងពិធីបើកសម្ពោធតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនសាជីវកម្មអមតៈ ក្នុងប្រទេសកម្ពុជា ។

ក្នុងឱកាសស្នាក់នៅទីក្រុងបាងកកសម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីកម្ពុជាក៏បានជួបពិភាក្សាការងារជាមួយឯកឧត្តម **ហ្វាង គូអ៊ុន** (Hwang Kyo-ahn) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ ។ នៅក្នុងជំនួបនោះឯកឧត្តម **ហ្វាង គូអ៊ុន** បានថ្លែងថាឆ្នាំ ២០១៦ ជាឆ្នាំសំខាន់ក្នុងការបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរគ្រប់ ២០ ឆ្នាំ។ ឯកឧត្តមបន្តថាទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំងទាំង ការទូតវិនិយោគពាណិជ្ជកម្ម ហើយក្នុងឆ្នាំនេះ កូរ៉េបានបើកអគ្គកុងស៊ុលមួយទៀតនៅខេត្តសៀមរាបដើម្បីជួយ សម្រួលដល់ទេសចរកូរ៉េ។ សម្តេចតេជោ **ហ៊ុន សែន** បានគូសបញ្ជាក់ថា ២០ ឆ្នាំកន្លងមកនេះទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំង ។

នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៦ គឺជាថ្ងៃបើកកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី ២ (ACD)។ កិច្ចប្រជុំកំពូលនេះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសដែលជាសមាជិក ACD ចូលរួមមាន ៖ ប្រុយណេ, អ៊ីរ៉ង់, ប្រធានាធិបតីគុយវ៉ែត ប្រធានាធិបតីស៊េរីលង្កា ព្រមទាំងនាយករដ្ឋមន្ត្រីនៃប្រទេស កម្ពុជា, ប៊ូតង, ឡាវ, បារាំង, ម៉ាឡេស៊ី, សាធារណរដ្ឋកូរ៉េ, ថៃ, អនុប្រធានាធិបតីចិន, ប្រទេសមីយ៉ាន់ម៉ា និងគណៈប្រតិភូជាច្រើនទៀតតំណាងឲ្យប្រទេសជាសមាជិក ។

សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីបានថ្លែងសន្ទុកថានៅក្នុងកិច្ចប្រជុំសម្តែងការគាំទ្រការពង្រឹង ACD ដែលជាវេទិកាសម្រាប់កិច្ចសន្ទនាក្នុងតំបន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី ។ សម្តេចតេជោបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃរបៀបវារៈ ប្រកបដោយតុល្យភាព ស្តីពីបញ្ហាប្រឈមអន្តរវិស័យ និងបញ្ហាប្រឈមក្នុងតំបន់អាស៊ី ដូចជាការកាត់បន្ថយភាពក្រីក្រ ការតភ្ជាប់ ភាពទាក់ទងគ្នារវាងមូលដ្ឋាន ទឹក និងសន្តិសុខផ្នែកថាមពល ព្រមទាំងការប្រែប្រួលអាកាស-

ធាតុ ។ ក្នុងបរិការណ៍នេះសម្តេចតេជោបានគាំទ្រយ៉ាងពេញទំហឹង សេចក្តីសម្រេចរបស់ ACD ក្នុងការដាក់បញ្ចូលគ្នានូវកិច្ចសហប្រតិបត្តិការលើវិស័យចំនួន ២០ ឲ្យទៅជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន ៦ និងបានស្វាគមន៍ការអនុម័តនូវចក្ខុវិស័យ ACD សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីឆ្នាំ ២០៣០ ដែលមានសង្គតិភាពជាមួយរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ។ ចំពោះសសរស្តម្ភអាទិភាពទាំង ៦ សម្តេចតេជោបានលើកឡើងនូវ "ការតភ្ជាប់ក្នុងតំបន់" ក្នុងនោះមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពដ៏សំខាន់មួយ និងត្រូវការហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់ ពិសេសពីគំនិតផ្តួចផ្តើមសំខាន់ៗនៅក្នុងតំបន់ដូចជា "ខ្សែក្រវាត់មួយ ផ្លូវមួយ" និង "ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)" របស់ប្រទេសចិន និង "ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព" របស់ជប៉ុនក្នុងតំបន់អាស៊ី ។ សម្តេចតេជោ **ហ៊ុន សែន** ក៏បានសង្កត់ទៅលើសសរស្តម្ភ "វប្បធម៌ និង ទេសចរណ៍" ជាវិស័យដែលបានរួមចំណែកយ៉ាងសំខាន់មួយដល់កំណើនសេដ្ឋកិច្ច និងជាផ្នែកមួយដ៏សំខាន់នៃការតភ្ជាប់រវាងប្រជាជន និងប្រជាជន ។ សម្តេចតេជោបានស្នើឲ្យប្រទេសសមាជិក ACD ជំរុញបន្ថែមនូវលំហូរភ្ញៀវទេសចរណ៍អាស៊ី មកទូទាំងតំបន់អាស៊ីឲ្យបានកាន់តែទូលំទូលាយជាងមុន តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌នានា កម្មវិធីផ្លាស់ប្តូរយុវជន ពិធីបុណ្យព្រឹត្តិការណ៍កីឡា និងសិក្ខាសាលានានា ។

នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំបានអនុម័តឯកសារសំខាន់ចំនួន ៣ គឺ ៖ ចក្ខុវិស័យរបស់ ACD សម្រាប់កិច្ចសហប្រតិបត្តិការតំបន់អាស៊ីឆ្នាំ ២០៣០ សេចក្តីថ្លែងការណ៍ទីក្រុងបាងកក និងសេចក្តីថ្លែងការណ៍របស់ ACD ស្តីពីការជំរុញកំណើនឲ្យខ្លាំង តាមរយៈដៃគូកិច្ចសហប្រតិបត្តិការការតភ្ជាប់ ។

ចក្ខុវិស័យរបស់ ACD សម្រាប់កិច្ចសហប្រតិបត្តិការតំបន់អាស៊ីឆ្នាំ

តមកពីទំព័រទី ៨

សម្តេចអគ្គមហាេណ្ឌាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា ឯកឧត្តមអនុប្រធានរដ្ឋសភា ឯកឧត្តម លោកជំទាវប្រធានគណៈកម្មការទាំង ១០ នៃរដ្ឋសភានិងសមាជិកសមាជិកាទាំងអស់នៃរដ្ឋសភាដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត ពុំគិតពីការនឿយហត់និងខិតខំយកចិត្តទុកដាក់ក្នុងការបម្រើដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ។

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាេណ្ឌាចក្រី **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជាប្រកបដោយភាពរឹងមាំ កសាងសេដ្ឋកិច្ចសង្គម ដើម្បីឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ និងបញ្ហាប្រឈមទាំងឡាយរបស់ប្រទេសជាតិ ។

ព្រះមហាក្សត្របានមានបន្ទូលតាមរយៈព្រះរាជសារទៀតថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសភា និងរាជរដ្ឋាភិបាល បានធានាឲ្យមានស្ថិរភាពនយោបាយ និងសង្គម ជាមួយនឹងការគ្រប់គ្រងសេដ្ឋកិច្ចប្រកបដោយភាព

២០៣០ បានបញ្ជាក់ជាថ្មីពីតួនាទីរបស់កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី (ACD) ជាវេទិកាអាស៊ីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ឆ្ពោះទៅរកការបង្កើតសហគមន៍អាស៊ីនាពេលអនាគត ។

សេចក្តីថ្លែងការណ៍ទីក្រុងបាងកកបានគូសបញ្ជាក់ពីការតាំងចិត្តរបស់ថ្នាក់ដឹកនាំ ក្នុងការពង្រឹងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ី តាមរយៈសសរស្តម្ភកិច្ចសហប្រតិបត្តិការអាទិភាពចំនួន ៦ ដែលស្របគ្នានឹងរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់កំណើនរួមគ្នា និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ ដូចជា ៖ (១) ទំនាក់ទំនងរវាងម្ហូបអាហារ ទឹក និងសន្តិសុខថាមពល (២) ការតភ្ជាប់ (៣) វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងរបកគំហើញ (៤) ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស (៥) វប្បធម៌ និងទេសចរណ៍ និង (៦) ការជំរុញវិធីសាស្ត្រ ដើម្បីការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា និងប្រកបដោយចីរភាព ។

សេចក្តីថ្លែងការណ៍របស់ ACD ស្តីពីការជំរុញកំណើនឲ្យខ្លាំង តាមរយៈដៃគូកិច្ចសហប្រតិបត្តិការសម្រាប់ការតភ្ជាប់ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្នុងការជំរុញសេដ្ឋកិច្ចអាស៊ី ដើម្បីចាប់ផ្តើមយុគសម័យថ្មីនៃការរីកចំរើនរបស់តំបន់អាស៊ី និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីក្លាយជាសមាជិកសហគមន៍សកលប្រកបដោយទំនួលខុសត្រូវ និងផលិតភាព និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់ការតភ្ជាប់គ្រប់ទម្រង់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពផង ។

គួរបញ្ជាក់ថា ACD ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០២ ដែលដំបូងឡើយ ប្រទេសកម្ពុជាគឺជាសមាជិកស្ថាបនិកផងដែរ ហើយរហូតមកដល់ពេលនេះមានសមាជិករហូតដល់ ៣៤ ប្រទេស ។ កិច្ចប្រជុំដំបូងបានធ្វើឡើងនៅប្រទេសគុយវ៉ែតក្នុងឆ្នាំ ២០១២ និងលើកទី ២ នៅទីក្រុងបាងកកនេះតែម្តង ។ សម្រាប់ការប្រជុំលើកទី ៣ គ្រោងធ្វើឡើងនៅប្រទេសអ៊ីរ៉ង់ នាឆ្នាំ ២០១៨ ខាងមុខ ។

ត្រឹមត្រូវ និងជឿនលឿន បាននាំឲ្យកម្ពុជាអាចសម្រេចបាននូវអត្រាខ្ពស់នៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ។ ជាមួយគ្នានេះ តាមរយៈព្រះរាជសារជូនរដ្ឋសភានៅពេលនោះដែរ**ព្រះមហាក្សត្រ**ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងក្នុងស្រុក និងក្រៅស្រុក សូមប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីភាព ដើម្បីរួបរួមគ្នាសំដៅកសាង និងការពារជាតិ និងសមិទ្ធផលសង្គម ។

បន្ទាប់ពីសម្តេចអគ្គមហាេណ្ឌាចក្រី **ហេង សំរិទ្ធ** បានអានព្រះរាជសារ **ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា** ជូនសម័យប្រជុំរដ្ឋសភាលើកទី ៧ នីតិកាលទី ៥ រួចមក ឯកឧត្តមបណ្ឌិត **ទួល ស្មិន** អនុប្រធានទី ២ រដ្ឋសភា បានអានរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី ៦ និងលើកទី ៧ នីតិកាលទី ៥ ជូនអង្គសភា ហើយរបៀបវារៈផ្សេងៗទៀតក៏ត្រូវបានអង្គសភាពិភាក្សាអនុម័តជាបន្តបន្ទាប់ ។

សម្តេចតេជោ ហ៊ុន សែន : បើពុំមានការចរចា សីហនុ-ហ៊ុនសែន ឆ្នាំ ១៩៨៧, ឆ្នាំ១៩៨៨ ទេ ក៏ពុំមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរ

*** ឈោបាយឈ្នះឈ្នះ បានបញ្ចប់ដំណាក់កាលសង្គ្រាមដ៏វែងឆ្នាំនៃកម្ពុជា**



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចែកសញ្ញាបត្រដល់ និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នៅសាលសន្និសីទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ក្នុងខែតុលាឆ្នាំ២០១៦ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតដែលបញ្ចប់ការសិក្សា និងបានធ្វើដំណើរទៅកាន់ខេត្តមួយចំនួននៅភាគពាយព្យកម្ពុជា ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៥ នៃរដ្ឋសភា ។ នៅក្នុងកម្មវិធីទាំងនោះ សម្តេចតេជោបានផ្តល់នូវអនុសាសន៍ និងសារនយោបាយមួយចំនួន។

* ថ្ងៃទី៣ ខែតុលា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នៅសាលសន្និសីទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ នាពេលនោះសម្តេចតេជោបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។ សម្តេចតេជោបន្តថាគិតមកដល់ពេលនេះមានប្រជាពលរដ្ឋប្រមាណជិត ៤ លាននាក់ហើយដែលបានទៅចុះឈ្មោះបោះឆ្នោត ។

សម្តេចតេជោក៏បានថ្លែងទាក់ទងដល់បញ្ហាស្រូវផងដែរ ដោយបានអំពាវនាវឲ្យបន្តជួយដោះស្រាយតម្លៃស្រូវធ្លាក់ចុះ ដែលបញ្ហានេះបានកើតមានឡើងនៅខេត្តចំនួន ៣ គឺខេត្តពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ។ សម្តេចតេជោបានសុំឲ្យប្រជាពលរដ្ឋបន្តជួយទិញស្រូវពីកសិករដែលបានធ្វើការច្រូតកាត់រយៈពេលកន្លងទៅនេះ ដោយសារតែខ្វះទីផ្សារ។ សម្តេចតេជោបានពន្យល់ថាដោយសារតែការខិតខំប្រឹងប្រែងរបស់ប្រជាកសិករ គួបជាមួយនឹងមានប្រភពទឹកគ្រប់គ្រាន់ធ្វើឲ្យកសិករផលិតស្រូវបានច្រើនលើសពីតម្រូវការ និងខ្វះទីផ្សារ ។ ចំណែកការខ្វះទីផ្សារនេះ

ក៏ត្រូវបានសម្តេចតេជោពន្យល់ថា មិនមែនតែកម្ពុជាទេដែលជួបបញ្ហានេះ នៅប្រទេសថៃបច្ចុប្បន្ននៅសល់ស្រូវច្រើនណាស់ ។ ប្រទេសវៀតណាម ការនាំចេញស្រូវបានធ្លាក់ចុះប្រមាណ២៣% ។ ចំណែកកម្ពុជាការនាំចេញក៏មានការធ្លាក់ចុះតិចតួចដែរ ។ ប្រទេសមួយចំនួន ដូចជាជប៉ុនដែលជាប្រទេសឧស្សាហកម្ម ក៏មានលទ្ធភាពផ្គត់ផ្គង់ក្នុងប្រទេសរបស់គេ និងផលិតស្បៀងសម្រាប់នាំចេញផងដែរ ។ ប្រទេសបារាំងក៏ផលិតស្បៀងនាំចេញបើទោះបីមិនមែនស្រូវក៏ដោយ ។ សម្តេចតេជោបានអំពាវនាវ សូមបន្តជួយកសិកររបស់យើងតាមរយៈការប្រមូលទិញស្រូវ ។ រោងម៉ាស៊ីនកិនស្រូវខ្លះក៏កំពុងបន្តទិញស្រូវពីកសិករតាមរយៈទុនរបស់រដ្ឋ ។ រោងម៉ាស៊ីនកិនស្រូវឯកជនមួយចំនួនក៏កំពុងប្រមូលទិញស្រូវពីកសិករក្នុងតម្លៃមួយសមរម្យគឺមិនក្រោម ៨៤០ រៀលក្នុងមួយគីឡូក្រាម(ស្រូវសែនក្រអូប) ។ សម្តេចតេជោក៏បានបកស្រាយបន្ថែមទៀតថា ពីមុនប្រទេសកម្ពុជាធ្លាប់ជាប្រទេសនាំចូលស្រូវអង្ករតាមរយៈជំនួយបរទេសមកផ្គត់ផ្គង់ក្នុងស្រុក ។ បន្ទាប់មករាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករឲ្យបាន ១ លានតោននៅឆ្នាំ ២០១៥ ។ គោលដៅទាំងពីរនេះយើងសម្រេចបានតែមួយទេគឺយើងធ្វើឲ្យមានអតិរេកស្រូវចំនួន ៤,៨ លានតោន នៅក្នុងឆ្នាំ ២០១៥ កន្លងទៅ ហើយឆ្នាំមុនទៀត យើងសល់រហូតជាង ៥ លានតោនផង ដោយសារកត្តាអាកាសធាតុអំណោយផល ។ ចំណែកការនាំចេញ យើងមិនបានសម្រេចតាមផែនការនោះទេ ។ យើងត្រូវខិតខំបន្តទៀតតាមរយៈការខិតខំធ្វើឲ្យសង្កត់ ធ្វើឲ្យឈ្នួលស្តុកស្រូវ និងប្រាក់បង្វិលសម្រាប់ការទិញស្រូវពីកសិករ ។ សម្តេចតេជោបន្តថា នៅលើទីផ្សារមានការប្រកួតប្រជែងខ្លាំងណាស់ ដូចនេះមិនមែនឲ្យតែស្រូវចេះតែនាំចេញបាននោះទេ ត្រូវមានគុណភាពល្អឆ្លាញ់ ដែលធ្វើឲ្យអតិថិជនពេញចិត្ត ។ សម្រាប់រយៈពេលបន្ត សម្តេចតេជោក៏បានអំពាវនាវឲ្យយកចិត្តទុកដាក់រក្សាទឹកទុកផងដែរ ។

* ថ្ងៃទី ៦ ខែតុលា នៅសាលសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។

នៅពេលនោះ សម្តេចតេជោបានថ្លែងទាក់ទងទៅនឹងបញ្ហាគ្រឿងញៀន ។ សម្តេចតេជោមានប្រសាសន៍ថា យើងមិនយកវិធានការតាមបែបប្រទេសថៃកាលជំនាន់លោក ថាក់ស៊ីន និងវិធានការតាមបែបប្រទេសមួយចំនួនដែលផ្តល់ឲ្យមានការសម្លាប់នៅនោះទេ ។ ក៏ប៉ុន្តែយើងក៏មិនអាចអត់ឱនបានសម្រាប់ពួកឧក្រិដ្ឋកម្មគ្រឿងញៀនដែរ ។ សម្តេចតេជោបានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ធ្វើសកម្មភាពព្រមគ្នា ដើម្បីឈានទៅបង្ក្រាបគ្រឿងញៀនដែលកំពុងរីកដុះ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តប៉ៃលិន

ជាលើប្រទេសមួយទៅកាន់ប្រទេសមួយ ។ ប្រទេសនីមួយៗយកវិធានការ មិនខុសគ្នាប៉ុន្មាននោះទេ ក៏ប៉ុន្តែសម្រាប់យើងគឺការអនុវត្តផ្លូវច្បាប់ ។

សម្តេចតេជោបានលើកឡើងថាមានបងប្អូនមួយចំនួនបានស្នើឲ្យមាន ទោសប្រហារជីវិតឡើងវិញ ដើម្បីដាក់ទោសទៅលើពួកឃាតករ ពួក ឧក្រិដ្ឋកម្មគ្រឿងញៀន តែរាជរដ្ឋាភិបាលមិនធ្វើទៅលើបញ្ហានោះទេ ។ ជាប់ គុកអស់មួយជីវិតគឺជាការគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់អ្នកដែលបាន ប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ។ យើងមិនវិលទៅរកការកែរដ្ឋធម្មនុញ្ញបើកឱកាស ឲ្យមានទោសប្រហារជីវិតឡើងវិញនោះទេ ។ ប៉ុន្តែពួកឧក្រិដ្ឋកម្មគ្រឿង ញៀនទាំងឡាយមិនត្រូវមើលឃើញថា បញ្ហានេះស្រាលពេកសម្រាប់ខ្លួន នោះដែរ ។ សម្តេចតេជោបានបន្តថា សម្តេចធ្លាប់អង្គុយលេងជាមួយលោក ប្រធានាធិបតីហ៊ុនសែន និងឥណ្ឌូនេស៊ី នៅឯកិច្ចប្រជុំអាស៊ាន ។ គាត់បាន ប្រាប់គឺមានរឿងរ៉ាវគ្រឿងញៀនប្រហាក់ប្រហែលនឹងកម្ពុជាដែរ ចំពោះ ករណីអ្នកទោសគ្រឿងញៀនដែលជាប់ពន្ធនាគារ ហើយអាចបញ្ចូលក់ គ្រឿងញៀននៅខាងក្រៅបានទៀត ។

* នៅថ្ងៃទី ១៩ ខែតុលា ថ្ងៃទី២០ ខែតុលា ថ្ងៃទី២១ ខែតុលា សម្តេចតេជោ ហ៊ុន សែន ដែលកំពុងអញ្ជើញទៅបំពេញបេសកកម្មការងារនៅបណ្តា ខេត្តនៃភាគពាយ័ព្យ បានបញ្ជូនសារនយោបាយដ៏មានសារៈសំខាន់មួយ ទាក់ទងទៅនឹងខួបគម្រប់ ២៥ ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា និងគម្រប់ខួប ២០ ឆ្នាំនៃការធ្វើសមាហរណកម្មកម្លាំងខ្មែរក្រហមជា មួយរាជរដ្ឋាភិបាល ។

សម្តេចតេជោបានមានប្រសាសន៍ថា នៅថ្ងៃ ២៣ តុលាខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ២៥ ។ អ្វីដែល កិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន ហើយអ៊ុនតាក់មិនអាចធ្វើបាននោះគឺ នៅត្រង់ថា អ៊ុនតាក់បានប្រើប្រាស់ថវិកាអស់ជាង ២០០០ លានដុល្លារអា- មេរិក និងកម្លាំងមនុស្សយ៉ាងច្រើន ប៉ុន្តែពេលអ៊ុនតាក់ដកត្រឡប់ទៅវិញ បានបន្សល់ទុកឲ្យកម្ពុជាជួបនឹងតំបន់ត្រួតត្រាពីររដ្ឋាភិបាលពីរ ហើយធ្វើ សង្គ្រាមប្រឆាំងគ្នាមិនចេះចប់ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចបានផ្ដើមគំនិតដាក់ ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្គ្រាមដ៏វ៉ាំវ៉ីនេះ ។ ខ្លឹមសារ ស្នូលនៃនយោបាយឈ្នះឈ្នះដែលបានប្រកាសចេញពីតំបន់ប៉ៃលិន ដែល

ជាតំបន់បោះបង្គោលក្នុងដំណាក់កាលដំបូង ហើយក៏ជាដំណាក់កាលដ៏សំខាន់ មួយដែលរួមជាមួយកម្លាំងនៅម៉ាឡេ ដើម្បីធ្វើការបោះបង្គោលក្នុងដំណាក់ កាលនោះ ។ ខ្លឹមសារស្នូលនៃនយោបាយឈ្នះឈ្នះរួមមាន ទី១.គឺបានធា- នាអាយុជីវិត និងរូបកាយរបស់អ្នកដែលធ្លាប់ខ្លួនចេញពីរបបខ្មែរក្រហម ។ ទី២.ធានារក្សានូវអាជីពនិងមុខរបរ និងទី៣.គឺរក្សានូវកម្មសិទ្ធិដែលជា ទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ ។

សម្តេចតេជោបន្តថា សម្តេចបានធ្វើដំណើរជាង ២០០ គីឡូម៉ែត្រ ឆ្លង កាត់តំបន់សង្គ្រាម និងជាតំបន់ដែលបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ហើយសន្តិភាពពិតប្រាកដមួយបានកើតចេញនៅទីនេះដោយគ្មាន អ្នកឈ្នះ និងអ្នកបាញ់ ។ ឥឡូវនេះខួប ២០ ឆ្នាំនៃការធ្វើសមាហរណកម្ម បានផ្តល់ឲ្យសម្តេចបានមើលឃើញយ៉ាងពិតប្រាកដនូវស្ថានភាពដែលថា កម្ពុជាកំពុងប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឲ្យទៅជាទីផ្សារ និងតំបន់ មានការអភិវឌ្ឍ ។ លើកំណត់ផ្លូវជាង ២០០ គីឡូម៉ែត្រសម្តេចបានឃើញ គឺការប្រែក្លាយពីតំបន់បង្ហូរឈាមទៅជាតំបន់អភិវឌ្ឍន៍ ។ នោះហើយជា សមិទ្ធផលដែលកម្ពុជាស្វែងរកដោយខ្លួនឯង ។

សម្តេចតេជោបានបន្តថា យើងមិនភ្លេចកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ក៏ប៉ុន្តែបើគ្មានការចរចា ២ ធ្នូ ១៩៨៧ ដែលហៅថាការចរចាស៊ីហានុ ហ៊ុន សែន និងការចរចាលើកទី២ នៅខែមករា ឆ្នាំ ១៩៨៨ រវាង ស៊ីហានុ ហ៊ុនសែន ទៀតនោះពិតជាមិនមានកិច្ចព្រមព្រៀង ទីក្រុង ប៉ារីសនោះទេ ។ សង្ឃឹមថាអ្នកនយោបាយទាំងអស់បកស្រាយព្រឹត្តិ- ការណ៍នេះឲ្យបានច្បាស់លាស់ ចៀសជាងការប្រើប្រាស់បញ្ហាទាំងអស់ នេះធ្វើជាការចំណេញខាងនយោបាយ ដោយខ្វះការទទួលខុសត្រូវរហូត ទៅដល់មានការត្រួតបន្តនូវខ្លឹមសារនៃកិច្ចព្រមព្រៀងប៉ារីស ដែលខ្លឹមសារ កិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសនោះ បានក្លាយខ្លួនទៅជារដ្ឋធម្មនុញ្ញនៃព្រះ រាជាណាចក្រកម្ពុជារួចស្រេចទៅហើយ ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាចាប់ពីការចរចាដំបូងរហូតមាន កិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្តេចគឺជាមនុស្សម្នាក់នៅក្នុងតួអង្គសំខាន់ ពីរនាក់ គឺ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និង រូបសម្តេចផ្ទាល់ ។

សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមវេទិកាស្តីពីបក្សកុម្មុយនិស្តចិន ក្នុងកិច្ចសន្ទនាពិភពលោកឆ្នាំ ២០១៦



សម្តេចក្រឡាហោម **ស ខេង** អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមវេទិកាស្តីពីបក្សកុម្មុយនិស្តចិន ដើម្បីចូលរួមវេទិកាស្តីពីកុម្មុយនិស្តចិនក្នុងកិច្ចសន្ទនាពិភពលោកឆ្នាំ២០១៦ក្រោមប្រធានបទ "នវានុវត្តន៍ក្នុងអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក ៖ គំនិតផ្តួចផ្តើម និងសកម្មភាពគណបក្សនយោបាយ" នៅទីក្រុងឆុងឈីង

សម្តេចក្រឡាហោម **ស ខេង** អនុប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូរបស់គណបក្សទៅចូលរួមវេទិកាស្តីពីបក្សកុម្មុយនិស្តចិនក្នុងកិច្ចសន្ទនាពិភពលោកឆ្នាំ ២០១៦ ក្រោមប្រធានបទ "នវានុវត្តន៍ក្នុងអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក ៖ គំនិតផ្តួចផ្តើមនិងសកម្មភាពគណបក្សនយោបាយ" នៅទីក្រុងឆុងឈីង ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៦ ។

នេះជាលើកទី ៣ ហើយ ដែលបក្សកុម្មុយនិស្តចិនរៀបចំវេទិកាស្តីពី "បក្សកុម្មុយនិស្តចិនក្នុងកិច្ចសន្ទនាពិភពលោក" ។ វេទិកានេះមានប្រតិភូចូលរួមប្រមាណ ៣០០ នាក់ គណបក្សនយោបាយចំនួន ៧៦ និងមកពី ៥២ ប្រទេស ។ វេទិកានេះមានបំណងបង្ហាញជូនពិភពលោក បណ្តាញដឹកនាំនយោបាយ និងអ្នកស្រាវជ្រាវជុំវិញពិភពលោក ដើម្បីស្វែងយល់បន្ថែមទៀតអំពីកម្មវិធីនយោបាយរបស់ប្រទេសចិន និងបក្សកុម្មុយនិស្តចិន និងតួនាទីរបស់គណបក្សនយោបាយក្នុងអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក ។

ក្នុងសន្ទនាថ្នាក់នេះនៃពិធីបើកវេទិកា ឯកឧត្តម **ស៊ីង យុនសាន** សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយ និងជាលេខាធិបក្សកុម្មុយនិស្តចិនបានលើកឡើងថា ក្នុងការប្រឈមជាមួយនឹងវិបត្តិសេដ្ឋកិច្ចពិភពលោកនិងហានិភ័យនៃសន្តិសុខមិនមែនប្រពៃណីដែលចេះតែកើនឡើង គណបក្សនយោបាយក្នុងប្រទេសនីមួយៗត្រូវចេញមុខដោះស្រាយ និងដឹកនាំប្រជាជនដើម្បីជម្នះនូវរាល់ការលំបាកទាំងនេះ ។ គណបក្សនយោបាយមានតួនាទីឈានមុខ នៅក្នុងអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក និងថែរក្សារៀបចំអ្នកជំនាញក្នុងការសម្របសម្រួលកំណើនសេដ្ឋកិច្ចប្រកបដោយភាពរលូន និងនិរន្តរភាព ។

អង្គវេទិកាបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុលលើប្រធានបទ នវានុវត្តន៍នៅក្នុងអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក, តួនាទីរបស់ប្រទេសធំៗនៅក្នុងអភិបាលកិច្ចសេដ្ឋកិច្ច, កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងគំនិតផ្តួចផ្តើម "ផ្លូវមួយខ្សែក្រវាត់មួយ", តួនាទីរបស់ចិន និងអឺរ៉ុបក្នុងអភិបាល-

កិច្ចសេដ្ឋកិច្ចពិភពលោក, កិច្ចសន្ទនារវាងបក្សកុម្មុយនិស្តចិនជាមួយបណ្តាគណបក្សនៃប្រទេសមេគង្គ (ឡានឆាង-មេគង្គ) និងកិច្ចសន្ទនាបក្សកុម្មុយនិស្តចិនជាមួយគណបក្សនយោបាយមកពីទ្វីបអាហ្វ្រិក ។

ចំពោះនវានុវត្តន៍ក្នុងអភិបាលកិច្ចសេដ្ឋកិច្ចសកល វេទិកាបានទទួលស្គាល់ការចូលរួមរបស់ IMF និង World Bank ក្នុងការរក្សាម៉ាក្រូសេដ្ឋកិច្ចពិភពលោក និងការអភិវឌ្ឍសេដ្ឋកិច្ចកន្លងមក ។ ប៉ុន្តែការប្រែប្រួលសភាពការណ៍សេដ្ឋកិច្ចពិភពលោក តម្រូវឲ្យមានតួនាទីរបស់ប្រទេសដែលទើបរីកចម្រើនថ្មី និងប្រទេសកំពុងអភិវឌ្ឍមួយចំនួន ជាពិសេសក្រុមប្រទេស BRICS ក្នុងស្ថាប័នសេដ្ឋកិច្ចពិភពលោកព្រោះវាមានភាពតំណាងឲ្យសេដ្ឋកិច្ចពិភពលោកជាងមុន និងមានបរិយាប័ន្នជាងមុន ។ កិច្ចសន្ទនាបានវាយតម្លៃខ្ពស់អំពីតួនាទីរបស់គណបក្សនយោបាយ ដែលតំណាងឲ្យផលប្រយោជន៍ប្រជាជនក្នុងការដោះស្រាយបញ្ហាទ្វេភាគី និងពហុភាគី ក៏ដូចជាអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោកផងដែរ ។

សម្តេចក្រឡាហោម **ស ខេង** ត្រូវបានអញ្ជើញឲ្យថ្លែងសន្ទរកថាក្នុងពិធីបិទវេទិកា ។ សម្តេចក្រឡាហោមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កាដែលគណបក្សនយោបាយទាំងអស់បានផ្លាស់ប្តូរយោបល់គ្នាប្រកបដោយភាពស្មោះត្រង់ និងបើកទូលាយ ដើម្បីជំរុញតួនាទីរបស់គណបក្សនយោបាយក្នុងអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក ។ សម្តេចក្រឡាហោមបានវាយតម្លៃខ្ពស់អំពីតួនាទីរបស់បក្សកុម្មុយនិស្តចិន ក្នុងអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក និងចូលរួមអបអរសាទរដល់បក្សកុម្មុយនិស្តចិនដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើមក្រុងឆុងឈីង ព្រមទាំងបានគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមនេះផងដែរ ។

ក្រៅពីចូលរួមវេទិកា គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយឯកឧត្តម **ស៊ីង ប៊ីនតៃ** សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាលេខាបក្សកុម្មុយនិស្តចិនក្រុងឆុងឈីង និងឯកឧត្តម **សុន ថៅ** រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនិស្តចិន ព្រមទាំងបានទៅទស្សនកិច្ចអង្គការបក្សមូលដ្ឋានស្ទឹងការនគរបាលក្រុងឆុងឈីង និងភូមិអភិវឌ្ឍនៅមូលដ្ឋានមួយចំនួនផងដែរ ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជួបសំណេះសំណាលជាមួយ ប្រជាជនសង្កាត់បឹងសាឡាង



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាលក្ខណៈគ្រួសារជាមួយបងប្អូន
ប្រជាពលរដ្ឋសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ

នៅល្ងាចថ្ងៃទី ១០ ខែតុលា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុ-
ប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈ-
កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះ
សំណាលសួរសុខទុក្ខជាលក្ខណៈគ្រួសារជាមួយបងប្អូនប្រជាជនសង្កាត់
បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅក្នុងឱកាសនោះ សម្តេចភក្តី សាយ ឈុំ បានរំលឹកអំពីប្រវត្តិសាស្ត្រ
ដ៏ជូរចត់របស់ប្រទេសកម្ពុជា ដែលផ្តើមឡើងដោយរដ្ឋប្រហារឆ្នាំ១៩៧០
ផ្តល់រំលឹកសម្តែងព្រះនរោត្តមសីហនុ ។ មូលហេតុតែពីរគត់ក្នុងការ
យោសនាបង្កើតឲ្យមានព្រឹត្តិការណ៍នេះ គឺពួកគេចោទថា សម្តេចព្រះ
នរោត្តមសីហនុ លក់ដីឲ្យយៀកកុងនិងចោទថាបបសង្គមរាស្ត្រនិយម
ជាបបពុករលួយ ។ ការចោទប្រកាន់នេះបង្កឲ្យមានបាតុកម្មរាលដាលពី
ត្រឹមភូមិមួយរហូតមកដល់មានមហាបាតុកម្មនៅភ្នំពេញ ។ អំពើហិង្សាបាន
ផ្ទុះឡើង ។ ក្រុមបាតុកម្មបានដុតបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជន។ រដ្ឋ-
ប្រហារបានកើតឡើងទម្លាក់សម្តេចព្រះនរោត្តមសីហនុ ឈានដល់
សង្គ្រាមឆាប់រហ័ស។ សម្តេចភក្តីបានថ្លែងទៀតថា ការវិភាគ
បែបវិទ្យាសាស្ត្រ គឺហេតុយ៉ាងណាផលយ៉ាងនោះ ហើយលេចឡើងនូវ
បច្ច័យរបស់វា ។ ហេតុអ្វីបានជាពួកយោសនាបោកប្រាស់ឈានទៅ
ដល់រដ្ឋប្រហារឆ្នាំ ១៩៧០ ផលដែលបានមក គឺសង្គ្រាមឆាប់រហ័ស និងការ
កើតមាននូវអំពើប្រល័យពូជសាសន៍ ឯបច្ច័យគឺប្រជាជនកម្ពុជាត្រូវរងទុក្ខ
វេទនា ។

សម្តេចភក្តី សាយ ឈុំ បានថ្លែងថា បច្ចុប្បន្ននេះពួកប្រឆាំងបានយក
បញ្ហានេះមកយោសនាដដែលៗ គេត្រូវទទួលស្គាល់ថា យើងប្រឹងប្រែង
រក្សាបាននូវសុខសន្តិភាពពេញលេញការពារ ឯករាជ្យ បូរណភាពទឹកដីក្នុង
កម្រិតដែលរដ្ឋធម្មនុញ្ញបានកំណត់ និងបន្តកសាងប្រទេសជាតិឲ្យមានការ
រីកចម្រើនដូចប្រទេសជិតខាង ទុកជាភារកិច្ចរបស់យើងជំនាន់
ក្រោយ ។ យើងខិតខំទប់ស្កាត់កុំឲ្យកើតឡើងវិញនូវសង្គ្រាមអំពើប្រល័យ
ពូជសាសន៍ និងការបែកបាក់ជាតិ ។ ការកសាងជាតិគឺជាការងារដែលត្រូវ
ធ្វើគ្មានទីបញ្ចប់ទេ វាតែងមានខុស មានត្រូវ ប៉ុន្តែគេត្រូវវិនិច្ឆ័យផងថា តើ
មួយណាធ្ងន់ជាង មួយណាស្រាលជាង? ប្រទេសជាតិកំពុងមានការរីក



ប្រជាពលរដ្ឋសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ
ស្តាប់ប្រសាសន៍សំណេះសំណាលរបស់
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

ចម្រើន ហើយទទួលបានការវាយតម្លៃខ្ពស់ពីស្ថាប័នអន្តរជាតិធំៗដូចជា
ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ជាដើម ។ សេដ្ឋកិច្ចកម្ពុជា
ក្នុងរយៈពេលជាង ១០ ឆ្នាំ ចុងក្រោយនេះមានកំណើនថេរ ៧% អត្រា
ប្រាក់រៀលមានស្ថិរភាព អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយ ១% ក្នុង
មួយឆ្នាំ ។ មូលហេតុ ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនខ្ពស់គឺ
កសិកម្ម ការនាំចេញសម្លៀកបំពាក់ស្បែកជើង និងផលិតផលវាយនភណ្ឌ
ដទៃទៀត វិស័យសំណង់ទេសចរណ៍ និងវិស័យរួមផ្សំផ្សេងៗទៀត ។
ចំពោះភាពអសកម្មមួយចំនួន រាជរដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការ
ដោះស្រាយជាច្រើន រួមទាំងវិធានការច្បាប់ដើម្បីកសាងឲ្យបានភាពសុខ
ដុមរមនាក្នុងជីវភាពរស់នៅរបស់ប្រជាជនក្នុងគ្រប់ជំនឿសាសនា ជនជាតិ
រួមទាំងអ្នកមាននិន្នាការនយោបាយខុសគ្នាផង។ ធ្វើយ៉ាងដូច្នេះទើបយើង
អាចរួបរួមគ្នាកសាង និងការពារប្រទេសតទៅមុខទៀតបានដោយខិតខំ
ថែរក្សាសាមគ្គីភាពដែលជាកម្លាំងរបស់យើង ។

សម្តេចភក្តី សាយ ឈុំ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាជនយើងទៅ
ចុះឈ្មោះបោះឆ្នោត និងនៅដំណាក់កាលបន្ទាប់ទៅពិនិត្យបញ្ជីឈ្មោះ
ហើយនៅថ្ងៃបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត **ទួន ធួន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ និងជាអនុប្រធានទី ២ រដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកក្នុង ទូកខ្លាតអន្តរជាតិ និងទូកផ្កាចារ ក្នុងក្របខណ្ឌខេត្តកំពង់ធំ មុននឹងទៅចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ អកអំបុក នៅថ្ងៃទី ១៣.១៤.១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ។

ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្នុងជួរក្រុមប្រឹក្សា គណៈអភិបាលខេត្តកំពង់ធំ មន្ត្រីរាជការ ប្រជាជនក៏បានអញ្ជើញចូលរួមជាតិក្តិយសយ៉ាងច្រើនកុះករ ។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត **ទួន ធួន** បានឧបត្ថម្ភជូនគណៈកម្មាធិការរៀបចំពិធីនូវថវិកាចំនួន ២.០០០ ដុល្លារ ទឹកស្អាត ១០០ កេស មី ៥០ កេស ។ ឧបត្ថម្ភសាខាកាកបាទក្រហមខេត្តកំពង់ធំ ១០០ ដុល្លារ ក្រុមភ្លេងពិណពាទ្យ ១០០ ដុល្លារ និងបានឧបត្ថម្ភបន្ថែមលើការឧបត្ថម្ភពីមុន ចំពោះទូកពិសេស ៣ របស់ឯកឧត្តមបណ្ឌិត គឺទូកឈ្មោះស្ទឹងសែនមានជ័យ ទូកឈ្មោះសែនសិរីមានជ័យ និងទូកឈ្មោះតេជោសែនជ័យ ក្នុង ១ ទូកៗ ថវិកា ៥០០ ដុល្លារ ។

ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ លោកជំទាវ **ម៉ែន សំអន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយពុទ្ធបរិស័ទជាច្រើននាក់ទៀត ជាអ្នកផ្តើមបុណ្យ បានអញ្ជើញចូលរួមសូត្រមន្តក្នុងពិធីបុណ្យ "កបិនទានសាមគ្គី" ដើម្បីជំរុញទៅប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំរក្សាអស់កាលត្រឹមសក្ការៈពុទ្ធសិមារត្តលង្កាព្រះកុសុមារាម ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីប្រមូលបច្ច័យយកទៅកសាងទីសេនាសនសម្រាប់ព្រះសង្ឃ គង់ស្នាក់អាស្រ័យ និងរៀនសូត្រ ។



ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តម **តែ គឹមយ៉ាន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងពិនិត្យទីតាំងសាងសង់អគារសិក្សាវិទ្យាល័យ **ហ៊ុន សែន** មង្គលបុរី ខេត្តបន្ទាយមានជ័យ ព្រមទាំងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការងារចុះឈ្មោះបោះឆ្នោតថ្មី និងត្រៀមទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ ប្រធានគណបក្ស នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៦ នៅទីស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យ ។

ថ្មីៗនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ **គង់ គឹម** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការសមាគម ស អ ក បានអញ្ជើញប្រគល់ផ្ទះចំនួន ៣ ខ្នងដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី ផ្តល់ជូនអតីតយុទ្ធជនក្រីក្រចំនួន ៣ គ្រួសារ ក្នុងនោះ ២ គ្រួសាររស់នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល និង ១ គ្រួសារ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តម **លីម គាន ហោ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញពិនិត្យការងារអន្តរាគមន៍ទប់ទល់ទឹកជំនន់ទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលបានបាក់កន្លងមក ។



ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តមនាយឧត្តមសេនីយ៍ **អ៊ុំ ឈាន** សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងការពារជាតិ និងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់អត្ថប្រយោជន៍សញ្ញាសញ្ញាទៅដល់គេហដ្ឋានប្រជាពលរដ្ឋចំនួន ២០០ នាក់ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ នៅក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានចូលរួមរំលែកទុក្ខចំពោះគ្រួសារសពលោក ចាន់ ប្រិប ដែលជាអតីយុទ្ធជនតស៊ូសម័យសង្គ្រាមលំបាកជាមួយគ្នា នាពេលកន្លងមក ដោយបានផ្តល់ទឹកប្រាក់មរណៈសង្គ្រោះរបស់សមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ៤ លានរៀល រួមនឹងថវិកាលោកជំទាវអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិនចំនួន ១ លានរៀល ផងដែរ ។



ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត **ឃឹម ប៊ុនសុខ** សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តតស៊ូរាប បានទទួលទិញផ្លែឈើពីប្រជាសិករនៅមូលដ្ឋាន ដឹកជញ្ជូនមកដល់សាលាខេត្ត ប្រមាណ ១៥ តោន តាមរយៈក្រុមហ៊ុនឯកជនទទួលទិញទាំងអស់ ក្នុងតម្លៃ ១២៥ ដុល្លារ ក្នុងមួយតោន ។

ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១៦ លោកជំទាវ **ទី បូរ៉ាស៊ី** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី ៥ នៃព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ៣ (ខេត្តកណ្តាល) បានអញ្ជើញប្រគល់ម៉ាស៊ីនបូមទឹក ០១ គ្រឿង កម្លាំង ២៥ សេស ដែលជាការឧបត្ថម្ភពីឯកឧត្តម **ប្រាក់ ចំរើន** ប្រធានក្រុមចំនួន ៥០០ ដុល្លារ លោកជំទាវ **ទី បូរ៉ាស៊ី** ចំនួន ៥០០ ដុល្លារ និងឯកឧត្តម **ឃឹម ប៊ុនសុខ** លេខាធិការក្រុមចំនួន ៥០០ដុល្លារ) ជូនលោកមេឃុំជ្រៃលាស់ ស្រុកពញាឮ ដើម្បីប្រើប្រាស់បូមទឹកជូនប្រជាពលរដ្ឋ ។ ក្នុងឱកាសនោះលោកជំទាវបានឧបត្ថម្ភថវិកាចំនួន ៣០ ម៉ឺនរៀល ជូនដល់ក្រុមការងារឃុំជ្រៃលាស់ សម្រាប់ប្រើប្រាស់ក្នុងការបូមទឹកចូលក្នុងស្រះ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ។



ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តម **អ៊ុំ សារិន្ទ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការព្រឹទ្ធសភា ព្រមទាំងក្រុមការងារខុទ្ទកាល័យសម្តេចក្រុង បាននាំយកនូវបច្ច័យរបស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា ចំនួន ៨០០០ ដុល្លារ (ប្រាំបីពាន់ដុល្លារ) ប្រគេនដល់ព្រះគ្រូចៅអធិការវត្តកំប្រសើរ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ សម្រាប់ការកសាងនៅសមិទ្ធផលក្នុងវត្ត ។



ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម **ប៉ា សុខាភិរិទ្ធ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ ។ ស្ថានភាពទឹកហូរខ្លាំងបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋប្រមាណជិត ២០០ គ្រួសារ កំពុងរងផលប៉ះពាល់ខ្លាំង ដែលតម្រូវឲ្យមានការទំនុកបម្រុងសម្ភារចាំបាច់មួយចំនួនជាបន្ទាន់ ។ ចំពោះមុខ ឯកឧត្តមអភិបាលតម្រូវឲ្យមានការគិតគូរអំពីជម្រករស់នៅរបស់ប្រជាពលរដ្ឋជាមុនសិន ។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម **ហៅ អិរុណ** សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយ ឯកឧត្តម **ឈុន ស៊ីរុន** តំណាងរាស្ត្រមណ្ឌលកណ្តាល និងមន្ត្រីពាក់ព័ន្ធ ខេត្ត ស្រុក បាន អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពទឹកជំនន់ ទឹកភ្លៀងនៅទីតាំងទំនប់ ៧ មករា និងទីតាំងភូមិសាមីរ, ភូមិទន្សាយគាច, អង្គង់ព្រីង, ភូមិក្រូចសោច ភូមិទែន និង ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។



ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម **ម៉ាន់ ឈឿន** ប្រធានគណៈកម្មការទី ៧ នៃ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ១ (រាជធានីភ្នំពេញ) បានអញ្ជើញជា អធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ម៉ូតូ ១ គ្រឿង ជូនសិស្សជ័យលាភីប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន ១ នាក់ នាសម័យប្រឡងថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៦ នៅសាលាសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។



ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៦ នេះ លោកជំទាវ **បាង ស្រីម៉ី** អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ ដោយបាននាំយកអំណោយជាគ្រឿងឧប- ភោគបរិភោគ និងថវិកាជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រខ្វះខាតចំនួន ៧ គ្រួសារ នៅភូមិភ្នំដំបង និងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ អំណោយក្នុង មួយគ្រួសារទទួលបាន អង្ករសែនក្រអូប ៥០ គីឡូក្រាម មី ២ កេស គ្រីខ ១០ កំប៉ុង ប្រេងឆា ១ ដប ទឹកត្រី ១ យូ ទឹកស៊ីអ៊ីវ ១ យូ ទឹកបរិសុទ្ធ ២ កេស យីត ១ កញ្ចប់ មានមុង ភួយ សាវុង ក្រមា និងថវិកា ១០ ម៉ឺនរៀល ។



ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តម **ឈួន ច័ន្ទឡើង** ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់- ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយមេក្រុមបក្ស គ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់ត្រឡាច ដោយមានការ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយ ស្រុកកំពង់ត្រឡាចផងដែរ ។ ឯកឧត្តម **ឈួន ច័ន្ទឡើង** បានជំរុញដល់មេក្រុមបក្សនិងសមាជិកបក្សគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាជាពិសេសចំពោះអ្នកដែលធ្វើចំណាកស្រុក ត្រូវផ្សព្វផ្សាយឲ្យពួកគាត់មកចុះឈ្មោះបោះឆ្នោតគ្រប់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសតំណាងរបស់ខ្លួននាពេលខាងមុខនេះ។

ត្រូវចូលរួមចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាជាពិសេសចំពោះអ្នកដែលធ្វើចំណាកស្រុក ត្រូវផ្សព្វផ្សាយឲ្យពួកគាត់មកចុះឈ្មោះបោះឆ្នោតគ្រប់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសតំណាងរបស់ខ្លួននាពេលខាងមុខនេះ។

ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តម **អ៊ុន ចាន់ដា** អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវដែលកំពុងពង្រីកជាផ្លូវភ្លោះ និងដាក់លូ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ជូនប្រជាពលរដ្ឋក្រុងព្រះវិហារ ។



ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តម **ម៉ុង សារឿន** អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង រួមនឹងមន្ត្រីគណបក្សខេត្ត បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពាន បេតុងប្រវែង ៣៦ ម៉ែត្រ ទទឹង ៨ ម៉ែត្រ សម្រេចសាងសង់បាន ៨០% ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលគម្រោងនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់ ក្នុងខែធ្នូ ឆ្នាំ ២០១៦ ខាងមុខនេះ ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស

ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ បានចូលរួមកម្មវិធីបិទវគ្គអប់រំនយោបាយ សម្រាប់សកម្មជនយុវជនគណបក្ស ភូមិ ឃុំ ទូទាំងស្រុកសន្ទុកជំនាន់ទី ៣,៤,៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **ជា ពាន់ឫស** សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកសន្ទុក និងស្រុកស្ទឹង ។



កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦គណៈប្រតិភូក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅក្រៅប្រទេស ដឹកនាំដោយ ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការកណ្តាល បានចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីនៃគណបក្សប្រជាជនកម្ពុជាប្រមាណជាង ៤០០នាក់ ប្រចាំទីក្រុង Sydney ប្រទេសអូស្ត្រាលី ។

ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ នាស្នាក់ការគណបក្សខេត្តកំពង់ធំ បានរៀបចំ វេទិកាថ្នាក់ដឹកនាំស្តាប់យុវជននិយាយ លើប្រធានបទ ឃ្លីលមិញ ថ្ងៃនេះ ថ្ងៃស្អែក ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសមាសភាពចូលរួមឯកឧត្តម **ហ៊ុន ម៉ាណែត** អនុប្រធានទី១ ក្រុមការងាររបស់គណៈកម្មាធិការកណ្តាលចុះជួយខេត្តកំពង់ធំ និងឯកឧត្តម **កែ ប៊ុនឡុង** ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ដែលមានឯកឧត្តម **ហែម ឌឹម** ឯកឧត្តម **សក្យា វុធិ** អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងតំណាងសកម្មជនយុវជនគណបក្សកម្ពុជា យុវស្នាក់ ក្រុង-ស្រុក ចូលរួមសរុបចំនួន ៥៣៩នាក់ ។



ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៦ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បានរៀបចំកម្មវិធីអប់រំនយោបាយលើកទី ៣ ក្រោមប្រធានបទ "ការយល់ដឹងមួយចំនួនអំពីលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជា" ដែលខុទ្ទេសនាមដោយឯកឧត្តម **សោម សៀន** សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្តាលគណបក្ស ។ ក្នុងពិធីនេះដែរ មានសិក្ខាកាមចូលរួមសរុបចំនួន ១៥៣ នាក់ ។

ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៦ ក្រុមការងារយុវជនគណបក្សស្រុកបន្ទាយស្រី បានរៀបចំវគ្គអប់រំនយោបាយ និងប្រកាសសេចក្តីសម្រេចក្រុមការងារយុវជន ថ្នាក់ស្រុកក្រោមអធិបតីភាព ឯកឧត្តម **ឈឹម ម៉ា** អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប មានអ្នកចូលរួមសរុបចំនួន ២៦១នាក់ ស្រី ១១២នាក់ ក្នុងនោះក្រុមការងារយុវជនស្រុក ឃុំ និង ភូមិ សរុប ១២០នាក់ ស្រី៦១នាក់ នៅស្នាក់ការគណបក្សស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ នៅថ្ងៃទី០៩ ខែឆ្នាំ៨ដែល ឯកឧត្តម **ឈឹម ម៉ា** អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម **កៅ សុភ័ណ្ឌ** ប្រធានគណៈយោសាអប់រំខេត្តឯកឧត្តម **គុជ លីណា** បានចូលរួមពិធីប្រកាសសេចក្តីសម្រេចតែងតាំងក្រុមការងារយុវជនគណបក្សស្រុក ឃុំ និងវគ្គអប់រំនយោបាយ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១៧១នាក់ ស្រី ២៧នាក់ ក្នុងនោះមានក្រុមការងារយុវជនស្រុក ឃុំ និងភូមិ ចំនួនសរុប ៩២នាក់ ស្រី ២២នាក់ នៅស្នាក់ការគណបក្សស្រុកស្វាយលើ ។



ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម **ហ៊ុន ម៉ាណែត** ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅក្រៅប្រទេស និងប្រតិភូបានជួបសំណេះសំណាល និងពិសារអាហារសាមគ្គីក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងទីក្រុង វ៉ាស៊ីន តុន ប្រទេសអាមេរិក ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស

ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម **ជិន ពាណាស់** ប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងតំរូវទិសក្នុងការអនុវត្តន៍ផែនការ សកម្មភាពជាមួយសកម្មជនយុវជន និងវាគ្មិនយុវជន ៤ឃុំក្នុងស្រុកព្រះស្តេច ។ របស់រៀលថ្ងៃដែលក្រុមការងារបានបន្តដំណើរចុះសំណេះសំណាលជាមួយក្រុមវាគ្មិន និងសកម្មជនយុវជនបក្ស ៤ឃុំ ក្នុងស្រុកកំពង់ត្របែក ។



ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តម **សួន ហៅ** ប្រធានក្រុមការងារយុវជនបក្សខេត្ត និងឯកឧត្តម **លើម ចាន់ណា** អនុប្រធានក្រុមការងារយុវជនបក្សខេត្ត បានដឹកនាំក្រុមការងារយុវជនខេត្ត ស្រុក ចុះទិញស្រូវទុកសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលជួបការខ្វះខាត បានចំនួន៥គោន និងនៅតែទិញជាបន្តទៀត ។

ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម **គ្រុន ថេរ៉ាវ៉ាត** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានចុះជួបជាមួយសិស្សានុសិស្សទទួលបានជ័យលាភីប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ ២០១៦ ចំនួន ១២៩ នាក់ និងលោកគ្រូអ្នកគ្រូចំនួន៩១នាក់ នៅវិទ្យាល័យ **ហ៊ុន សែន** បរិវាសស្រុកបន្ទាយមាស ខេត្តកំពត និងបានឧបត្ថម្ភថវិកាសរុបចំនួន១៨,១៣០,០០០រៀល ផងដែរ ។



ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម **សួន ហៅ** អភិបាលខេត្ត និងជាប្រធានក្រុមការងារយុវជនបក្ស ខេត្តបន្ទាយមានជ័យ និងក្រុមការងារបានពិនិត្យមើលស្ថានភាពទឹកថ្លែងខាងលើគីឡូម៉ែត្រស្រែល្អ ,អាង តាសុង ,ប្រាសាទ សំរោង អន្លង់រុក ដើម្បីបង្ការចូលមកអាងខ្វាវកើត និងស្ទឹងស្វាយចេក

និងស្រះធំតាបែន ដើម្បីរក្សាទឹកទុកសំរាប់ធានាអោយការប្រើប្រាស់ជូនប្រជាពលរដ្ឋទូទាំងស្រុកស្វាយចេក ធានាគុណភាពការខ្វះខាតដូចឆ្នាំកន្លងទៅនេះទៀត ។

ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពតក្រោមអធិបតីភាព ឯកឧត្តម **ភុន សារពាជ្រ** សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានរៀបចំពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដែលមានវត្តមានចូលរួមពីថ្នាក់ដឹកនាំយុវជនតាមបណ្តាស្រុក ក្រុង និង លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរស្ថាប័ននានានៅជុំវិញ ខេត្ត ដែលជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត សរុបប្រមាណជាង ១០០នាក់ផងដែរ ។



ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានរៀបចំវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពក្រុមសកម្មជនយុវជនគណបក្ស នៅស្រុកចំការលើក្រោមអធិបតីភាពលោក **ស្រី សុភ័ក្ត្រ** ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងជាសមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលដោយទទួលបានការឧបត្ថម្ភពី ឯកឧត្តម **ហួត ហាក់** ប្រធានជនបង្គោលយុវជនស្រុកចំការលើ និងជាសមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ។ បន្ទាប់ពីចប់កម្មវិធីបើកវគ្គបណ្តុះបណ្តាលគណៈអធិបតីបានទៅជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងបាក់ឌុបជាប់និទ្ទេស B និង C ទូទាំងស្រុកចំការលើចំនួន ៣៧នាក់ និងអាណាព្យាបាលរបស់សិស្ស ។



ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៦ ក្រុមការងារយុវជនគណបក្សស្រុកមង្គលបុរី និងក្រុមការងារយុវស្រីរាំង ខេត្តបន្ទាយមានជ័យ បានធ្វើការលើកស្ទួយគណបក្សប្រជាជនកម្ពុជាចំនួន៥ស្លាក លើពីរភូមិភូមិ ភូមិពារីន១ ចំនួន២ស្លាក និងភូមិពារីន២ ចំនួន៣ ស្លាក ។

លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

ចំណូលពន្ធគយខែកញ្ញា និងរយៈពេល ៩ ខែ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងខែកញ្ញាកន្លងទៅចំណូលពន្ធ និងអាករប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចបានចំនួន ៥៤៤ ពាន់លានរៀល ឬប្រមាណជា ១៣៤ លានដុល្លារអាមេរិក ។ ចំនួននេះបានធ្វើឲ្យចំណូលពន្ធអាករសរុបក្នុងរយៈពេល ៩ ខែឆ្នាំនេះសម្រេចបានប្រមាណ ៥៣៨៥ ពាន់លានរៀល ឬប្រមាណ ១.៣១៣ លានដុល្លារ ។ ប្រាក់ចំណូលនេះមានការកើនឡើងជិត ១៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៥ ។ គិតជាសរុបរយៈពេល ៩ ខែឆ្នាំនេះ គយប្រមូលពន្ធអាករចូលថវិកាជាតិបាន ៨០,៨៥% នៃផែនការឆ្នាំដែលបានកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ។

ចំណូលពន្ធគយក្នុងរយៈពេល ៩ ខែឆ្នាំនេះ បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាឆ្នាំ ២០១៥ គឺមានការប្រែប្រួលចំណូលតាមប្រភេទពន្ធនិងអាករដូចជាពន្ធគយមានកំណើន ៨,៥%, អាករពិសេសមានកំណើន ២៩,៧%, អាករបន្ថែមលើផលិតផលប្រេង (សម្រាប់ថែទាំផ្លូវ) មានកំណើន ១១,៥%, អាករលើតម្លៃបន្ថែម (VAT) មានកំណើន ៣៧,៥%, អាករនាំចេញ និងចំណូលផ្សេងទៀតមានកំណើន ២,២% ។ ដោយឡែកប្រភពចំណូលសំខាន់ៗដែលគយប្រមូលបាន គឺពន្ធនៃការនាំចូលយានយន្តមានចំនួន ៤១,៤% នៃចំណូលសរុប ។ ប្រេងឥន្ធនៈ និងហាមពលមានចំនួន ២១,៦% នៃចំណូលសរុប ។ ទំនិញចម្រុះមាន ៣៤,៧% នៃចំណូលសរុប និងផ្សេងៗទៀតមាន ២,២% នៃចំណូលសរុប ។

យោងតាមតួលេខលទ្ធផលអនុវត្តបានក្នុងរយៈពេល ៩ ខែនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាព្យាករណ៍ថា ក្នុងឆ្នាំ ២០១៦ នេះនឹងអាចប្រមូលចំណូលចូលថវិកាជាតិបានប្រមាណ ៧១៧៦ ពាន់លានរៀល ឬស្មើនឹងប្រមាណ ១៧៥០ លានដុល្លារ ត្រូវជា ១០៧,៨% នៃផែនការចំណូលប្រចាំឆ្នាំ ដែលបានកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ។

ចំណូលពន្ធដារខែកញ្ញានិងរយៈពេល ៩ ខែ

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា សម្រាប់ខែកញ្ញានេះអគ្គនាយកដ្ឋានពន្ធដារ-អាករគ្រប់ប្រភេទបានចំនួន ៥០៦ ពាន់លានរៀល ឬប្រមាណ១២៦,៥០លានដុល្លារអាមេរិក ។ សរុបក្នុងរយៈពេល ៩ ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធអាករសរុបបានចំនួន ៤៧៦៥ ពាន់លានរៀល ឬប្រមាណ ១១៩១,២៦ លានដុល្លារ គឺស្មើនឹង ៨៣,៨០% នៃគោលដៅដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៥ ឃើញថាការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០១៦ កើនឡើង៧៩៣,៧៧ពាន់លានរៀល ឬប្រមាណជាង ១៩៨ លានដុល្លារ ឬស្មើនឹងអត្រាកំណើន ១៩,៩៩% ។

ការនាំចេញវិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើងធម្មជាតិ ១

វិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងក្នុងឆមាសទី១ក្នុងឆ្នាំនេះ កម្ពុជាបាននាំចេញមានទំហំទឹកប្រាក់សរុប ៣៤៩១ លានដុល្លារ ស្មើនឹង ៧៣% នៃការនាំចេញសរុប ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថាវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងជាវិស័យមួយដែលចូលរួមចំណែក

ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ បច្ចុប្បន្នកម្ពុជាស្ថិតនៅលំដាប់ទី ៨ ក្នុងចំណោមប្រទេសទាំង១៣ដែលជាប្រទេសនាំចេញផលិតផលវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងច្រើនជាងគេ ។

ចំនួនយានយន្តរយៈពេល ៩ ខែ

នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា យានយន្តដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងសាធារណការក្នុងរយៈពេល៩ខែឆ្នាំនេះមានចំនួន៤២៨.៨១៩គ្រឿង បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥ឆ្នាំមានការកើនឡើងចំនួន១២៨.៦៨២គ្រឿងស្មើនឹងប្រមាណ ៤២,៨៧% ។

នៅក្នុងចំនួនយានយន្តដែលបានចុះបញ្ជី៤២៨.៨១៩គ្រឿងនេះ មានម៉ូតូចំនួន ៣៨០.៦២៥ គ្រឿង។ យានយន្តចុះបញ្ជីមានការកើនឡើងខ្លាំងនេះដោយសារឆ្នាំ ២០១៦ នេះគឺជាឆ្នាំដែលរាជរដ្ឋាភិបាលបានរឹតបន្តឹងការអនុវត្តត្រួតពិនិត្យច្បាប់ផ្លូវគោកតាំងពីដើមឆ្នាំមក។ ម៉្យាងទៀតឱកាសទិញយានយន្តសព្វថ្ងៃមានភាពងាយស្រួលដោយការបង់រំលោះ ។

គួររំលឹកថា យានយន្តចុះបញ្ជីត្រឹមត្រូវនៅក្រសួងសាធារណការ និងដឹកជញ្ជូនតាំងពីដើមទឹមកដល់ត្រឹមដំណាច់ខែកញ្ញាឆ្នាំ ២០១៦ បានកើនដល់ចំនួន ៣.៦២៩.១៣៩ គ្រឿង ដែលក្នុងនោះ មានម៉ូតូចំនួន ៣.០៩៩.៤៨២ គ្រឿង កំពុងធ្វើចរាចរណ៍នៅលើផ្លូវសាធារណៈក្នុងព្រះរាជាណាចក្រកម្ពុជា តែចំនួននេះមិនបានគិតដល់យានយន្តចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិនោះទេ ។

ចំនួនក្រុមហ៊ុនឯកត្តជនជប៉ុននៅកម្ពុជា

ប្រភពធនាគារអេស៊ីលីដាភីអិលស៊ីបញ្ជាក់ថាចំនួនក្រុមហ៊ុនតូចៗមានលក្ខណៈឯកត្តជនជប៉ុនដែលបានវិនិយោគនៅកម្ពុជាកាលពីឆ្នាំមុន មានចំនួន ៣២៩ ក្រុមហ៊ុន និងបានកើនដល់ ៦៥៥ ក្រុមហ៊ុន ក្នុងដំណាច់ត្រីមាសទី ៣ ឆ្នាំនេះ ស្មើនឹងកំណើន ៩៩% ។ ចំណែកក្រុមហ៊ុនប្រភេទសាជីវកម្មធំៗបានកើនឡើងពី ២២៤ ក្រុមហ៊ុន កាលពីឆ្នាំមុនមកដល់ចំនួន ២៨២ ក្រុមហ៊ុននៅឆ្នាំនេះ ស្មើនឹងកំណើន ២៦% ។

ដោយសារការភ្ជាប់ជើងហោះហើរត្រង់របស់អាកាសចរណ៍ជប៉ុន មកកម្ពុជាកាលពីថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០១៦ នោះកម្ពុជាវិញបានទទួលបានវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត ។ សុវត្ថិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំរបស់កម្ពុជា ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគជប៉ុន ។

សកម្មភាពធុរកិច្ចអាស្រ័យរយៈពេល ៩ ខែ

ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជាដែលកំពុងតែគ្រប់គ្រងប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិទាំងបីនៅកម្ពុជាបានប្រកាសថា នៅត្រឹមត្រីមាសទីបីនៃឆ្នាំ ២០១៦ បានទទួលអ្នកដំណើរសរុបប្រមាណជាង ៥ លាននាក់ មានកំណើនប្រមាណ ៦ ,២ % បើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ ២០១៥ ។

គិតពីខែមករាដល់ខែកញ្ញាកន្លងទៅនេះ ព្រលានយន្តហោះអន្តរជាតិទាំងបីបានសម្របសម្រួល និងផ្តល់សេវាកម្មដល់ជើងហោះហើរ សរុបចំនួន ៥៣.០០០ ជើង មានកំណើនកើនឡើងប្រមាណ ២,៨ % ។ ដោយឡែក សម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសវិញក៏មានកំណើនផងដែរ គឺប្រមាណ ៣៥.១២៥ តោន ស្មើនឹង ២១,៣ % ។

វិស័យរ៉ែ និងប្រេងកាត ផ្ដោតអាទិភាពលើការងារ យុទ្ធសាស្ត្រថ្មី ៣ ច្បាប់ នៅឆ្នាំ ២០១៦ នេះ



ស្ថានីយ៍សិក្សា និងរុករកប្រេងកាតក្នុងដែនសមុទ្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី ៥ បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងដំណាក់កាលដែលសេដ្ឋកិច្ចប្រទេសកម្ពុជាបានបង្ហាញនូវភាពរឹងមាំ ឆ្ពោះទៅសម្រេចគោលដៅនៃកំណើនសេដ្ឋកិច្ច ៧%ក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត។ ដើម្បីសម្រេចបាននូវគោលដៅនេះ នៅឆ្នាំ ២០១៦ វិស័យរ៉ែ និងប្រេងកាតបានដាក់ចេញទិសដៅអភិវឌ្ឍន៍ដោយផ្ដោតអាទិភាព លើការងារយុទ្ធសាស្ត្រថ្មីចំនួន ៣ ទៀត ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍ ។

ឯកឧត្តម **ស៊ីយ សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០១៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០១៦ កាលពីពេលថ្មីៗនេះថា ជាលទ្ធផលកំណែទម្រង់នៅឆ្នាំ ២០១៥ កន្លងមកនេះ ក្រសួងបានផ្អាកជាបណ្តោះអាសន្ននូវការផ្តល់អាជ្ញាប័ណ្ណធនធានរ៉ែសម្រាប់ការសិក្សាស្វែងរករ៉ែ និងចាត់វិធានការជំរុញឲ្យមានការកាត់បន្ថយបានជាអតិបរមានូវសកម្មភាពជីករ៉ែអាណាធិបតេយ្យផ្សេងៗទៀតក្នុងក្របខណ្ឌទូទាំងប្រទេស ។ ឯកឧត្តមបានបន្តថា ចំពោះវិស័យធនធានរ៉ែក្នុងឆ្នាំ ២០១៥ ក្រសួងបានលុបកិច្ចព្រមព្រៀងរ៉ែចំនួន ២៤ ព្យួរអាជ្ញាប័ណ្ណអាជីវកម្មរ៉ែចំនួន ២ ហើយនិងកំណែបន្តពិន្យនិងលុបបន្តបន្ទាប់ទៀតចំពោះកិច្ចព្រមព្រៀងណា ដែលពុំមានសកម្មភាពឬពុំមានភាពអនុលោមតាមច្បាប់ ឬលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ។

ការពង្រឹងប្រសិទ្ធភាពនិងភាពអនុលោមតាមកិច្ចព្រមព្រៀងក៏ត្រូវបាន



ឯកឧត្តម **ស៊ីយ សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាការងារលទ្ធកម្ម និងសាងសង់រោងចក្រចម្រាញ់ប្រេងកាត សមត្ថភាពផលិត ៥ លានតោនក្នុង ១ ឆ្នាំ

អនុវត្តដូចគ្នាចំពោះវិស័យប្រេងកាត ។ មានកិច្ចព្រមព្រៀងប្រេងកាត ចំនួន ២ (Block B និង Block F) ត្រូវបានលុបក្នុងឆ្នាំ២០១៥។ ទន្ទឹមនេះក្រសួងក៏បានរៀបចំសេចក្តីព្រាងច្បាប់ប្រេងកាត អនុក្រឹត្យប្រេងកាត និងគំរូកិច្ចព្រមព្រៀងប្រេងកាតថ្មី សំដៅបង្កើតនូវក្របខណ្ឌបញ្ញត្តិកម្មលើវិស័យនេះទាំងផ្នែក Upstream និងផ្នែក Downstream ហើយបានសម្រេចដាក់ឲ្យអនុវត្តជាបណ្តើរៗ នូវបទបញ្ញត្តិគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងនិងឧស្ម័នដែលពុំធ្លាប់មានពីមុនមក។ ទន្ទឹមនឹងលទ្ធផលខាងលើនេះ ក្រសួងក៏បានជំរុញប្រកបដោយជោគជ័យនូវប្រសិទ្ធភាព នៃការប្រមូលចំណូលជាតិផ្នែកមិនមែនសារពើពន្ធពីវិស័យរ៉ែ និងប្រេងកាត តាមរយៈការដាក់ឲ្យអនុវត្តនូវកំណែទម្រង់ថ្មីនៃយន្តការប្រមូលសួយសារ លើកម្លែងធនធានរ៉ែពេលកើតក្នុងឆ្នាំ ២០១៥ កន្លងទៅនេះ ចំណូលជាតិផ្នែកមិនមែនសារពើពន្ធដែលប្រមូលបានពីវិស័យរ៉ែ និងប្រេងកាតនេះ មានចំនួនស្មើនឹង ១៧,២៥៦,១៧៧ ដុល្លារ កើនឡើងប្រមាណ ៤ ដងប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០១៤។ ឆ្លងតាមលទ្ធផលទាំងនេះយើងអាចវាយតម្លៃបានថា ឆ្នាំ ២០១៥ កន្លងនេះ គឺជាឆ្នាំនៃការស្ថាបនា និងការកសាងថ្មី មានការរៀបចំស្ថាប័នយន្តការ និងប្រព័ន្ធអភិបាលកិច្ចថ្មីៗជាច្រើន ត្រូវបានបង្កើតឡើង និងដាក់ឲ្យអនុវត្ត ។

ឯកឧត្តម **ស៊ីយ សែម** បានលើកឡើងទៀតថា សម្រាប់ឆ្នាំ ២០១៦ បណ្តាក្របខណ្ឌការងារយុទ្ធសាស្ត្រដែលមានក្នុងឆ្នាំ ២០១៥ ទាំងអស់នឹងត្រូវជំរុញអនុវត្តជាបន្តទៀត ។ ទន្ទឹមនេះ ក៏ជំរុញឲ្យមានភាពច្នៃប្រឌិតខ្ពស់និងការខិតខំបន្ថែមទៀតពីសំណាក់ថ្នាក់ដឹកនាំទទួលបន្ទុកអគ្គនាយកដ្ឋាននាយកដ្ឋានសម្របសម្រួល និងអង្គភាពពាក់ព័ន្ធក្នុងការអនុវត្តក្របខណ្ឌការងារ យុទ្ធសាស្ត្រទាំងអស់ដែលបានដាក់ចេញ ដើម្បីវាយតម្លៃបានថាឆ្នាំ ២០១៦ គឺជាឆ្នាំនៃសកម្មភាព និងការចូលរួម ។ សម្រាប់ឆ្នាំ ២០១៦ នេះ បន្ថែមលើការងារដែលមានក្នុងឆ្នាំ ២០១៥ កន្លងមក អគ្គនាយកដ្ឋានធនធានរ៉ែ អគ្គនាយកដ្ឋានប្រេងកាតបានផ្ដោតអាទិភាពការងារជាយុទ្ធសាស្ត្រថ្មីបន្ថែមចំនួន ៣ ថែមទៀត គឺទី ១ ការបង្កើតយន្តការសម្របសម្រួល ដើម្បីជំរុញលទ្ធភាពទទួលបានព័ត៌មានប្រកបដោយវិជ្ជាជីវៈ សម្រាប់សាធារណជនអំពីវិស័យធនធានរ៉ែ និងប្រេងកាត ។ ទី២ ការជំរុញភាពជាដៃគូរវាង



ស្ថានីយ៍សិក្សា និងរុករកប្រេងក្នុងដែនសមុទ្រកម្ពុជា

ផ្នែកឧស្សាហកម្ម អង្គការសង្គម ស៊ីវិល និងផ្នែកសាធារណៈដើម្បីពង្រឹង តម្លាភាព អភិបាលកិច្ច និងការចូលរួមប្រកបដោយការទទួលខុសត្រូវពី គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យធនធានរ៉ែ និងប្រេងកាតរបស់យើង និងទីពឹង ការពង្រឹងប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវរបស់មន្ទីររ៉ែ និងថាម- ពល និងការពិនិត្យ ប្រតិបត្តិកម្មមុខងារ និងការកសាងសមត្ថភាពដើម្បីជំរុញ ឱ្យមន្ទីររ៉ែ និងថាមពលទាំងអស់អាចទទួលខុសត្រូវបានលើតួនាទីភារកិច្ច និងមុខងារដែលបានប្រគល់ជូនក្នុងវិស័យរ៉ែ និងប្រេងកាត ។

ដោយឡែក ចំពោះការធ្វើអាជីវកម្មប្រេងកាតឯកឧត្តម **ម៉េង ស័ក្តិ ឆារ៉ា** រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនម៉ា ឡេស៊ី សម្រាប់ប្តូរក្នុងសមុទ្រពីរកាលពីខែមករា រាជរដ្ឋាភិបាលមិន មានផែនការក្នុងការបើកការដេញថ្លៃប្តូរទំនេរទាំងពីរនេះ នៅឡើយទេ ដោយសារតែស្ថានភាពវិនិយោគលើការរុករកប្រេងរបស់ពិភពលោកមាន កម្រិតទាប ។ ឯកឧត្តម**ម៉េង ស័ក្តិ ឆារ៉ា** បានថ្លែងថា ៖ ក្រុមហ៊ុន Resourceful Petroleum Limited ដែលទទួលខុសត្រូវសកម្មភាពរុករកនៅប្រូក B និងប្រូក F នៅក្នុងឈូងសមុទ្រថៃត្រូវបានរាជរដ្ឋាភិបាលកម្ពុជាលុបចោល កិច្ចព្រមព្រៀងកាន់កាប់ប្តូរទាំងពីរនេះ ដោយសារតែមានដំណើរការតិច តួចនៅលើប្តូរនេះ ។ ម្យ៉ាងវិញទៀតដោយសារតែតម្លៃប្រេងបន្តធ្លាក់ចុះ រដ្ឋាភិបាលកំពុងរង់ចាំមើលក្នុងការស្វែងរកក្រុមហ៊ុនថ្មី ។

ឯកឧត្តម**ម៉េង ស័ក្តិ ឆារ៉ា** បានលើកឡើងថា វាមិនមែនជាពេលវេលា ល្អនោះទេក្នុងការបើកដំណើរការការដេញថ្លៃថ្មី ខណៈដែលយើងកំពុង ស្វែងរកក្នុងការបើកចំហវា ហើយម្យ៉ាងទៀតក៏ក្នុងពេលដែលយើងមើល ឃើញប្រាក់ចំណេញកាន់តែខ្ពស់បានពីការវិនិយោគនេះ ។

គិតមកត្រឹមឆ្នាំ ២០១៣ ប្រូក B គឺជាការវិនិយោគរួមរវាងក្រុមហ៊ុន RPL និងក្រុមហ៊ុន PTT Exploration and Production របស់ថៃហើយប្រូក F ត្រូវ បានគ្រប់គ្រងដោយក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនប្រេងឈានមុខ គេរបស់ប្រទេសចិន Chinese National Offshore Oil Co បន្ទាប់ពីភាគហ៊ុន របស់ក្រុមហ៊ុនទាំងពីរត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុន RPL ។ បច្ចុប្បន្ននៅមាន ប្រូកប្រេងពីរគឺប្រូក A គ្រប់គ្រងដោយក្រុមហ៊ុន Kris Energy ដែលកំពុង ដំណើរការទៅមុខ ក្នុងការសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយជាមួយ រដ្ឋាភិបាល និងប្រូក D គ្រប់គ្រងដោយក្រុមហ៊ុន CPHL Cambodia ដែល ជាក្រុមហ៊ុនដៃគូក្នុងស្រុករបស់ក្រុមហ៊ុន Mirach Energy ប្រេង និងឧស្ម័ន

ដែលបានចុះបញ្ជីនៅប្រទេសសិង្ហបុរី ។ រាជរដ្ឋាភិបាលមានប្រកាសនៅលើដី គោកដ៏សកម្មមួយត្រូវបានរុករក ដោយក្រុមហ៊ុន PetroVietnam នៅប្រូក ១៥ ដែលអាចនឹងធ្វើការខ្វែងរុករកប្រេងនៅឆ្នាំនេះ ។

រដ្ឋាភិបាលកម្ពុជាជឿជាក់ថា នឹងអាចទាញយកដំណាក់កាលប្រេងលើកដំបូង របស់ខ្លួននៅចុងឆ្នាំ ២០១៧ ឬដើមឆ្នាំ ២០១៨ ខាងមុខ ពីអណ្តូងប្រេងនៅ ក្នុងប្រូក A នៃប្រទេសកម្ពុជា ក្រោយពីផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនឯកជន ធ្វើការវិនិយោគចាប់តាំងពីឆ្នាំ ២០០០ មក ។ បច្ចុប្បន្នក្រុមហ៊ុន Kris Energy របស់សិង្ហបុរីទទួលបានសិទ្ធិរុករកប្រេងនៅតំបន់នេះ បន្ទាប់ពីបានទិញភាគ ហ៊ុនទាំងអស់ពីដៃគូរបស់ខ្លួន គឺក្រុមហ៊ុន Chevron កាលពីឆ្នាំមុន។ ធន- ធានប្រេងរបស់កម្ពុជាត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ២០០០ លានបារ៉ែល។ រហូតមកដល់ពេលនេះ កម្ពុជាបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន ឯកជនជាច្រើនធ្វើការរុករកប្រេង នៅក្នុងប្រូកចំនួន ៦ នៃដែនសមុទ្ររបស់ ខ្លួន។ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ប្រេងកាត កាលពីព្រឹកថ្ងៃទី ២១ កក្កដា ឆ្នាំ ២០១៦ នៅសាលប្រជុំក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួមពីបណ្តាក្រុមហ៊ុន និងសង្គមស៊ីវិល ដែលធ្វើការលើវិស័យប្រេងកាតនេះផងដែរនោះ ឯកឧត្តម**ម៉េង ស័ក្តិ ឆារ៉ា** រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា "តាមផែនការ របស់ក្រសួង ប្រសិនបើថ្លៃប្រេងមិនធ្លាក់ចុះនោះទេ ហើយអាចនឹងងើប ឡើងវិញក្រុមហ៊ុន Kris Energy អាចនឹងធ្វើការចាប់ផ្តើមផលិតប្រេងលើក ទី១របស់ខ្លួន ក្នុងអំឡុងប្រហែលជាឆ្នាំ ២០១៨ ឬ២០១៩ ខាងមុខនេះ ប្រសិនបើមិនមានឧបសគ្គដោយសារថ្លៃប្រេងនេះទេ ប៉ុន្តែបើថែជន្យថ្លៃ ប្រេងនៅលើពិភពលោកនៅតែបន្តធ្លាក់ចុះ វានឹងអាចធ្វើឲ្យមានការយឺត យ៉ាវបន្តទៀត" ។

ឯកឧត្តម **ម៉េង ស័ក្តិ ឆារ៉ា** បានគូសបញ្ជាក់ថាភាគីរាជរដ្ឋាភិបាល និងក្រុមហ៊ុន Kris Energy កំពុងខ្វែងគំនិតគ្នា លើការបែងចែកផល ចំណេញអស់រយៈពេលច្រើនឆ្នាំមកហើយ៖ "ទីមួយទាក់ទងនឹងរបបសារ- ពើពន្ធ ការកំណត់ពន្ធដារ ពន្ធអាករផ្សេងៗ។ ទីពីរផ្នែកចំណូលមិនមែន សារពើពន្ធ ដែលពាក់ព័ន្ធនឹងរបប និងការដាក់កំហិតទៅលើការអនុញ្ញាត ឲ្យមានការចំណាយប្រេង" ។

គួររំលឹកផងដែរថា៖ ដំបូងឡើយក្រុមហ៊ុន Kris Energy បានទិញសិទ្ធិ វិនិយោគលើគម្រោងបូមប្រេងក្នុងប្រូក A ពីក្រុមហ៊ុន Chevron ដោយបាន ប៉ាន់ប្រមាណថាត្រឹមឆ្នាំ ២០១៨ ក្រុមហ៊ុននឹងអាចចាប់ផ្តើមបូមប្រេងពី

អណ្តូងប្រេងក្រោមបាតសមុទ្រកម្ពុជា ដែលសង្ឃឹមថានឹងអាចបូមបាន ប្រេង ៧០០ លានបារ៉ែល (១បារ៉ែល= ១១៩,២៤លីត្រ) ។ នៅពេលនោះ ប្រសិនបើប្រេងថ្លៃ ៧០ដុល្លាក្នុងមួយបារ៉ែលរាជរដ្ឋាភិបាលអាចទទួលបានផលជាទឹកប្រាក់ប្រមាណ ១០០ លានដុល្លាក្នុងរយៈពេល ៦ ឆ្នាំនៃប្រតិបត្តិការខ្ទង់ប្រេង ៦ ឆ្នាំដំបូង ឬទទួលបាន ១២៥ លានដុល្លារប្រសិនបើប្រេងឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ។ ក៏ប៉ុន្តែបើតាមក្រុមហ៊ុនផ្តល់ទិន្នន័យឈ្មោះ Statista Inc. តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ កំពុងបន្តធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដែលធ្លាក់ចុះពី ១០៩,៤៥ ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ ២០១២ មកត្រឹម ៥២ដុល្លារនៅឆ្នាំ ២០១៥ ។

តួបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានរកឃើញតំបន់មានប្រេងកាតនៅបាតសមុទ្ររបស់ខ្លួនចំនួន ៦ កន្លែង និងមួយកន្លែងទៀត គឺស្ថិតនៅលើតំបន់ត្រួតស៊ីតាជាមួយប្រទេសថៃ ។ តំបន់ចំនួន ៦ កន្លែងរបស់ប្រទេសកម្ពុជា គឺត្រូវបានបែងចែកជាតំបន់ ឬប្លុក A, B, C, D, E, និង F ។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនសហរដ្ឋអាមេរិកមួយ ឈ្មោះថា Chevron Oversea Petroleum (Cambodia) Ltd.ធ្វើការរុករកប្រេង និងឧស្ម័ននៅក្នុងតំបន់ A ក្នុងដែនសមុទ្រកម្ពុជា។ ក្រុមហ៊ុនរបស់អាមេរិកមួយនេះបានប្រទះឃើញមានរណ្តៅប្រេងដែលដាក់ឈ្មោះផ្សេងៗគ្នា ដូចជា៖ រណ្តៅទី១មានឈ្មោះថាពិស្តការត្រូវបានរកឃើញនៅខែតុលាឆ្នាំ២០០៤ ដែលមានជម្រៅ ១១ ៨៧៤ ហ្វីតស្មើនឹងជាង ៣ ៦១៩ ម៉ែត្រ។ រណ្តៅទី២ឈ្មោះថា សុវណ្ណភូមិ រកឃើញនៅខែវិច្ឆិកា ឆ្នាំ ២០០៤ ដែលមានជម្រៅ ១២ ២៣២ ហ្វីតស្មើនឹងជាង ៣ ៧២៨ ម៉ែត្រ។ រណ្តៅទី ៣ ឈ្មោះ សេរីសម្បត្តិ រកឃើញនៅខែធ្នូ ឆ្នាំ ២០០៤ មានជម្រៅ ១១ ៧១២ ហ្វីត ស្មើនឹងជាង ៣ ៥៦៩ ម៉ែត្រ និងរណ្តៅទី៤ឈ្មោះថាវិមានអាកាសរកឃើញនៅខែធ្នូ ឆ្នាំ២០០៤ មានជម្រៅ១១ ៦៦០ ហ្វីតស្មើនឹងជាង ៣ ៥៥៣ ម៉ែត្រជាដើម។ នៅក្នុងប្លុក A នេះ មានម្ចាស់ភាគហ៊ុនចំនួន ៤ រូបមាន៖ ក្រុមហ៊ុន Chevron ចំនួន ៣៣,៣០ % , ក្រុមហ៊ុន MOECO ចំនួន ៣៣,៣០ % , ក្រុមហ៊ុន GS Energy មានភាគហ៊ុន១៥ % ,និងក្រុមហ៊ុន Kris Energy (Apsara)Ltd មានភាគហ៊ុន ១៨,៤ % ។ ក៏ប៉ុន្តែនៅដើមខែតុលានេះ ក្រុមហ៊ុន Chevron ដែលជាកម្មសិទ្ធិករនៅក្នុងកិច្ចព្រមព្រៀងប្រេងកាតសម្រាប់ប្លុក A បានលក់ភាគហ៊ុនទៅឲ្យក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរីដែលមានឈ្មោះថា Kris Energy (Apsara) Ltd. ក្នុងតម្លៃ ៦៥ លានដុល្លារអាមេរិកសម្រាប់ឲ្យក្រុមហ៊ុនថ្មីនេះធ្វើអាជីវកម្មរុករកប្រេងបន្តនៅក្នុងប្លុក A នេះ។ ចំណូលពីប្រេង និងឧស្ម័ននៅបាតសមុទ្រកម្ពុជាដំបូងឡើយត្រូវបានគិតថា ចាប់ផ្តើមបូមយកនៅឆ្នាំ ២០១០ ហើយក្រោយមកត្រូវបានពន្យារពេលដល់ចុងឆ្នាំ២០១២ ហើយបន្ទាប់មកក៏បានពន្យារបន្តទៅទៀតនៅឆ្នាំ ២០១៦ ដោយហេតុថាទិដ្ឋភាពទូទៅពីគោលនយោបាយប្រេងកាតជាតិកម្ពុជា កំពុងស្ថិតនៅជាសេចក្តីព្រាងនៅឡើយ ហើយក៏មិនទាន់បានអនុម័តនៅឡើយដែរ។ តាមរបាយការណ៍ពីអគ្គនាយកដ្ឋានប្រេងកាតបានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក និងបច្ចុប្បន្ន មានក្រុមហ៊ុនជាច្រើនកំពុងធ្វើប្រតិបត្តិការរុករកប្រេង និងឧស្ម័នក្នុងដែនទឹក និងដែនគោកនៃប្រទេសកម្ពុជា ដែលមានដូចជា ៖ ទី១. ក្រុមហ៊ុន Chevron របស់សហរដ្ឋអាមេរិក បានចំណាយថវិកា



ធនធានប្រេងនៅប្លុក A របស់កម្ពុជា អាចផ្តល់នូវចំណូលថវិកាជាតិ ក្នុង ១ ឆ្នាំ ១០០ លានដុល្លារអាមេរិក

សរុបចំនួន ១៨០ លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរុករកប្រេងនៅប្លុក A ហើយចុងក្រោយបានលក់ទៅឲ្យក្រុមហ៊ុន Kris Energy។ ទី២. ក្រុមហ៊ុនចម្រុះមានក្រុមហ៊ុន PTTEPI និងដៃគូពីរទៀត គឺក្រុមហ៊ុន RPL និងក្រុមហ៊ុន SPC ដែលបានចំណាយទុន ៥០ លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរុករកនៅប្លុក B ។ ទី៣. ក្រុមហ៊ុន Polytec Petroleum (Cambodia) Corporation របស់ប្រទេសចិនធ្វើ ប្រតិបត្តិការរុករកនៅប្លុក C ។ ទី៤. ក្រុមហ៊ុន CPHL (Cambodia) Company Ltd ធ្វើប្រតិបត្តិការរុករកនៅប្លុក D ។ ទី៥. ក្រុមហ៊ុន MEDCO International Petroleum Ltd របស់ប្រទេសឥណ្ឌូនេស៊ី ធ្វើប្រតិបត្តិការរុករកនៅប្លុក E ។ ទី៦. ក្រុមហ៊ុន CNO OC របស់ចិន ធ្វើប្រតិបត្តិការរុករកនៅប្លុក F ដោយប្រើទុនអស់ប្រហែល ៣០ លានដុល្លារអាមេរិក។ ទី៧ .ក្រុមហ៊ុន Medco Cambodia Tonle Sap Co., Ltd របស់ឥណ្ឌូនេស៊ី ធ្វើប្រតិបត្តិការរុករកនៅប្លុក ១២ ដែលជាប្លុកនៅលើដែនគោក ។ ទី៨. ក្រុមហ៊ុន PVEP OVERSEAS របស់វៀតណាម ធ្វើប្រតិបត្តិការរុករកនៅប្លុក ១៥ ដែលជាប្លុកនៅលើដែនគោក និងទី៩. ក្រុមហ៊ុន JOG-MEC ធ្វើប្រតិបត្តិការរុករកនៅប្លុក ១៧ ដែល ជាប្លុកនៅលើដែនគោក ។



ប្រជាជននៅតាមទីប្រជុំជននៅទូទាំងប្រទេស នឹងទទួលបានសេវាទឹកស្អាត ១០០ ភាគរយ នៅត្រឹមដំណាច់ឆ្នាំ ២០២៥



ស្ថានីយ៍ចម្រោះទឹកស្អាតនៃរដ្ឋាករទឹករាជធានីភ្នំពេញ



រោងចក្រផលិតទឹកស្អាតខេត្តបាត់ដំបង

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យក្នុងនោះកំណែទម្រង់ ក្នុងវិស័យទឹកស្អាត កាន់តែបង្ហាញតួនាទីដ៏សំខាន់ក្នុងការបម្រើសុខភាពប្រជាជន និងកំពុងពង្រីកការងារតាមទីជនបទ ក្នុងការផ្គត់ផ្គង់សេវាទឹកស្អាតជូនដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ។

ក្នុងអាណត្តិទី ៥ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យទឹកស្អាត ដើម្បីធានាថា កម្ពុជានឹងសម្រេចបានផែនការយុទ្ធសាស្ត្រជាតិដែលកំណត់ថា ប្រជាជននៅតាមទីប្រជុំជននៅទូទាំងប្រទេសនឹងទទួលបានសេវាទឹកស្អាត ១០០% នៅត្រឹមដំណាច់ឆ្នាំ ២០២៥ ។

ឯកឧត្តម **ឯក សុខចាន់** រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មមានប្រសាសន៍នៅក្នុងសិក្ខាសាលា ស្តីពីការរៀបចំប្លង់វិស្វកម្មបឋមសម្រាប់ប្រព័ន្ធទឹកស្អាត និងទឹកស្អុយកាលពីពេលថ្មីៗនេះថានៅពេលដែលការអនុវត្តគម្រោងនេះទទួលបានជោគជ័យ វាមិនត្រឹមតែជួយដល់កម្ពុជាឲ្យសម្រេចបានគោលដៅអភិវឌ្ឍសហស្សវត្សរ៍ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយដោះស្រាយបានយ៉ាងប្រសើរ នូវនិរន្តរភាពប្រើប្រាស់ទឹកក្នុងជីវភាពប្រចាំថ្ងៃបើទោះបីជួបគ្រោះរាំងស្ងួតក៏ដោយ ។ ឯកឧត្តម **ឯក សុខចាន់** បញ្ជាក់ថាការធានានិរន្តរភាពនៃការប្រើប្រាស់ទឹកនេះនឹងត្រូវបង្កើតឡើងក្រោមកិច្ចសហការរួមគ្នារវាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការរៀបចំការពារ និងគ្រប់គ្រងប្រព័ន្ធប្រភពទឹក និងការកសាងបណ្តាញចែកចាយប្រភពទឹក។ ការបង្កើនការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយអនាម័យនេះ ជាការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងជំរុញកំណើនផលិតកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចទៀតផង ។ ការដោះស្រាយបានទឹកស្អាតវានឹងជួយកាត់បន្ថយការចំណាយថវិកាដើម្បីទិញទឹក និងលទ្ធភាពអភិវឌ្ឍនៅទីក្រុង ។

ឯកឧត្តមទេសរដ្ឋមន្ត្រី **ចម ប្រសិទ្ធ** រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានប្តេជ្ញាជំរុញការផ្តល់ទឹកស្អាតឲ្យបាន ១០០ % ជូនពលរដ្ឋនៅ

ទូទាំងប្រទេសនាឆ្នាំ ២០២៥ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី **ចម ប្រសិទ្ធ** បានបញ្ជាក់យ៉ាងច្បាស់ អំពីបញ្ហាប្រឈមរបស់កម្ពុជាក្នុងវិស័យទឹកស្អាតដែលត្រូវឆ្លើយតបឲ្យបានតាមតម្រូវការនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបណ្តាទីក្រុង និងទីប្រជុំជននានានៅទូទាំងប្រទេស ព្រមទាំងផលប៉ះពាល់នានាដែលកើតមានដោយសារការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះមហន្តរាយរួមមានគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ជាដើម ។ ក្រៅពីនេះកង្វះទឹកស្អាតប្រើប្រាស់ ក៏បានបង្កឲ្យមានជំងឺចំនួន ៦ ក្នុងចំណោមជំងឺទាំង ១០ មុខ ដែលកើតមានច្រើនជាងគេផងដែរ ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ក្នុងអាណត្តិទី ៥ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យទឹកស្អាត ដើម្បីធានាថា កម្ពុជានឹងសម្រេចបានផែនការយុទ្ធសាស្ត្រជាតិ ដែលកំណត់ថា ប្រជាជននៅតាមទីប្រជុំជននៅទូទាំងប្រទេសនឹងទទួលបានសេវាទឹកស្អាត ១០០% នៅត្រឹមដំណាច់ឆ្នាំ ២០២៥ ។ កំណែទម្រង់របស់រាជរដ្ឋាភិបាល បានផ្ដោតទៅលើយន្តការសំខាន់ៗរួមមាន ១-លើកទឹកចិត្តឲ្យមានការវិនិយោគរបស់វិស័យឯកជនក្នុងវិស័យទឹកស្អាត ដោយបានពន្យារអាយុកាលអាជ្ញាប័ណ្ណធ្វើអាជីវកម្មទឹកស្អាតពីឆ្នាំទៅ ២០ ឆ្នាំ ២-ប្រកាសស្តីពីការកំណត់ថ្លៃលក់ទឹកស្អាតដែលធានាបាននូវសមភាពរវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវាទឹកស្អាត ៣-រៀបចំជម្រង់ច្បាប់ទឹកស្អាត ដែលនឹងធានាឲ្យបាននូវសុវត្ថិភាពនិងនិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងធានានូវសមភាពសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។ ៤-ជួយគាំទ្រយ៉ាងសកម្មទាំងផ្នែកបច្ចេកទេស និងការគ្រប់គ្រងដល់អ្នកផ្តល់សេវាទឹកស្អាតទាំងរដ្ឋ និងឯកជនក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការផលិត និងចែកចាយទឹកស្អាត ៥-បង្កើតឱ្យមានមន្ទីរពិសោធន៍ចល័ត ដើម្បីធានាពីគុណភាព និងសុវត្ថិភាពនៃការផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋ។

ម្យ៉ាងវិញទៀត ការគ្រប់គ្រង និងប្រើប្រាស់ប្រភពទឹកឲ្យបានសមស្របនិងមានប្រសិទ្ធភាពខ្ពស់ ក៏ជាកត្តាស្លាប់រស់ផងដែរដែលទាមទារឲ្យមានកិច្ចសហការណ៍ជាចាំបាច់រវាងបណ្តាក្រសួង និងស្ថាប័នដែលពាក់ព័ន្ធទាំងអស់ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្មរុក្ខា



វិស័យទឹកស្អាត កាន់តែបង្ហាញតួនាទីដ៏សំខាន់ក្នុងការបម្រើសុខភាពប្រជាជន និងកំពុងពង្រីកទៅតាមជនបទនានា ដើម្បីផ្គត់ផ្គង់សេវាទឹកស្អាតជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរ

ប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណៈការ និង ក្រសួងបរិស្ថានជាដើម ។ រាជរដ្ឋាភិបាលក៏បានបញ្ជាក់ផងដែរថា ការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់បណ្តាប្រទេសបូកប៊ី និងដៃគូអភិវឌ្ឍនានា ក៏ដូចជា ពីបណ្តាប្រទេសសមាជិកអាស៊ានពិតជាចាំបាច់ជាចម្បង ដើម្បីជំរុញឲ្យ ប្រជាពលរដ្ឋកម្ពុជាអាចទទួលបានសេវាទឹកស្អាត តាមបំពង់បានយ៉ាង ឆាប់រហ័ស ។

ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព គុណភាពនិរន្តរ ភាព និងមានថ្លៃសមរម្យក្រសួងត្រូវបន្តចូលរួមអនុវត្តកំណែទម្រង់ស៊ី ជម្រៅ ជាពិសេសកំណែទម្រង់ច្បាប់បទដ្ឋានគតិយុត្ត កំណែទម្រង់រដ្ឋបាល សាធារណៈកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ...។ល។ចក្ខុ- វិស័យរបស់រាជរដ្ឋាភិបាលគឺជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជា គឺឧស្សាហកម្មអតិថិជនកម្មឈានទៅឧស្សាហកម្មផ្នែក លើជំនាញត្រឹមឆ្នាំ ២០១៥ តាមរយៈការតភ្ជាប់ទៅនឹងខ្សែសង្វាក់តម្លៃ សកលសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ និងការអភិវឌ្ឍ កន្លែងផលិតកម្មប្រទាក់ក្រឡាទន្ទឹមនឹងការពង្រឹងភាពប្រកួតប្រជែង និង ការលើកកម្ពស់ផលិតភាពឧស្សាហកម្មក្នុងស្រុក ហើយបន្តឈានទៅអភិ- វឌ្ឍឧស្សាហកម្មទំនើប ដែលផ្អែកជាសំខាន់លើមូលដ្ឋានបច្ចេកវិទ្យា និង ចំណេះដឹង ។

ក្នុងន័យនេះ ដើម្បីពង្រឹងឧត្តមភាពប្រកួតប្រជែង និងបង្កើនផលិតភាព ឧស្សាហកម្មកម្ពុជា និងធានាការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព



គុណភាព និរន្តរភាព និងមានថ្លៃសមរម្យ ។ ក្រសួងឧស្សាហកម្ម និងសិប្ប- កម្មត្រូវបន្តយកចិត្តទុកដាក់ជាមួយវិធានការដាក់ស្តែង ដែលបានដាក់ ចេញ ដូចជាត្រូវបន្តចូលរួមអនុវត្តកំណែទម្រង់ស៊ីជម្រៅ ជាពិសេសកំណែ ទម្រង់ច្បាប់បទដ្ឋានគតិយុត្ត កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអនុវត្តគោលនយោបាយស្តីពីការ ផ្តល់សេវាសាធារណៈផ្សារភ្ជាប់នឹងការអនុវត្តរបបវិបល្លាស និងវិសហមជ្ឈ ការ ស្របតាមផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីចូលរួមបង្កើតនូវបរិយាកាស វិនិយោគអំណោយផលនៅកម្ពុជា ។

បញ្ហាផលិត និងផ្គត់ផ្គង់ទឹកស្អាតតាមទីប្រជុំជន ត្រូវបន្តយកចិត្តទុក ដាក់ដល់ការពង្រឹងគុណភាពជាចម្បង និងត្រូវខិតខំអនុវត្តគម្រោងពង្រីក បណ្តាញផ្គត់ផ្គង់ទឹកស្អាតតាមទីក្រុង ទីប្រជុំជន ឲ្យឆ្លើយតបទៅនឹងតម្រូវ ការប្រើប្រាស់របស់ប្រជាពលរដ្ឋដែលមានការកើនឡើងជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ ត្រូវគិតដល់បញ្ហាប្រឈមដែលកើតឡើងនៅតំបន់ខ្លះដោយ សារកង្វះប្រភពទឹកប្រើប្រាស់។ នៅឆ្នាំ ២០១៥ ការផលិតទឹកស្អាតបាន ចំនួន ២២០.៤០២.២២១ ម៉ែត្រគ្រីគុណ កើនឡើង ១១,៨៧% បរិមាណ នេះបានគ្របដណ្តប់ជាង ៨៥% នៃតំបន់ទីប្រជុំជនដែលឆ្លើយតបនឹងផែន ការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ។



ស្ថានីយ៍ចម្រោះទឹកស្អាតស្រុកល្អក ខេត្តកំពត



ប្រព័ន្ធបណ្តាញបំពង់បង្ហូរទឹកស្អាត ត្រូវបានដាក់បង្អប់នៅតាមដងផ្លូវនានា ដើម្បី ផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល



សណ្តែកដី និងបណ្តាផលិតផលពីសណ្តែកដី អាចជួយគ្រប់គ្រងទម្ងន់ និងទប់ស្កាត់ការឡើងទម្ងន់



ពួកអ្នកជំនាញការជាច្រើនរកឃើញថា សណ្តែកដី និងបណ្តាផលិតផលពីសណ្តែកដី អាចជួយគ្រប់គ្រងទម្ងន់យ៉ាងមានប្រសិទ្ធភាព

មុននេះមនុស្សជាច្រើនតែងគិតថា សណ្តែកដីមានផ្ទុកបរិមាណជាតិខ្លាញ់ខ្ពស់ហួស ដូច្នេះហើយចំពោះអ្នកដែលចង់បញ្ចុះទម្ងន់ ពិសេសអ្នកធាត់ មិនត្រូវទទួលទានសណ្តែកដីឡើយ ។ ក៏ប៉ុន្តែថ្មីៗនេះ ពួកអ្នកជំនាញការជាច្រើនបានរកឃើញថា សណ្តែកដី និងបណ្តាផលិតផលពីសណ្តែកដីអាចជួយគ្រប់គ្រងទម្ងន់ និងទប់ស្កាត់ធាត់យ៉ាងមានប្រសិទ្ធភាព ។

សណ្តែកដីអាចបញ្ចុះទម្ងន់

ពួកជំនាញការខាងជីវជាតិបានរកឃើញអាស៊ីតហ្វូលិកក្នុងសណ្តែកដី មានផ្ទុកយ៉ាងច្រើននូវអាស៊ីត ដែលអាចធ្វើឲ្យថយចុះកូឡេស្តេរ៉ូលក្នុងឈាម ។ ក្រៅពីអាស៊ីតហ្វូលិក សណ្តែកដីក៏ផ្ទុកCelluloseមានប្រយោជន៍ច្រើនដែលមានតួនាទីខាងសារជាតិសំណល់ផ្លូវពោះវៀន មិនបង្កឲ្យធាត់ ។

ជំនាញការខាងជីវជាតិរបស់អាមេរិកបានឲ្យដឹងថា មហាវិទ្យាល័យហាវ៉ាដ ដែលជាមហាវិទ្យាល័យសុខាភិបាលសាធារណៈ និងមន្ទីរពេទ្យសម្តេចបូស្តន បានធ្វើការពិសោធន៍លើមនុស្សធាត់ចំនួន ១០១ នាក់ រួមមានទាំងបុរស និងស្ត្រីមជ្ឈម័យដោយចែកជាពីរក្រុមមួយក្រុមឲ្យទទួលទានរបបពុំសូវមានជាតិខ្លាញ់ (បន្លែសាច់) និងមួយក្រុមទៀតទទួលទានពួកគ្រាប់ (ប្រេងសណ្តែកដី ប៊ីសណ្តែកដី គ្រាប់ចម្រុះបន្លែ) ។

ក្រោយរយៈពេល ៦ ខែ ក្រុមទាំងពីរបានស្រកទម្ងន់ ១១ គីឡូក្រាមប្រៀបនឹងទម្ងន់មធ្យម ។ ប៉ុន្តែមួយឆ្នាំបន្ទាប់ពីនោះ ក្រុមទីមួយ កើនទម្ងន់

ឡើងវិញ ចំណែកក្រុមទីពីរ (ទទួលទានសណ្តែកដី) មិនឡើងទម្ងន់វិញឡើយ ។ រឿងនោះបង្ហាញថា សណ្តែកដី មានឥទ្ធិពលបញ្ចុះទម្ងន់ប្រសិទ្ធភាព ។

ប្រឆាំងភាពចំណាស់

សណ្តែកដីផ្ទុក Polyphenol ធម្មជាតិ ក្រៅពីការបន្ថយការរួមផ្គុំប្លាស្ទិកការពារបេះដូងនៅមានឥទ្ធិពលប្រឆាំងភាពចំណាស់យ៉ាងល្អ ។ ជនជាតិអាមេរិកចាត់ទុកសណ្តែកដី ដូចជា អាហារប្រឆាំងភាពចំណាស់មួយ ក្នុងចំណោមអាហារប្រឆាំងភាពចំណាស់១០០ដែលទូទៅនិងមានប្រសិទ្ធភាពបំផុត ។

ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម

សាស្ត្រាចារ្យមួយរូបនៅមហាវិទ្យាល័យ OxfordBrookesបានដំណើរការស្រាវជ្រាវមួយលើមុខសញ្ញា ៣៥៦ នាក់ ក្នុងនោះ ២០៣ នាក់ ជាអ្នកជំងឺទឹកនោមផ្អែម ។ ក្រោយរយៈពេល ១០ សប្តាហ៍ glycated hemoglobins របស់ពួកគេថយចុះនៅ ០,៤ ភាគរយ fructosamine ថយចុះដល់ ០,២ mmol/លីត្រ ។

តុល្យភាពរបបជីវជាតិ

សណ្តែកដីសម្បូរសារជាតិប្រឆាំងអុកស៊ីតកម្មវីតាមីន និងសារជាតិរ៉ែ ។ បច្ចុប្បន្ន ពួកអ្នកខ្លះជីវជាតិលើពិភពលោក ច្រើនតែស្ថិតនៅក្នុងបួនក្រុម ៖ ក្រុមទី១ គឺបាត់តុល្យភាពប្រូតេអ៊ីន ក្រុមទី២ ខ្វះវីតាមីន ក្រុមទី៣ ខ្វះជាតិដែក និងទីបួន ខ្វះអ៊ីយ៉ូត ។ ហើយប្រការគួរឲ្យភ្ញាក់ផ្អើល គឺការខ្វះជីវជាតិទាំងបួននេះសុទ្ធតែអាចបំពេញដោយវិធីទទួលទានសណ្តែកដី ។ សណ្តែកដីសម្បូរទៅ

ដោយប្រូតេអ៊ីន និងជាតិខ្លាញ់ គុណភាពរួមមានទាំងអាស៊ីតហ្វូលិកវីតាមីន E, B1, B6, B12, ម៉ាញ៉េស្យូម, ស្ពាន់, ហ្វូសហ្វ័រ, ប៉ូតាស្យូម, ស័ង្កសី, ដែក, កាល់ស្យូម និងសារជាតិ ជីវជាតិមួយចំនួនទៀត ។

ការពារបេះដូងមិនឲ្យប្រស

តាមការស្រាវជ្រាវមួយចំនួនធំ បានបញ្ជាក់ថា ប៊ីសណ្តែកដី និងបណ្តាផលិតផលពីសណ្តែកដីផ្សេងៗ អាចជួយការពារបេះដូង, មានឥទ្ធិពលល្អ ក្នុងការបង្ការប្រឆាំងជំងឺសរសៃឈាមបេះដូង ។ យើងសុទ្ធតែបានដឹងថាជីកស្រាទំពាំងបាយជូរក្រហមល្អសម្រាប់បេះដូង ។ ជាក់ស្តែងនោះ សណ្តែកដី និងស្រាទំពាំងបាយជូរក្រហមមានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្ម resveratrol ដូចគ្នា សំខាន់បំផុតសម្រាប់សុខភាពរបស់សរសៃឈាមបេះដូង ។ ក្នុងពេលនោះសណ្តែកដីក៏ផ្ទុកបរិមាណតូចមួយនៃសារជាតិប្រឆាំងអុកស៊ីតកម្មផ្សេង isoflavone ដែលដើរតួនាទីជាជំនួយ ក្នុងការគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល ។

ដូច្នេះ ទទួលទានសណ្តែកដី អាចធ្វើឲ្យថយចុះកូឡេស្តេរ៉ូលអាក្រក់ និងមិនបង្កគ្រោះថ្នាក់ដល់កូឡេស្តេរ៉ូលល្អ ។ អ្នកទទួលទានសណ្តែកដីនិងផលិតផលពីសណ្តែកដីជាប្រចាំ អាចបន្ថយទាបអត្រាកើតជំងឺសរសៃឈាម បេះដូង ៣៥ ភាគរយ ។ ពិសេសចំពោះស្ត្រី, ស្ត្រីអស់រដូវទទួលទានសណ្តែកដីជាប្រចាំអាចធ្វើឲ្យថយចុះអត្រាកើតជំងឺសរសៃឈាម ។

ដកស្រង់ពី <http://www.camnews.org/>



កំពង់រោង កំពង់រីកស្រស់បំព្រង ក្នុងជំនោររដូវវស្សា

អាកាសធាតុត្រជាក់ស្រួលល្អមនារដូវវស្សា បានធ្វើឲ្យអារម្មណ៍របស់យើងមានភាពស្រស់ថ្លា ក្នុងពេលចុះទៅបំពេញបេសកកម្មការងារនៅស្រុកកំពង់រោងលើទឹកដីខេត្តស្វាយរៀង ។ ក្រោយពីឆ្លងកាត់រដូវប្រាំងដ៏រាំងស្ងួតហួតហែង ស្រុកកំពង់រោងទើបទទួលបានទឹកភ្លៀងស្រោចស្រពមកវិញ ធ្វើឲ្យមានទឹកដក់នៅក្នុងស្រែ បង្កលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងាររបងបង្កើនផល ។ ទឹកភ្លៀងក៏បានធ្វើឲ្យដើមឈើទាំងឡាយនៅតាមភូមិដ្ឋាននានា ប្រែជាពណ៌ខៀវដ៏ស្រស់បំព្រង មើលទៅគួរឲ្យត្រជាក់ភ្នែក ។ នេះជាទេសភាពដ៏ល្អត្រកាលនៃជនបទរបស់យើងក្នុងរដូវវស្សា ហើយនោះគឺជាទឹកដីកំពង់រោងដែលយើងកំពុងតែបំពេញបេសកកម្មការងារនេះឯង ។



លោក សួស សាមីឌី អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្ស និងជាប្រធានក្រុមប្រឹក្សាស្រុកកំពង់រោង

ស្រុកកំពង់រោងមានទីតាំងស្ថិតនៅទិសអាគ្នេយ៍នៃក្រុងស្វាយរៀង មានចំងាយប្រមាណ ២៦ គីឡូម៉ែត្រ មានព្រំប្រទល់ខាងជើងជាប់នឹងក្រុងស្វាយរៀង និងស្រុកស្វាយទាប ខាងត្បូងទល់ នឹងស្រុកមុខហ្លា និងទីរួមខេត្តកៀនរឿង របស់ខេត្តឡងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខាងកើតជាប់នឹងស្រុកចន្ទ្រា ខាងលិចជាប់នឹងស្រុកស្វាយជ្រំ និងស្រុកវិញហ្នឹងខេត្តឡងអាន។ ស្រុកនេះមានឃុំចំនួន១១ ស្មើនឹង៨០ ភូមិមានផ្ទៃដីសរុប ៣៨ ៧៣០ ហិកតា មានប្រជាជនរស់នៅចំនួន ១៧ ៤៤៧ គ្រួសារ មនុស្សចំនួន ៧១ ៦៣៦ នាក់ ក្នុងនោះស្រីមាន ៣៦ ៨៣៥ នាក់ ។ ប្រជាជនភាគច្រើនជា

អភិវឌ្ឍភូមិស្រុករបស់ខ្លួន សម្តែងក្តីរីករាយជាមួយសមិទ្ធផលដែលប្រជាជនធ្វើបាន ហើយដាក់ក្តីសង្ឃឹមយ៉ាងមុតមាំ ជាមួយអនាគតដ៏ភ្លឺស្វាង ដែលកំពុងទន្ទឹងរង់ចាំពួកគាត់ ។ លោក សួស សាមីឌី បានមានប្រសាសន៍ថា ជីវភាពរបស់ប្រជាជននៅទីនេះ កាន់តែមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ។ ការពិតជាក់ស្តែង ភូមិដ្ឋានទាំងឡាយតាមជនបទ ពីមុននេះមានតែផ្ទះស្លឹក ការរស់នៅក៏ពិបាកព្រោះ មធ្យោបាយធ្វើដំណើរក៏ខ្វះខាតខ្សោយ ផ្លូវធ្វើដំណើរក៏ពិបាក ។ ប៉ុន្តែបច្ចុប្បន្ននេះមិនអញ្ចឹងទៀតទេ។ គ្រប់ភូមិគ្រប់ឃុំភាគច្រើនបំផុតគឺមានផ្ទះធំទ្រន់ខ្ពស់រស់នៅបានសមរម្យ មានម៉ូតូ រថ-

មួយអាជ្ញាធរមូលដ្ឋាន ។ ស្រុកកំពង់រោង មានផ្ទៃដីសម្រាប់បង្កបង្កើនផលចំនួន ៣៤ ៦៨០ ហិកតា ដោយមានបែងចែកជាផ្ទៃដីសម្រាប់រដូវវស្សាចំនួន ២៧ ៧១០ ហិកតា និងផ្ទៃដីសម្រាប់រដូវប្រាំងចំនួន ៦ ៩៧០ ហិកតា ។ ជាទូទៅ លទ្ធផលនៃការបង្កបង្កើនផលមានភាពល្អប្រសើរ ។ ឆ្នាំនេះទឹកភ្លៀងបានអំណោយផលគ្រប់គ្រាន់ ។ រយៈពេលជិត១០ខែ ដើមឆ្នាំនេះប្រជាសកម្មយើងភ្ជួរដាស់ សរុបបាន ២៨៧៨៤ ហិកតា ស្មើនឹង១០៣,៨៧% ព្រោះស្រូវរដូវវស្សាបាន ២៨.៧៨៤ ហិកតា ស្មើនឹង ១០៣,៨៧% នៃផែនការ។ ប្រមូលផលស្រូវវស្សាដើមរដូវលើផ្ទៃដី ៤៨០៩ ហិកតា ទិន្នផល



ប្រឡាយទឹក និងវាលស្រែបង្កបង្កើនផលរបស់ប្រជាសករនៅស្រុកកំពង់រោង ខេត្តស្វាយរៀង

កសិករ ។ លោក សួស សាមីឌី អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្ស និងជាប្រធានក្រុមប្រឹក្សាស្រុកកំពង់រោង និងមន្ត្រីស្រុកជាច្រើនរូបទៀតបានជួបសំណេះសំណាលជាមួយយើងដោយក្តីរីករាយបំផុត និងបាននិយាយរៀបរាប់យ៉ាងក្បោះក្បាយអំពីទឹកដី និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងស្រុកកំពង់រោង។ ពួកគាត់កាន់តែមានសុទិដ្ឋិនិយម ចំពោះដំណើរការ

យន្តជិះធ្វើដំណើរបាន សឹងគ្រប់គ្រួសារទៅហើយ ។ ប្រជាជននៅស្រុកនេះមានមុខរបរពីរសំខាន់ គឺបង្កបង្កើនផល និងទៅធ្វើកម្មកររោងចក្រនៅក្រុងបាវិត។ នៅមានសល់គ្រួសារតិចតួចទៅដែលនៅខ្វះខាត ដោយសារតែពួកគាត់នៅវិលវល់តែជាមួយរឿងនយោបាយ ចាញ់បោកគេឃោសនាភូតកុហក ហើយដេករង្វើរវាយរងចាំផ្កាយធ្លាក់ពីលើមេឃ មិនព្រមប្រឹងប្រែងចេញរកស៊ីនឹងគេ ហើយអង្គុយចាំតែថ្នាំថ្នាក់ជា

ជាមធ្យម៤,៥តោនទៅ៥តោនក្នុងមួយហិកតា។ ដំណាំរួមផ្សំដាំបាន ១៦០,៥ ហិកតា ដំណាំកៅស៊ូដាំបាន ៣៩ ហិកតា ។ ចូលក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦ នេះ ប្រជាសករស្រុកកំពង់រោងបានត្រៀមលក្ខណៈរួចស្រេចសម្រាប់បង្កបង្កើនផលស្រូវប្រព្រេងទឹកនៅចុងឆ្នាំលើផ្ទៃដី៦០០០ហិកតាបន្ថែមទៀត ។ លក្ខណៈពិសេសមួយដែលបង្កភាពអនុគ្រោះ ដល់ប្រជាសករក្នុងស្រុកកំពង់រោង គឺស្រុកនេះមានសក្តានុពលប្រភពទឹកជា-



កិច្ចប្រជុំរបស់គណៈកម្មាធិការគណបក្សស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង

ផ្លូវលំក្រាលគ្រួសក្រហមក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង

នាថ នៅតាមបណ្តាញចំនួន ៧ ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែន មានលទ្ធភាពអាចធ្វើស្រែបាន ២-៣ ដង ក្នុងមួយឆ្នាំ ឯផលដែលទទួលបានក្រៅពីផ្គត់ផ្គង់ជីវភាពគ្រួសារ គឺបាននាំចេញទៅលក់ជាច្រើនពាន់តោនទៀតផង ក្នុងមួយឆ្នាំ។ ខ្សែត្រដាបមួយក្នុងចំណោមឃុំទាំង ១១ របស់ស្រុកកំពង់រោទ៍ ។

លោក **នាង វណ្ណា** មេឃុំខ្សែត្រ បាននិយាយប្រាប់យើងថា ប្រជាកសិករនៅឃុំនេះមានជីវភាពរស់នៅល្អសមរម្យ អាស្រ័យដោយប្រភពចំណូល ៣ គឺ ទី១-ធ្វើស្រែរីកចម្រើនដោយប្រើគ្រឿងចក្រ រាប់តាំងពីភូមិរស់រហូតដល់ច្រកកាត់ប្រើគ្រឿងយន្តទាំងអស់ ។ បងប្អូនច្រើនធ្វើស្រែដោយព្រោះ មិនសូវដកស្ទង់ដូចពីមុនទៀតទេ និងងាកមកធ្វើស្រែប្រែប្រួលតាមរដូវកាល ជំរុញការធ្វើប្រពលវប្បកម្មនាំឲ្យបានផលច្រើន ទី២-ការដាំដំណាំរួមផ្សំផលផលប្រយោជន៍មិនតិចដែរ ។ ការចិញ្ចឹមសត្វពី មុនគ្រាន់តែចិញ្ចឹមគោក្របី ៤-៥ ក្បាល ទុកគ្រាន់សម្រាប់ភ្ជួររាស់ ប៉ុន្តែពេលនេះបានផ្លាស់ប្តូរអស់ទៅហើយដោយមានគ្រួសារខ្លះ ចិញ្ចឹមជាលក្ខណៈអាជីវកម្មតែម្តង គ្រួសារខ្លះចិញ្ចឹមពី ៥០ ទៅ ១០០ ក្បាលទុកសម្រាប់លក់ទី៣-កូនក្មួយតាមគ្រួសារភាគច្រើនបំផុត បានចូលធ្វើជាកម្មកររោងចក្រទទួលបានប្រាក់ខែមករាប់រងជីវភាព។នេះជាប្រភពចំណូលទាំងបីរបស់ប្រជាជនឃុំខ្សែត្រ ។ ឯឃុំចំនួន១០ ផ្សេងទៀតក្នុងទឹកដីស្រុកកំពង់រោទ៍ក៏មានសភាពមិនខុសគ្នាប៉ុន្មានដែរ ។

ជាមួយគ្នានឹងស្ថានភាព នៃការលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនស្រុកកំពង់រោទ៍ វិស័យដទៃទៀតក៏មានការរីកចម្រើនណាស់ដែរ ។ យើងពិនិត្យទៅលើការងារអប់រំ។ ស្រុកនេះមានសាលារៀនចំនួន ៥៣ សាលា ក្នុងនោះវិទ្យាល័យ ២ អនុវិទ្យាល័យ ៩ សាលាបឋមសិក្សាចំនួន ៤២ និងមានគ្រូបង្រៀនសរុបចំនួន

៦១៧ នាក់ ។ ក្នុងចំនួនសាលាទាំងអស់នេះមានអគារចំនួន ៤០ ខ្នង ស្មើនឹង ២០៦ បន្ទប់ គឺជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ**ហ៊ុន សែន**។យើងបានជួបជាមួយលោកគ្រូអ្នកគ្រូវិទ្យាល័យ **ហ៊ុន សែន** កំពង់រោទ៍ ដើម្បីស្តាប់យោបល់របស់គាត់ ។ វិទ្យាល័យនេះមានចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី១២ មាន ៣២ ថ្នាក់ មានសិស្សសរុប ១ ៥១០ នាក់ បុគ្គលិកសិក្សាមាន ១០៣ នាក់ ។ ការសិក្សាពីឆ្នាំកន្លងទៅយើងទទួលបានលទ្ធផលល្អ គឺប្រឡងសញ្ញាបត្របឋមភូមិជាប់បាន ៨១ % ហើយមធ្យមសិក្សាទុតិយភូមិជាប់បាន ៨០.៧ % ។ សិស្សានុសិស្សខិតខំរៀនសូត្រណាស់ ទើបពួកគេទទួលបានលទ្ធផលល្អយ៉ាងនេះ ។ ប៉ុន្តែក្នុងការសិក្សាក៏ជួបបញ្ហាមួយចំនួនដែរ ដោយតំបន់នេះនៅជាប់ព្រំដែន ហើយផ្ទះបងប្អូននៅឆ្ងាយ ម្យ៉ាងដោយសាររដូវវស្សាភ្លៀងធ្លាក់ជោកជាំផង នាំឲ្យពិបាកធ្វើដំណើរ ។ សាមគ្គីភាពរវាងគ្រូនិងគ្រូ រវាងសិស្សនិងសិស្ស រវាងគ្រូនិងសិស្ស មានភាពល្អប្រសើរ អាស្រ័យដោយមូលហេតុតែមួយគត់ គឺរាល់ការប្រើប្រាស់ថវិការមានតម្លាភាពចំទិសដៅ និងដើម្បីផលប្រយោជន៍រួម មិនមានបុគ្គលណាមួយឆ្លៀតឱកាសកើបកេងយកថវិការដ្ឋ ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។ វិស័យសុខាភិបាលនៅទូទាំងស្រុកមានមណ្ឌលសុខភាព ៦ កន្លែង និងមានភ្នាក់ងារសុខភាពតាម ភូមិមួយចំនួនមានបុគ្គលិកពេទ្យ ៤៣ នាក់ បាននិងកំពុងបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់។ឆ្លងតាមរយៈការអប់រំជាប្រចាំបានធ្វើឲ្យប្រជាជនមានការយល់ដឹង កាត់បន្ថយបាននូវជំងឺផ្សេងៗ ពិសេសជំងឺឆ្លងគ្រប់ប្រភេទ ។ ស្រុកកំពង់រោទ៍ក៏មានថាមពលអគ្គីសនីសម្រាប់ប្រើប្រាស់ដែលបានទិញមកពីប្រទេសវៀតណាមតាំងពីឆ្នាំ២០០៦មកម្ល៉េះ។នៅតាមឃុំខ្លះក៏បានប្រើប្រាស់ថាមពលអគ្គីសនីរបស់ឯកជន ដែល

បានជាពីរដ្ឋ ។ អ្វីដែលគួរឲ្យកត់សំគាល់ផងដែរនោះ គឺបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ។ លោក **សួស សាមីឌី** បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់គណៈបញ្ជាការឯកភាពទាំងនៅថ្នាក់ស្រុក ក៏ដូចជានៅថ្នាក់ឃុំយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយបានទប់ស្កាត់និងធ្វើការបង្ក្រាបទាន់ពេលវេលា បទល្មើសទាំងឡាយដែលបានកើតឡើង ។ ជាក់ស្តែងក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦នេះបទល្មើសព្រហ្មទណ្ឌមាន២លើកនិងបទល្មើសប្រើប្រាស់គ្រឿងញៀនក៏មាន ២ លើកដែរ ប៉ុន្តែត្រូវបង្ក្រាបបានទាំងស្រុង ។ ជាមួយគ្នានោះ ក៏បានយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំប្រជាជន ឲ្យគោរពច្បាប់របស់រដ្ឋ រួមទាំងច្បាប់ចរាចរផ្លូវគោកផងដែរ ។ បច្ចុប្បន្ននេះប្រជាជនស្រុកកំពង់រោទ៍ ក៏ដូចជាប្រជាជនទូទាំងប្រទេសដែរនៅតែ និងកាន់តែមានជំនឿចិត្តយ៉ាងមុតមាំ ទៅលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ**ហ៊ុន សែន** ជាប្រមុខ ។ លោក ប្រាក់ សុវណ្ណសមាជិកអចិន្ត្រៃយ៍គណបក្សស្រុកនិងជាប្រធានគណៈយោសាធាអប់រំគណបក្ស ស្រុកកំពង់រោទ៍ បានមានប្រសាសន៍ថា ប្រជាជនយើងនៅទីនេះកាន់តែមានអារម្មណ៍កក់ក្តៅ មិនលង់លក់ មិនងោកអុយមិនវិលវល់រង្វេងរង្វាន់ជាមួយការយោសាធាអកុសលរបស់ជនអតិណាមួយឡើយ ។ កន្លងមក បក្សប្រឆាំងបាននាំគ្នាមកយោសាធាញុះញង់ អុចអាលថា វៀតណាមរំលោភយកដីស្រែប្រជាជន បានធ្វើឲ្យបងប្អូនយើងនៅទីនេះមានការថ្លាំងថ្នាក់ខ្លាំងណាស់ ចំពោះពាក្យសម្តីភូតកុហកទាំងនេះ ព្រោះជាក់ស្តែងដីស្រែរបស់បងប្អូនប្រជាជនយើង មិនបានបាត់សូម្បីតែមួយមីលីម៉ែត្រ ។ ផ្ទុយទៅវិញ សកម្មភាពញុះញង់



វិទ្យាល័យ ហ៊ុន សែន កំពង់រោទ៍ ក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង

នោះបានរំខានដល់ជីវភាពរស់នៅ និងការរកស៊ី ទទួលបានរបស់ប្រជាជន ដែលមានឃុំភូមិជាប់ នឹងព្រំដែនប្រទេសវៀតណាម។ មួយម៉ាត់ណាក៏ ភូតកុហកមួយម៉ាត់ណាក៏បោកប្រាស់ និងសន្យា មិនចេះចប់ ធ្វើឲ្យប្រជាជនកាន់តែធុញទ្រាន់ និងកាន់តែទ្រលាន់ខ្លាំងឡើង ។ ពេលនេះប្រជាជនកាន់តែមើលឃើញច្បាស់ខុបាយកលទុច្ចរិត របស់ពួកប្រឆាំង និងបានមើលឃើញជាក់ស្តែង នូវសមិទ្ធផល និងស្នាដៃដ៏ធំធេងដែលគណបក្ស ប្រជាជនកម្ពុជាសម្រេចបានជូនសង្គមជាតិ ។ ប្រជាជនស្រុកកំពង់រោទ៍ដ៏ច្រើនលើសលប់ នៅ តែមានជំនឿជាក់ និងនៅតែត្រូវការមិនអាចខ្វះ បានតួនាទីដឹកនាំ របស់គណបក្សប្រជាជន កម្ពុជាយូរអង្វែងទៅមុខទៀត ។

លោក កែវ សារឿន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធាន គណៈយោសាធារណៈខេត្តស្វាយរៀង ដែលបាន រួមដំណើរជាមួយយើងចុះទៅបំពេញបេសកកម្ម ការងារនៅស្រុកកំពង់រោទ៍ ហើយដែលធ្លាប់បាន លាត់ជើងខោម្តងដៃអារប្រឡូកការងារ ជាមួយ មន្ត្រីដែលចុះពីថ្នាក់កណ្តាលថ្នាក់ខេត្ត និងអ្នក នៅមូលដ្ឋាននោះផ្ទាល់តែម្តងបានវាយតម្លៃខ្ពស់ ចំពោះគោតជ័យ ដែលស្រុកកំពង់រោទ៍ទទួល បាននាពេលកន្លងមក។ ប៉ុន្តែក៏មានការងារច្រើន ទៀតដែលត្រូវធ្វើបន្ត ដើម្បីបម្រើឲ្យសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាជន។ លប់បំបាត់ ឲ្យអស់ដាច់ខាត នូវរាល់អាកប្បកិរិយាក្រអឺត ក្រទម ការមិនយកចិត្តទុកដាក់ ការបង្កើតឲ្យមាន លក្ខខណ្ឌពិបាករបស់មន្ត្រីមួយចំនួន ក្នុងការ ផ្តល់សេវាសាធារណៈ តួយ៉ាងដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណ ការសុំលិខិតផ្សេងៗជាដើម ។ ការជួសជុលផ្លូវខូចខាត ដែលបង្កការពិបាក ក្នុងការធ្វើដំណើរនាផ្លូវស្បា និងបញ្ហាអគ្គីសនី សុទ្ធតែជារឿងចាំបាច់ ដែលត្រូវដោះស្រាយឲ្យ ខាងតែបាន ដោះស្រាយឲ្យទាន់ពេលវេលាទៅ

តាមសំណូមពររបស់ប្រជាជន ។
សំណូមពររបស់ប្រជាជនទាមទារចាំបាច់នូវ ការដោះស្រាយដោយមិនត្រូវការ ការសន្យា ដែលនៅឯលើមេឃ និងដែលនៅក្នុងខ្យល់នោះ ទេ ។ ជាទម្លាប់គណបក្សប្រជាជនកម្ពុជាឲ្យតែ សន្យាហើយគឺធ្វើ ពេលខ្លះមិនចាំបាច់សន្យាផង ឲ្យតែឃើញប្រជាជនជួបការលំបាក គឺរូសរាន់ ដោះស្រាយភ្លាមតែម្តង ។ បញ្ហានេះ វាបានក្លាយ

ជាប្រពៃណីទៅហើយ ។
លោក កែវ សារឿន បាននិយាយជាមួយ យើងជាចុងក្រោយថា អស់លោកនឹងបានឃើញ ការរីកចម្រើនប្រែប្រួលថ្មីៗច្រើនទៀត លើទឹកដី ស្រុកកំពង់រោទ៍ នៅពេលដែលបានវិលត្រឡប់ មកជួបគ្នាម្តងទៀត ដើម្បីភ្ញាក់សម្បជឿតថ្នាក់មាន រសជាតិល្វឹងល្វមឆ្ងាញ់ពិសាហើយដែលមានដុះ នៅតែលើទឹកដីខេត្តស្វាយរៀងប៉ុណ្ណោះ ។



មណ្ឌលសុខភាព ញរ ក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង





តម្លៃកំណាព្យ

(បទព្រហ្មគីតិ)

- | | |
|-----------------------------|----------------------------|
| ១. កាលដើមប្រាជ្ញព្រេងព្រីទូ | លោកស្នេហ៍ស្និទ្ធកាព្យអក្ខរ |
| ចងក្រងសព្វសាវតារ | សុទ្ធសឹងចារដោយចុងចួន ។ |
| ២. រាមកេរ្តិ៍វេស្សន្តរ | លោកបន្តទុកជាក្បួន |
| ឃ្លោងឃ្លាជាកាព្យចួន | សៀងសំនួនផ្ទុះណែងណង ។ |
| ៣. ពិតណាស់រឿងហង្សយន្ត | ព្រះសុធនល្អកន្លង |
| កំណាព្យកាព្យកម្រង | ល្អៗដើមដងចងបណ្តាំ ។ |
| ៤. សព្វសិទ្ធសង្គសិល្ប៍ជ័យ | សុបក្សីល្បីសក្តិសម |
| មហោសថឧត្តម | ចង្អុមកែវទិព្វសង្វា ។ |
| ៥. ពុទ្ធិសែននាងកង្រី | រឿងកាកបដាចា |
| ធនញ្ជ័យន័យពិស្តារ | កែវណាម៉ាអង្គាបុស្ស ។ |
| ៦. រឿងមរណមាតា | ទេពមគ្គាល្បីសាយសុស |
| ទាវទុំផ្តុំចម្រុះ | ចាំទុកចុះចំនួនគោរព ។ |
| ៧. កេរកាលច្បាប់ប្រុសស្រី | ល្បីកថាស្តីច្រើនលើសលប់ |
| ព្រះធម្មធម៌ត្រៃភព | ចងក្រងគ្រប់ដោយឃ្លោងឃ្លា ។ |
| ៨. នាងអ្នកជាក់ជាខ្មែរ | ចូរខំថែកេរព្រឹទ្ធា |
| កុំបោះបង់កាព្យា | ប្រឹងការពារព្រលឹងជាតិ ។ |
| ៩. រក្សាអក្សរសិល្ប៍ | កុំបង្វិលរំកិលឃ្លាត |
| បន្តកុំចង្អៀត | ជួយឆ្លាក់ឆ្លៀតប្រឌិតថ្មៃ ។ |
| ១០. កុំស្អប់កាព្យសូរសៀង | សំព័ន្ធសំនៀងមានតម្លៃ |
| ទាំងបុរាណសម័យ | ពិរោះក្រៃដោយកាព្យា ។ |

និពន្ធ សុខ សុធន

បានម្តងគត់



ល្ងាចមួយនាយ ជុច សួរកូនប្រុស :

- មើលកូន ជុន ចាប់ពីដើមឆ្នាំសិក្សា រហូតមកដល់ពេលនេះ តើកូនឯងរៀនបាន ពិន្ទុ ១០ ប៉ុន្មានដងដែរ ?

- បាទពុក បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅគឺតិចជាងតែ ១ ដង គត់ទេ។

- អើ...អើ...ចុះឆ្នាំទៅ កូនបានពិន្ទុប៉ុន្មាន ដង ?
- បាទ. គឺបានតែម្តងគត់ ណាពុក ។

សូមកុំខឹង

អ្នកបើកបររថយន្តម្នាក់ បានកៀបសំបុត្រមួយភ្ជាប់នឹងផ្លិតកៀសទឹកកញ្ចក់រថយន្តមានសេចក្តីថា : ខ្ញុំបើករថយន្តជុំវិញតំបន់នេះ ១៥ ជុំហើយ នៅតែរកមិនឃើញ កន្លែងចតរថយន្ត ។ ខ្ញុំខ្លាចហួសម៉ោងណាត់ ជួបជាមួយក្រុមហ៊ុន បើមិនចតរថយន្ត នៅទីនេះ ខ្ញុំមុខជាបាត់បង់ការងារ ។ សូមអភ័យទោសចំពោះការប្រព្រឹត្តល្មើសដោយ

ចតរថយន្តនៅកន្លែងហាមឃាត់ សូមកុំខឹង កុំពិន័យខ្ញុំអីណា !

លុះត្រឡប់មកវិញ តែក្នុងរថយន្តឃើញប៉ុណ្ណាពិន័យមួយ សន្លឹកសៀតចូលផ្តិតរថយន្តដែរ ដែលខាងក្រោមប៉ុណ្ណោះមាន អក្សរខ្មៅដៃ មានន័យថា: ខ្ញុំជានគរបាលប្រចាំការតំបន់នេះ ១៥ ឆ្នាំហើយ បើមិនពិន័យអ្នកប្រព្រឹត្តល្មើសទេ ខ្ញុំក៏បាត់បង់ការងារ ដែរ ។ ខ្ញុំត្រូវពិន័យ សូមកុំខឹងណា ។

កាដូត្រូវរឿង

ក្រោយពីបានដឹងថា នាយ ជុច ជាសមាជិកស្នាក់នៅស្ថានីយ៍ស្រូវ មរណៈភាពកន្លងទៅថ្មីៗ នាយ ជុច ក៏រៀបចំខ្លួនទៅសួរសុខទុក្ខ នាង ជីម ជាភរិយាសព ។ នាយ ជុច ដើរចូលហាងលក់វត្ថុអនុស្សាវរីយ៍រកមិនឃើញ កាដូអ្វីបានស័ក្តិសមនឹងស្ត្រីមេម៉ាយ ដែលកំពុងកើតទុក្ខ ។ អ្នកលក់ឃើញនាយ ជុច ចេះតែលោមក មើលរបស់ពីកន្លែងមួយទៅកន្លែងមួយក៏សួរ :

- សូមទោស លោកចង់បានកាដូជូនអ្នកណា ?
- ជូនស្ត្រីមេម៉ាយម្នាក់ កំពុងកើតទុក្ខដែលប្តីទើបតែស្លាប់ ចោល ។
- ម៉េចមិនប្រញាប់និយាយ ខ្ញុំមានស្រោមអនាម័យពណ៌ខ្មៅ ត្រូវរៀងល្អណាស់ ! ។

ជៀសផុតគ្រោះថ្នាក់

នាយ ជុន ទើបតែចេញពីសំរាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារគ្រោះថ្នាក់ចរាចរ ។ ពេលជួបនាយ ម៉ាប់ ជានគរបាល ចរាចរក៏សួរ :

- រ៉ែ... តាមផ្លូវទៅខេត្ត មិនទៅខេត្តណាជាខេត្តណាទេ សុទ្ធសឹងមានជើងកបច្រើនកន្លែងណាស់ ពិសេសនៅកន្លែងផ្លូវកោង ។ តើត្រូវធ្វើយ៉ាងម៉េច កុំឲ្យមានគ្រោះថ្នាក់ចរាចរកើតឡើង ?
- លោក ម៉ាប់ ឆ្លើយដោយទឹកមុខមាំ :
- ជើងកបខ្មោចយក៏ស្អី ? គ្រោះថ្នាក់កើតមកពីបើកបរខ្វះការប្រុងប្រយ័ត្ន ។ ដឹងតែសប្បាយនិងលឿន ។ ចង់មានសុវត្ថិភាព នៅតាមកន្លែងល្បីជើងកបទាំងនោះ អត់ពិបាកទេ ។
- អើ...តើត្រូវធ្វើយ៉ាងម៉េច ?
- ពេលជិតដល់កន្លែងនោះមនុស្សទាំងអស់នៅលើរថយន្ត ត្រូវចុះដើរចំណែករថយន្តបើកយ៉ាងតាមក្រោយ ។ ធ្វើបានដូច្នេះ ពិតជាលែងមានគ្រោះថ្នាក់ចរាចរណ៍ តាមកន្លែងជើងកបទៀត ហើយ ។

កុំបារម្ភអី

យុវជនថ្លាងជិះម៉ូតូដូលបាក់ជើង។ក្រោយពេលព្យាបាលរួច លោកវេជ្ជបណ្ឌិតផ្តាំរូបគេមិនត្រូវឡើងចុះជណ្តើរ ខណៈជើង កំពុងរំម្ងាងសិលា។ ប្អូនខែក្រោយបន្ទាប់ពីលោកវេជ្ជបណ្ឌិតដោះ ម្ខាងសិលាចេញនាយ ថ្លាង សួរ ៖

- ឥឡូវខ្ញុំអាចឡើងចុះតាមជណ្តើរបានហើយឬនៅ លោក វេជ្ជបណ្ឌិត ?
- បាន.....ប៉ុន្តែត្រូវប្រយ័ត្នប្រយែងបំផុត ។
- អ្នកស! សុំលោកវេជ្ជបណ្ឌិតកុំបារម្ភអី ។ ខ្ញុំចេញចូលផ្ទះអ្នក ណាគឺចេញចូលតាមបង្អួច ចុះមកវិញតាមបំពង់បង្ហូរទឹក កម្រ ចេញចូលតាមទ្វារណាស់ ។

អ្នកឧបត្ថម្ភ ព្យាបាល ប្រជាជន លេខ ១៨៨

១-	លោកជំទាវ ម៉ែន សំអុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ ត្រៃ គឹមយ៉ាង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ ម៉ីន ឈិន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស	១០០ ដុល្លារ
៤-	ឯ.ឧ អ៊ុក វ៉ាប៊ុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	១០០ ដុល្លារ
៥-	ឯ.ឧ អុន ព័ន្ធមុនីរ័ត្ន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៦-	ឯ.ឧ ចេង សាខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	១៥០ ដុល្លារ
៧-	ឯ.ឧ ហ៊ុន ធនេន	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៨-	ឯ.ឧ ម៉ីន ឃិន	ទេសរដ្ឋមន្ត្រី និងលោកជំទាវ ខួន ឆួន	១០០ ដុល្លារ
៩-	ឯ.ឧ ថេង ខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
១០-	ឯ.ឧ អ៊ុក សំហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
១១-	ឯ.ឧ គង់ ច័យល	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១២-	ឯ.ឧ លង់ ឈីម៉េ	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១៣-	ឯ.ឧ អុន្លា ហាស្សាង	ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៤-	ឯ.ឧ សរ ម៉ីរ៉េ	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៥-	ឯ.ឧ ធី សុខាភិច្ច	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៦-	ឯ.ឧ ម៉ែន ច័យល	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១៧-	ឯ.ឧ ម៉ម ប៊ុននាង	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៨-	ឯ.ឧ យូ គីម្យ	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ	១០០ ដុល្លារ
១៩-	គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង		១០០ ដុល្លារ
២០-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប		១០០ ដុល្លារ
២១-	គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ		១០០ ដុល្លារ
២២-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ		៥០ ដុល្លារ
២៣-	គណៈកម្មាធិការគណបក្សក្រសួងកិច្ចការនារី		៥០ ដុល្លារ
២៤-	ឯ.ឧ លីម គាន់ហោ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ រ
២៥-	ឯ.ឧ ម៉ម ប៊ុនហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៦-	ឯ.ឧ ថា យ៉ាវ	អនុប្រធានគណៈកម្មាធិការគណបក្សនេសាទជាតិនៃកម្ពុជា	២១៣.៤៧០ រ
២៧-	ឯ.ឧ ជូ យ៉ាងស៊ីម	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
២៨-	ឯ.ឧ អ៊ុក រៀនថា	រដ្ឋលេខាធិការក្រសួងព័ត៌មាន	២០០.០០០ រ
២៩-	ឯ.ឧ ឃឹម សារ៉ែន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	៥០ ដុល្លារ
៣០-	ឯ.ឧ ធីត ហាមដាន	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៣១-	ឯ.ឧ សូ ខុនហួរ	ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣២-	ឯ.ឧ ថា យ៉ាវ	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣៣-	ឯ.ឧ សូ ស យ៉ាវ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣៤-	ឯ.ឧ លុះ រតនៈច័ន្ទរណា	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣៥-	ឯ.ឧ ឃួន វ៉ាន់នី	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៦-	ឯ.ឧ គៅ ខុនដាវ៉ា	អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង	៥០ ដុល្លារ
៣៧-	ឯ.ឧ មាស ច័ន្ទ	អគ្គលេខាធិការនៃអង្គជំនាញជាតិប្រឆាំងគ្រឿងញៀន	៥០ ដុល្លារ
៣៨-	ឯ.ឧ ម៉ៅ ប៊ុនណារិន	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	២០០.០០០ រ
៣៩-	ឯ.ឧ វា យ៉ា ប៊ុនសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៤០-	ឯ.ឧ ប៊ុន ឈីម៉េ	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤១-	ឯ.ឧ សេង ឡៅង	ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	២០០.០០០ រ
៤២-	ឯ.ឧ ម៉ែន សុខាង	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤៣-	ឯ.ឧ ធីត ប៊ុនឡើង	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៤៤-	លោកជំទាវ ស៊ីង សុយុត		១០០.០០០ រ
៤៥-	ឯ.ឧ គឹម ឆា	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	១០០.០០០ រ
៤៦-	ឯ.ឧបណ្ឌិត មាស ប៊ូ	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៤៧-	លោកជំទាវ ឌិត្យ ប៊ុនគារិន	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៤៨-	ឯ.ឧ រៀន ថេវ៉ាវ៉ាត	ទីប្រឹក្សាសម្តេចអគ្គមហាបញ្ជាចក្រី ហេង សំរិន	១០០.០០០ រ
៤៩-	ឯ.ឧ ម៉ៅ ឡៅង	អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៥០-	លោក អោម ចន	ប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ	១០០.០០០ រ
៥១-	លោក គឹម ប៊ុនឡា	សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៥២-	ឯ.ឧ ឧកញ៉ា សន គុសល	អនុប្រធានគណបក្សស្រុកកំពង់សំណា	២០ ដុល្លារ
៥៣-	កញ្ញា ឆាង ឌិតឡើង	មន្ត្រីក្រសួងទេសចរណ៍	៦៦.៦៦៦ រ
៥៤-	លោកជំទាវ ខេង សំចាវ៉ា	រដ្ឋលេខាធិការក្រសួងកិច្ចការនារី	៥០.០០០ រ
៥៥-	ឯ.ឧ អ៊ុន វាង	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៥៦-	ឯ.ឧ ពត ចាន់នី	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ រ
៥៧-	ឯ.ឧ ហេង ចន្ទឡា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៨-	ឯ.ឧ ស៊ាង ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៩-	លោកជំទាវ ស្ទែវ ប៊ុនថា		៥០.០០០ រ

អ្នកឧបត្ថម្ភ ពលរដ្ឋ ប្រជាជន លេខ ១៨៥

៦០-	លោក	មូល	ចិត្តិ	ប្រធានគណៈកម្មាធិការគណបក្សក្រុងដូនកែវ ខេត្តតាកែវ	៥០.០០០
៦១-	លោក	ថា	ចុន្ទី	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០
៦២-	លោក	ផ្សំ	ពារ៉ុត	អភិបាលរងខេត្តបន្ទាយមានជ័យ	៥០.០០០
៦៣-	លោក	ថាប	ឱណា	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌដូនពេញ ប្រធានគណៈកម្មការផ្សារកណ្តាល	៥០.០០០
៦៤-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាត្រោម				៤០.០០០
៦៥-	លោក	ថៅ	ថៅ	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០
៦៦-	លោក	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៤០.០០០
៦៧-	លោក	គឹម	សុចន្ទី	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០
៦៨-	ឯ.ឧ	សុខ	ចុន្ទី	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០
៦៩-	ឯ.ឧ	ឈុំ	ចន្ទីរិទ្ធ	អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល	៣០.០០០
៧០-	ឯ.ឧ	សារ៉ា	សាវ៉ាត	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ	៣០.០០០
៧១-	លោក	ម៉ៅ	សុខលីម	អនុប្រធានមជ្ឈមណ្ឌលជាតិវេជ្ជសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០
៧២-	លោក	ថាង	សុខនាត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០
៧៣-	លោក	ឃូ	ពៅ	អភិបាលស្រុកស្វាយចេក	៣០.០០០
៧៤-	លោក	ទេព	ចិត្តិ	អនុប្រធានគណៈត្រួតពិនិត្យគណបក្សខេត្តព្រះសីហនុ	៣០.០០០
៧៥-	កញ្ញា	តេច	សុជាតា	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	៣០.០០០
៧៦-	លោក	គាត	ហ៊ុន	ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ	៣០.០០០
៧៧-	លោក	ហង់	បូ	ប្រធានក្រុមការងារចុះ ប៉ារ៉េង ស្រុកសំរោង ខេត្តតាកែវ	២០.០០០
៧៨-	លោក	ឈរ	ប៊ុនធីន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៧៩-	លោក	ម៉ៅ	ហាត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៨០-	លោក	លីម	ចិត្តិ	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០
៨១-	លោក	លីម	ថេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៨២-	លោក	ឃ្មោត	សំរោង	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០
៨៣-	លោក	ម៉ី	ចុន្ទី	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០
៨៤-	លោក	ផ្សំ	សំរោង	អគ្គនាយករងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០
៨៥-	លោក	ថា	គឹមលីន	ជំនួយការ ឯកឧត្តម ម៉ី ថង	២០.០០០
៨៦-	លោក	ឃីន	សុខសំរោង	ជំនួយការ ឯកឧត្តម ម៉ី ថង	២០.០០០
៨៧-	លោក	គុច	ថាងធីត្យ	អាជីវករ ខេត្តបន្ទាយមានជ័យ	២០.០០០
៨៨-	លោក	ផ្សំ	សាវ៉ាត	អនុប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ	១៥.០០០
៨៩-	ឯ.ឧ	សេង	សុមុនី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងរដ្ឋបាល និងសាសនា	១០.០០០
៩០-	ឯ.ឧ	ប៊ុន្យា	សម្លេង	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៩១-	លោក	ម៉ុ	លីហ្គុត	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	១០.០០០
៩២-	លោក	ថុន	ចន្ទីរិទ្ធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
៩៣-	លោក	ថុន	ពៅ	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៩៤-	លោក	ម៉ីម	ប្រស	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៩៥-	លោក	សៅ	សម្ពេស្ស	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៩៦-	លោក	ឆាត	មុយថុន	អនុប្រធានគណៈកម្មាធិការសាខាបក្សមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យព្រះអង្គឡុង	១០.០០០
៩៧-	លោក	ឈុន	ប៊ុនឈឿន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
៩៨-	លោក	ថេង	ប៊ុនតេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
៩៩-	លោក	ស្វាយ	សុគន្ធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០០-	លោក	សុខ	ចំណាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០១-	លោក	សៅ	សម្ភារ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០២-	លោក	ធីត	ចរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០៣-	លោក	សែម	សំណាង	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០៤-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៥-	លោក	សុ	ដំណី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៦-	លោក	ហួត	ឆាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៧-	លោក	ធីម	ចុន្ទីរិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៨-	លោក	ឧប	ជ្រៃឈើ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៩-	លោក	សារុន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១០-	លោក	សរ	ចិត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១១-	លោក	ឌុច	សុផល្លា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១២-	លោក	ថុ	ឌុតារី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៣-	លោក	ឈុន	ប៊ុយ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៤-	លោក	យស	ឌុល	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០
១១៥-	លោក	ឌុន	ចន្ទា	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០
១១៦-	លោក	ឌុន	តិរីត	សមាជិកក្រុមការងារចុះស្រុកបាភ្នំ ខេត្តព្រៃវែង	១០.០០០
១១៧-	លោក	ឈាន	សុចន្ទីរា	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០

ព្រះរាជាណាចក្រកម្ពុជា :
 គោលដៅទេសចរណ៍
 ដ៏មានសក្តានុពលនៅក្នុងតំបន់

